

❖ ដំណោះស្រាយ ហិរញ្ញវត្ថុធ្វើឱ្យ ជីវភាពប្រសើរឡើង



របាយការណ៍ ប្រចាំឆ្នាំ **២០១៤**

សេវាហិរញ្ញវត្ថុនៅជិតលោកអ្នកបំផុត





មាតិកា

ប្រវត្តិ	២
របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល	៤
របាយការណ៍ប្រធាននាយកប្រតិបត្តិ	៦
សមិទ្ធផលសំខាន់ៗ	៨
បណ្តាញប្រតិបត្តិការ	១០
អភិបាលកិច្ចគ្រឹះស្ថាន	១១
រចនាសម្ព័ន្ធគ្រឹះស្ថាន	១២
ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រឹក្សារយោបល់	១៤
គណៈកម្មាធិការកម្រិតក្រុមប្រឹក្សាភិបាល	២០
គណៈកម្មាធិការប្រតិបត្តិ និងគណៈគ្រប់គ្រង	២២
គណៈកម្មាធិការកម្រិតគណៈគ្រប់គ្រង	២៨
អតិថិជន អេ អឹម ខេ	៣០
ដំណើរការគ្រប់គ្រងការងារសង្គម	៣២
របកគំហើញសំខាន់ៗក្នុងការអនុវត្តការងារសង្គម	៣៥
ផលិតផល សេវាកម្ម និងនីតិវិធីការងារ	៣៧
បរិយាកាសប្រកួតប្រជែងនៅប្រទេសកម្ពុជា	៤១
ការគ្រប់គ្រងហានិភ័យ	៤២
របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនករឯករាជ្យ	៤៥
របាយការណ៍ក្រុមប្រឹក្សាភិបាល	៤៦
របាយការណ៍សវនករឯករាជ្យ	៥០
តារាងតុល្យការ	៥២
របាយការណ៍លទ្ធផល	៥៤
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	៥៥
របាយការណ៍លំហូរសាច់ប្រាក់	៥៦
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	៥៧
រដ្ឋាន និងការទទួលស្គាល់	៨៣
ទំនាក់ទំនងយើង	៨៩





ប្រវត្តិ

ការចាប់កំណើតរបស់អង្គ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខ្នាតលើកដំបូង វិវត្តមកពីការធ្វើអន្តរាគមន៍ឥណទានខ្នាតតូចរបស់អង្គការ Concern Worldwide នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ ដោយសារប្រតិបត្តិការមាន ការរីកចម្រើនក្នុងឆ្នាំ២០០២ អង្គការ Concern បានបង្កើតក្រុមហ៊ុន មីក្រូហិរញ្ញវត្ថុដាច់ដោយឡែកដែលបានប្រែក្លាយទៅជា អេ អឹម ខេ។ នៅ ត្រឹមឆ្នាំ២០០៣ អេ អឹម ខេ បានធ្វើប្រតិបត្តិការដោយឯករាជ្យពីអង្គការ Concern ហើយបន្ទាប់មកទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃ កម្ពុជានៅឆ្នាំ២០០៤។

នៅឆ្នាំ២០០៥ អេ អឹម ខេ ទទួលបានប្រាក់ចំណេញពីប្រតិបត្តិការ ដំបូងរបស់ខ្លួន និងទទួលបានប្រាក់កម្ចីពីប្រភពខាងក្រៅព្រមទាំងបង្កើត យន្តការគ្រប់គ្រងការងារសង្គមផងដែរ។ នៅឆ្នាំជាបន្តបន្ទាប់ អេ អឹម ខេ ទទួលបាននូវការរីកចម្រើនយ៉ាងឆាប់រហ័សចំពោះសេវាប្រាក់កម្ចីដ៏សំខាន់ ពង្រីកបណ្តាញសាខាប្រតិបត្តិការនៅទូទាំងប្រទេស។

នៅឆ្នាំ២០១០ កំណែទម្រង់ជាយុទ្ធសាស្ត្រត្រូវបានចាប់ផ្តើម អនុវត្តដោយបានធ្វើការផ្លាស់ប្តូរ អេ អឹម ខេ ពីឥណទានជនបទ តែមួយមុខទៅជាអ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុដ៏សម្បូរបែប។ យុទ្ធសាស្ត្រ នេះត្រូវបានត្រួតត្រាយពីតម្រូវការក្នុងការផ្តល់សេវាមីក្រូហិរញ្ញវត្ថុជាច្រើន ប្រភេទទៅដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងគោលបំណងធ្វើឲ្យជីវភាពរបស់ពួក គេបានប្រសើរឡើង។

ការទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់ សន្សំពីសាធារណជន (MDI) ក្នុង ២០១០ បានដើរតួនាទីយ៉ាងសំខាន់ ចំពោះដំណើរការនេះ។ វាបានជំរុញឲ្យ អេ អឹម ខេ ផ្តល់នូវផលិតផល និងបណ្តាញសេវាជាច្រើនទៀត។ ផលិតផលសន្សំបានដាក់ឲ្យដំណើរការ នៅគ្រប់សាខាទូទាំងប្រទេសត្រឹមពាក់កណ្តាលឆ្នាំ២០១១ ជាមួយនឹង សេវាផ្ទេរប្រាក់ក្នុងស្រុក ដែលបានដាក់ឲ្យដំណើរការនៅក្នុងខែកក្កដា ឆ្នាំ២០១១។ សេវាកម្មទាំងពីរនេះត្រូវបានពង្រីកទៅគ្រប់សាខា និង អនុ សាខាទាំង ១១៣ របស់ អេ អឹម ខេ ក្នុងអំឡុងឆ្នាំ ២០១២។ អេ អឹម ខេ ក៏បានចាប់ផ្តើមដាក់សាកល្បងរយៈពេលមួយឆ្នាំ នូវភ្នាក់ងារធនាគារ ចល័តពីឆ្នាំ ២០១១ ដល់ ២០១២។

នៅក្នុងឆ្នាំ២០១៣ អេ អឹម ខេ ក៏បានដាក់ឲ្យដំណើរការម៉ាស៊ីនដក ប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាបណ្តាញ ប្រតិបត្តិការបន្ថែមចំពោះអតិថិជនរបស់ខ្លួនដើម្បីឲ្យកាន់តែមានភាពងាយ ស្រួល និងប្រសើរឡើងក្នុងការប្រើប្រាស់សេវាប្រាក់សន្សំរបស់ខ្លួនផង ដែរ។ អេ អឹម ខេ ក៏បានបន្ថែមម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយ ស្វ័យប្រវត្តិ (ATMs/CDMs) ចំនួន២០គ្រឿងទៀតនៅតាមការិយាល័យ សាខាទូទាំងប្រទេសនាចុងឆ្នាំ២០១៤។

លើសពីនេះទៀត អ្នកនិពន្ធជនជាតិអង់គ្លេសបានសរសេរសៀវភៅ មួយ ស្តីពីដំណើរការអាជីវកម្មជាតិជ័យរបស់ អេ អឹម ខេ ផងដែរ។

តាមរយៈប្រវត្តិរបស់ខ្លួន អេ អឹម ខេ បានប្តេជ្ញាចិត្តក្នុងការបំពេញ ការងារសង្គមឲ្យបានពេញលេញ។ អេ អឹម ខេ បានបង្កើតក្របខណ្ឌការ គ្រប់គ្រងកិច្ចការសង្គមមួយដ៏ទូលំទូលាយ ដើម្បីធានាថាគ្រឹះស្ថាននេះនៅ តែផ្តោតលើបេសកកម្មរបស់ខ្លួន ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រភាគ ច្រើន។ បច្ចុប្បន្ន អេ អឹម ខេ មានបុគ្គលិកសរុបចំនួន ១.៧៤០ នាក់បម្រើ អតិថិជនចំនួន ៤១០.១៤២ នាក់ក្នុងភូមិចំនួន ១២.០៧៥ ទូទាំងប្រទេស។ វិសាលភាពនៃប្រតិបត្តិការនេះស្មើនឹង ៨៦% នៃចំនួនភូមិទាំងអស់។



អគារការិយាល័យកណ្តាល អេ អឹម ខេ រាជធានីភ្នំពេញ

ទស្សនវិស័យ

ទស្សនវិស័យរបស់យើងរស់នៅ អេ អឹម ខេ គឺដើម្បីសង្គមកម្ពុជា ដែលប្រជាពលរដ្ឋទាំងឡាយមានឱកាសគ្រប់គ្រាន់ និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គមដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ ហើយអាចជួយជាវិភាគទានដ៏មានប្រយោជន៍ចំពោះការអភិវឌ្ឍន៍ប្រទេសជាតិ។

បេសកកម្ម

ជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើនក្នុងគោលបំណងជួយធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ តាមរយៈការផ្តល់សេវាបម្រើប្រតិបត្តិការសេវាសង្គម និងបិតថេរ។



គោលការណ៍ណែនាំ

- **អេ អឹម ខេ** នឹងផ្តល់សេវាបម្រើប្រតិបត្តិការដល់ប្រជាជនក្រីក្រនៅក្នុងប្រទេសកម្ពុជា ដែលមានវិន័យហិរញ្ញវត្ថុរឹងមាំនៅគ្រប់កម្រិត។
- **អេ អឹម ខេ** ប្តេជ្ញាបើកទូលាយ និងឲ្យមានតម្លាភាពនូវគ្រប់ផ្នែកទាំងអស់នៃការគ្រប់គ្រង និងប្រតិបត្តិការ។
- **អេ អឹម ខេ** ប្តេជ្ញាធ្វើការអភិវឌ្ឍន៍ ដំណើរការ/សេវាកម្ម និងប្រកាន់ខ្ជាប់នូវអត្តចរិត និងស្តង់ដារដើម្បីធានាឲ្យបាននូវការបម្រើសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយរួមទាំងការការពារអតិថិជន។
- **អេ អឹម ខេ** គឺជាគ្រឹះស្ថានរៀនសូត្រដែលមានការផ្លាស់ប្តូរ និងការចែករំលែកនូវព័ត៌មានដ៏សមស្រប ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍បុគ្គលិក ការបណ្តុះបណ្តាល ព្រមទាំងចូលរួមចំណែកក្នុងការកែលម្អគោលការណ៍ និងប្រព័ន្ធ។

ក្រុមអនុវត្តន៍របស់ អេ អឹម ខេ នៅក្នុងកិច្ចការពារអតិថិជន

- **ការរួមបញ្ចូល:** យើងនឹងផ្តល់ផលិតផល និងសេវាកម្មរបស់ អេ អឹម ខេ ដល់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលគេមិនសូវយកចិត្តទុកដាក់ឲ្យបានច្រើនបំផុត។
- **ការរៀនសូត្រពីបំណុលវិណ្ណកៈ:** យើងនឹងផ្តល់កម្មវិធីដល់អតិថិជនទៅតាមលទ្ធភាពនៃការបង់សងត្រឡប់របស់អតិថិជន និងស្វែងរកមធ្យោបាយ ដើម្បីរៀនសូត្រពីបំណុលវិណ្ណកៈតាមដែលអាចធ្វើទៅបាន។
- **ការកំណត់តម្លៃដែលមានតម្លាភាព:** យើងនឹងផ្តល់នូវព័ត៌មានទៅឲ្យអតិថិជនពីគោលការណ៍ តម្លៃ និងភាពពិតប្រាកដព្រមទាំងធានាឲ្យមានតម្លាភាពក្នុងការកំណត់តម្លៃផលិតផល និងប្រតិបត្តិការ។
- **ក្រុមសីលធម៌បុគ្គលិក:** យើងនឹងធានាឲ្យមាននូវឥរិយាបថប្រកបដោយក្រុមសីលធម៌ខ្ពស់ និងការគោរពចំពោះអតិថិជនពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់។
- **សេរីភាពនៃការជ្រើសរើស:** (ផលិតផលនិងសេវាកម្ម) យើងនឹងសម្របសម្រួលព្រមទាំងលើកកម្ពស់សេរីភាពក្នុងការជ្រើសរើសចំពោះអតិថិជនទាំងអស់។
- **ការអនុវត្តសម្របសម្រួលក្នុងការទារបំណុល:** ការអនុវត្តក្នុងការទារបំណុលនឹងប្រព្រឹត្តទៅដោយសមស្រប និងការសហការដោយពុំមានការរំលោភបំពានព្រមទាំងការគំរាមកំហែង។
- **យន្តការឆ្លើយតបចំពោះមតិយោបល់:** យើងនឹងផ្តល់នូវយន្តការសមស្រប និងងាយស្រួលដល់អតិថិជនដើម្បីផ្តល់មតិយោបល់ និងដំណោះស្រាយ។
- **ព័ត៌មានឯកជនរបស់អតិថិជន:** ព័ត៌មានឯកជនរបស់អតិថិជននឹងតែងតែត្រូវបានគោរពជានិច្ចកាល លើកលែងតែមានតម្រូវការផ្នែកច្បាប់។

ក្រុមអនុវត្តន៍ទាំងនេះត្រូវបានបញ្ចូលនៅក្នុងគោលនយោបាយ និងនីតិវិធីប្រតិបត្តិការរបស់ អេ អឹម ខេ និងត្រូវបានត្រួតពិនិត្យតាមរយៈសវនកម្មផ្ទៃក្នុង អេ អឹម ខេ ព្រមទាំងតាមរយៈមុខងារគណៈកម្មាធិការការងារសង្គម។



របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល

Tanmay Chetan

ប្រធានក្រុមប្រឹក្សាភិបាល



នយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នូវតែបន្តឧបត្ថម្ភ និងគាំទ្រដល់ការអភិវឌ្ឍន៍សង្គម និងវិស័យឯកជននៅក្នុងឆ្នាំ២០១៤ ។ សេដ្ឋកិច្ចបានរីកចម្រើនគួរឲ្យកត់សម្គាល់ប្រមាណ ៧,០% អតិផរណា យ៉ាងល្អត្រឹម ៤,៤ % ទោះបីជាមានភាពមិនប្រក្រតីខ្លះៗទាក់ទងនឹង នយោបាយដែលបានកើតឡើង ពីការបោះឆ្នោតថ្នាក់ជាតិកន្លងមក ក៏ដោយ ក៏ប្រទេសនេះមានទស្សនវិស័យសេដ្ឋកិច្ចប្រកបដោយស្ថេរភាព ដ៏ល្អអំឡុងឆ្នាំនោះផងដែរ។

ឆ្នាំ ២០១៤ គឺជាឆ្នាំមួយនៃការធ្វើពិពិធកម្ម ការរួបរួមគ្នា សម្រាប់ អេ អឹម ខេ ។ ឥឡូវនេះប្រភេទអាជីវកម្មជាច្រើនបាន ចាប់ផ្តើមមានវត្តមានទាំងនៅក្រុង/ស្រុក ឃុំ និងគ្រប់ភូមិទាំង អស់នៃប្រទេសកម្ពុជា ដូចមាននៅក្នុងតារាងតុល្យការរបស់ អេ អឹម ខេ ផងដែរ។ នៅចុងឆ្នាំ២០១៤ យើងទទួលបានប្រាក់ សន្សំកើនឡើងទ្វេដង ព្រមទាំងចំនួនប្រតិបត្តិការផ្ទេរប្រាក់ក៏បាន កើនឡើងគួរឲ្យកត់សម្គាល់ ហើយយើងក៏បានចាប់ផ្តើម លក់ គោលនយោបាយធានារ៉ាប់រងខ្នាតតូចដល់អតិថិជនរបស់ខ្លួនផង ដែរ។ ស្របពេលនោះដែរ អាជីវកម្មកម្ចីរបស់យើងនៅតែមាន ដំណើរការយ៉ាងរលូនទាំងពីរផ្នែក គឺ ទំហំ និងគុណភាព។ ការជួយគាំទ្រតាមរយៈគំនិតនៃការបង្កើតផលិតផលថ្មីបាន ជួយឲ្យប្រាក់កម្ចីរបស់យើង ត្រូវបានគេមើលឃើញមានពិពិធក កម្ម នៅក្នុងហិរញ្ញប្បទានទ្រព្យសម្បត្តិរបស់បុគ្គល នៅក្នុង ការបន្ថែមទៅលើការផ្តល់ហិរញ្ញវត្ថុ ជួយឲ្យជីវភាពរបស់ប្រជា ជននៅតាមជនបទបានប្រសើរឡើងដែលនេះនៅតែជាស្នូល នៃអាជីវកម្មរបស់យើង។

ការអភិវឌ្ឍន៍ដ៏គួរឲ្យកត់សម្គាល់នៅឆ្នាំនេះ ទាក់ទងទៅ នឹងការពង្រីកនៃបណ្តាញភ្នាក់ងារចល័ត ដែលបានរីកចម្រើន ពី ២០០កន្លែង រហូតដល់ ១.២០០កន្លែង និងការសាកល្បង

១ ទិន្នន័យបានពីធនាគារអភិវឌ្ឍន៍អាស៊ី

ទទួលបានជោគជ័យនៃការលក់គោលនយោបាយធានារ៉ាប់រងខ្នាតតូច ប្រមាណជាង ១០.០០០ ត្រូវបានលក់ចេញ។ ការបោះជំហានទាំងពីរនេះ គឺជាសញ្ញាវិជ្ជមានដ៏ល្អនៃការចាប់ផ្តើមទំហំអាជីវកម្មខ្នាតធំប្រកបដោយ សក្តានុពលដែលនឹងត្រូវបានបង្កើតឡើងក្នុងឆ្នាំខាងមុខនេះ។ ឥឡូវ ផលិតផល និងបណ្តាញដ៏ច្រើនទាំងនេះនឹងផ្តល់នូវជម្រើសហិរញ្ញវត្ថុ ដ៏សម្បូរបែបដល់អតិថិជន។

ភាគទុននិក និងរចនាសម្ព័ន្ធអភិបាលកិច្ចរបស់ អេ អឹម ខេ ក៏មាន ការវិនិយោគផងដែរនៅក្នុងឆ្នាំនេះ។ ចាប់តាំងពីការចាប់ផ្តើមដំបូង អង្គការ អន្តរជាតិ Concern Worldwide ដែលជាភាគទុនិកដ៏សំខាន់របស់ យើងក៏បានចាកចេញពី អេ អឹម ខេ ទាំងស្រុងនៅក្នុងឆ្នាំនេះ ហើយខ្ញុំ ក៏សូមយកឱកាសនេះ សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ពួកគេចាប់តាំងពីការកើត ការចាប់កំណើត និងការដឹកនាំ អេ អឹម ខេ ឆ្ពោះទៅវិញនាពេលវេលា ១២ឆ្នាំ កន្លងមកនេះ។ គួនាទីរបស់ពួក គេនៅក្នុងប្រវត្តិសាស្ត្ររបស់ អេ អឹម ខេ ពិតជាធំធេងរកអ្វីមកប្រៀបធៀប ពុំបានក្នុងនាមជាភាគទុនិកមួយដែលបានផ្តល់ពន្លឺនៅក្នុង អេ អឹម ខេ ទៅលើអ្វីដែលហៅថាជាការទទួលខុសត្រូវនៃការរាប់បញ្ចូលផ្នែកហិរញ្ញ វត្ថុនោះ។ ស្របពេលនេះដែរ ខ្ញុំក៏មានសេចក្តីសោមនស្សរីករាយនឹង រាយការណ៍ថាភាគទុនិកដែលមកដល់ថ្មីៗ មានការប្តេជ្ញាចិត្តពេញ លេញក្នុងការអនុវត្តទៅតាមមតិ ដែលបានចង្អុលបង្ហាញសម្រាប់ អេ អឹម ខេ តាមរយៈអង្គការ Concern ។ ភាគទុនិកថ្មី របស់យើង រួមមាន PROPARCO និង CLDF ដែលត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការក្លាយជាក្រុមប្រឹក្សាភិបាល។ យ៉ាងណាមិញ យើងក៏សូមសម្តែង នូវការកោតសរសើរផងដែរចំពោះ Agora Microfinance N.V ដែល បច្ចុប្បន្នបានក្លាយជាភាគទុនិកដ៏សំខាន់ និង Incofin S.A. ដែល នៅតែបន្តផ្តល់នូវការណែនាំរបស់ពួកគេ ដល់ អេ អឹម ខេ ។

ដំណាលគ្នានឹងការចាកចេញរបស់អង្គការ Concern ក៏មាន ភាគទុនិកដែលតែងតែផ្តល់នូវពន្លឺដ៏ត្រចះត្រចង់ដល់ក្រុមប្រឹក្សាភិបាល ចំនួនពីររូបក៏បានចូលនិវត្តន៍ផងដែរ។ នោះគឺលោក Tom O'Higgins និង លោក Howard Dalzell ដែលលោកទាំងពីរបានកាន់តំណែង អភិបាលកិច្ចរបស់យើងអស់រយៈពេលជាង ១០ ឆ្នាំ ហើយយើងពិតជា មានការសោកស្តាយខ្លាំងដែលពួកគាត់ទាំងពីរបានចាកចេញ។ វា ពិតជាពិបាកនឹងរកពាក្យមកថ្លែងឲ្យសមទៅនឹងអ្វីដែលពួកគាត់បាន ផ្តល់ជូនដល់ អេ អឹម ខេ ៖ យើងពិតជាមានសំណាងណាស់ ដែល ពួកគាត់បានផ្តល់ទាំងជំនាញ ឧត្តមគតិ និងសន្តិច័យ ដឹកនាំយើងក្នុង

ទសវត្សកន្លងមក។ ខណៈនេះដែរ យើងក៏រីករាយស្វាគមន៍ក្រុមប្រឹក្សា ភិបាលថ្មីរបស់យើងដែលតំណាងឲ្យ PROPARCO និង CLDF ផងដែរ ។ លោក Joshua Morris និងលោកស្រី Hannah Siedek ដែល បាននាំឲ្យយើងមានសេចក្តីសង្ឃឹមនូវពន្លឺដ៏យូរអង្វែងនៅក្នុងក្រុមប្រឹក្សា ភិបាលរបស់ អេ អឹម ខេ ។ យើងក៏រីករាយស្វាគមន៍ចំពោះលោក Michael Goh ដែលជាអ្នកជំនាញអន្តរជាតិផ្នែកគ្រប់គ្រងធនាគារនិង ហានិភ័យចូលមកក្នុងគណៈកម្មការហានិភ័យនៃក្រុមប្រឹក្សាភិបាល ។

ការបោះជំហានយ៉ាងវែងក្នុងឆ្នាំ២០១៤ ដែលបានដំណើររបៀប ដោយវិជ្ជមាន តាមរយៈគំនិតស្វាហាប់មួយចំនួន និងការអនុវត្តដ៏ល្អ នៃយុទ្ធសាស្ត្រទាំងឡាយ តាមរយៈថ្នាក់ដឹកនាំ និងបុគ្គលិករបស់ អេ អឹម ខេ ក្រោមការដឹកនាំរបស់លោកប្រធាននាយកប្រតិបត្តិ គា បូរណ ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពួកគេ សម្រាប់ឆ្នាំជោគជ័យនេះ ហើយនឹងសម្លឹងឆ្ពោះទៅមុខចំពោះវិភាគទាន របស់ពួកគេដែលនៅតែបន្តផ្តល់ជូន ចំពោះអតិថិជនរបស់យើង ចំពោះ វិស័យហិរញ្ញវត្ថុនៃកម្ពុជា និងចំពោះ អេ អឹម ខេ ផងដែរ។

Tanmay Chetan
ប្រធានក្រុមប្រឹក្សាភិបាល



របាយការណ៍របស់ប្រធាននាយកប្រតិបត្តិ

គម្រោង

ប្រធាននាយកប្រតិបត្តិ

ឆ្នាំ២០១៤ គឺជាឆ្នាំដ៏ជោគជ័យមួយទៀត របស់ អេ អឹម ខេ ។ អេ អឹម ខេ នៅតែបន្តបោះជំហានទៅមុខនៅតាមតំបន់ជនបទ នៃប្រទេសកម្ពុជាជាង ៨៦ % នៃភូមិទាំងអស់ លើសពីឆ្នាំមុនដែលមានត្រឹមតែ ៨១% ។ ជាមួយនឹងវត្តមានប្រកបដោយសក្តានុពលនេះ យើងនៅតែរក្សាតំណែងជាអ្នកផ្តល់សេវាហិរញ្ញវត្ថុចម្បងទៅគ្រួសារប្រជាជនកម្ពុជា នៅតាមទីជនបទ។

ជាមួយនឹងបណ្តាញអាជីវកម្មថ្មីៗ បានចាប់ផ្តើមប្រតិបត្តិការដូចជា ផលិតផលសន្សំ សេវាទូទាត់ ធនាគារចល័ត និងផលិតផលធានារ៉ាប់រងខ្នាតតូច។ អេ អឹម ខេ បានដើរទៅមុខជាច្រើនជំហាន ដើម្បីស្វែងរកដំណោះស្រាយ បំពេញតម្រូវការក្នុងការផ្តល់ជូននូវផលិតផលនិងសេវាកម្មសម្បូរបែបដល់អតិថិជនរបស់ខ្លួន។

ការប្តេជ្ញាចិត្ត ក្នុងការសម្រេចឲ្យបាននូវបេសកកម្មរបស់យើងជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើន ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងបិតបេរី នៅតែមិនផ្លាស់ប្តូរ ហើយយើងនឹងបន្តខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅនេះ។ អតិថិជនសរុបមានចំនួន ៤១០.១៤២ នាក់ ក្នុងឆ្នាំ២០១៤ កើនឡើងលើចំនួន ៣៧១.៩២១ នាក់ នៅក្នុងឆ្នាំ២០១៣ ដែលតំណាងឲ្យកំណើន ១០,៣ % ដ៏គួរឲ្យរីករាយ។ ជាមួយនឹងកំណើននេះ គឺបានមកពីកម្មវិធីក្រុមថ្មីៗ ៤២ % ដែលត្រូវបានផ្តល់ដល់អតិថិជននៅក្រោមបន្ទាត់ក្រុមរបស់កម្ពុជាដោយផ្អែកទៅលើការប្តេជ្ញាចិត្តចំពោះបេសកកម្ម និងទស្សនវិស័យរបស់យើង។

អំឡុងឆ្នាំ២០១៤ យើងបានពង្រីកតំបន់ប្រតិបត្តិការពី ១២៨ ការិយាល័យក្នុងឆ្នាំ២០១៣ ដល់ ១៣៩ ការិយាល័យ។ មានការិយាល័យសាខាជាច្រើន ត្រូវបានធ្វើទំនើបកម្មក្លាយជាការិយាល័យស្តង់ដារ និងកាន់តែផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់សាធារណជនក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់យើង។ ម្យ៉ាងវិញទៀត យើងបានបន្ថែមភូមិថ្មីចំនួន ៧១៧ ភូមិដែលសរុបមានចំនួន ១២.០៧៥ ភូមិ នៅចុងឆ្នាំ២០១៤ ។ ចំនួនបុគ្គលិកបានកើនឡើងពី ១.៤៤៤ នាក់ក្នុងឆ្នាំ២០១៣ ដល់ ១.៧៤០ នាក់ ក្នុងឆ្នាំ២០១៤ ដែលមានការកើនឡើង ២០,៥%។ ភាគច្រើន



នៃការកើនឡើងនេះ គឺត្រូវបានកំណត់គោលដៅឆ្ពោះទៅរកការបង្កើត
ប្រភេទអាជីវកម្មថ្មី និងការត្រួតពិនិត្យផ្ទៃក្នុង។

ផលប្រតិបត្តិការបានកើនឡើងប្រមាណ ២១,៤ % ដែលកើន
ឡើងដល់ ៩៤,៦ លានដុល្លារអាមេរិក។ គុណភាពឥណទាននៅតែមាន
សន្ទុះខ្លាំងជាមួយនឹងផលប្រតិបត្តិការកម្ចីដែលមានហានិភ័យ ៣០ថ្ងៃ
នៅត្រឹម ០,១៥% គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៤ ។ ចំនួនកម្ចីដែល
ត្រូវបានកាត់ចោល (មិនបញ្ចូលកម្ចីកាត់ចោលដែលបណ្តាលមកពី
អតិថិជនទទួលបានឥណទាន) គឺត្រឹមតែ ០,៣៩% សម្រាប់ពេញមួយ
ឆ្នាំ២០១៤ ។ ចំនួនអតិថិជនកម្ចីសម្បទានកើនឡើងបន្តិចពី ៣២៣.៨២៨
នាក់ ក្នុងឆ្នាំ២០១៣ ដល់ ៣២៩.៧៦០ នាក់ ។ ទំហំកម្ចីជាមធ្យមរបស់
អេ អឹម ខេ (ចំនួនទឹកប្រាក់ដែលផ្តល់) ដល់អតិថិជនម្នាក់ៗនៅតែរក្សា
កម្រិតទាបបំផុត ក្នុងចំណោមដៃគូប្រកួតប្រជែងនៅទំហំទឹកប្រាក់ ៣៦៨
ដុល្លារអាមេរិក សម្រាប់អតិថិជនម្នាក់ៗ។ អត្រាបោះបង់ចោលអតិថិជន
នៅ ២៤% (គណនាតាមរយៈរូបមន្ត Mix) ។

ជាមួយនឹងការណែនាំ នូវម៉ាស៊ីនដកប្រាក់ និងម៉ាស៊ីនដាក់ប្រាក់
ដោយស្វ័យប្រវត្តិ (ATMs និង CDMs) បានជំរុញឲ្យអាជីវកម្មប្រាក់
សន្សំ មានដំណើរការយ៉ាងល្អនៅក្នុងឆ្នាំ២០១៤។ អេ អឹម ខេ ទទួល
បានគណនីសន្សំថ្មីចំនួន ៣៧.០០០ បន្ថែមទៀត អំឡុងឆ្នាំនេះ
កើនដល់ចំនួន ៩៥.២៨១ ។ សមតុល្យប្រាក់សន្សំនេះបានកើនឡើង
ច្រើនជាងទ្វេដងដល់ទៅ ៣៨,៧២ លានដុល្លារអាមេរិកពី ១៨,៣ លាន
ដុល្លារអាមេរិកក្នុងឆ្នាំ២០១៣ ។ ៦៧% នៃសមតុល្យប្រាក់សន្សំសរុប
នៅតែបន្តមានជាប្រាក់រៀលដែលបង្ហាញថា យើងទទួលបានអ្នកសន្សំ
ប្រាក់ដែលមានទំហំទឹកប្រាក់តូចៗ។ សមតុល្យប្រាក់សន្សំជាមធ្យមក្នុង
មួយគណនីគឺ ៤០៦ ដុល្លារអាមេរិក ដែលជាង ៩២% នៃអតិថិជនសន្សំ
មានសមតុល្យតិចជាង ៣០០ ដុល្លារអាមេរិក ។

អំឡុងឆ្នាំនេះ អេ អឹម ខេ បានពង្រីកបណ្តាញភ្នាក់ងារចល័ត
របស់ខ្លួនបានយ៉ាងធំទូលាយគួរឲ្យកត់សម្គាល់ ហើយដែលអនុញ្ញាត
ឲ្យយើងកាន់តែខិតទៅជិតអតិថិជនថែមទៀត។ យើងបានបង្កើនបណ្តាញ
របស់យើងរហូតដល់ ១.២០០ ភ្នាក់ងារដោយចាប់ផ្តើមពីចំនួន ២០០
ភ្នាក់ងារនៅដើមឆ្នាំនេះ។ អំឡុងឆ្នាំ២០១៤ អេ អឹម ខេ បានធ្វើការជាមួយ
អង្គការក្រៅរដ្ឋាភិបាលជាច្រើន ដើម្បីផ្តល់នូវការផ្លាស់ប្តូរជាសាច់ប្រាក់ទៅឱ្យ
អ្នកទទួលបានផលរបស់ពួកគេនៅតាមជនបទក្នុងប្រទេសកម្ពុជា។ ការទូទាត់
ជាសាច់ប្រាក់ ចំពោះអ្នកទទួលបានផលមានចំនួន ៤៦.៨៩៨ ជាមួយទំហំ
ទឹកប្រាក់សរុប ១,៥ លានដុល្លារអាមេរិក ត្រូវបានធ្វើឡើងអំឡុងឆ្នាំនេះ ។
អំឡុងឆ្នាំ២០១៤ អាជីវកម្មផ្ទេរប្រាក់របស់យើងក៏បានកើនឡើងពី
១៦៥.១០៧ ដល់ ៣១២.៤៦០ ប្រតិបត្តិការផងដែរ ជាមួយទំហំទឹក
ប្រាក់សរុប ១៣៤,៣៤ លានដុល្លារអាមេរិកពី ៧៥,០៨ លានដុល្លារ

អាមេរិក ក្នុងឆ្នាំ២០១៣ ដែលបញ្ជាក់ពីការកើនឡើងនូវទំនុកចិត្តក្នុង
ចំណោមអតិថិជនដែលប្រើប្រាស់សេវាផ្ទេរប្រាក់ អេ អឹម ខេ ជា
បណ្តាញដែលពួកគេពេញចិត្តសម្រាប់ការផ្ទេរប្រាក់ក្នុងស្រុក។

អំឡុងឆ្នាំ២០១៤ អេ អឹម ខេ បានសហការជាដៃគូជាមួយក្រុមហ៊ុន
ធានារ៉ាប់រង Forte ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខមួយ
ក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់សេវាធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់
(ខ្នាតតូច) ដល់អតិថិជនកម្ចីរបស់ខ្លួន។ យើងបានសាកល្បងបំពេញ
តម្រូវអតិថិជននៅក្នុងខេត្តចំនួនពីរ និងបានលក់សេវាធានារ៉ាប់រងនេះ
ដល់អតិថិជនចំនួន ១០.២២៧ នាក់។ នៅក្នុងឆ្នាំ២០១៥ យើងគ្រោង
នឹងពង្រីកភាពជាដៃគូនេះនៅទូទាំងប្រទេសផងដែរ។

ឆ្នាំ២០១៥ ផ្តល់នូវឱកាសជាច្រើនដល់ អេ អឹម ខេ ។ យើង
នឹងបន្តរីកចម្រើន និងធ្វើពិពិធកម្មប្រតិបត្តិការផ្តល់ឥណទានរបស់យើង
ដោយពង្រីកទៅភូមិថ្មីៗបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជាជាមួយសេវា
កម្ម និងផលិតផលថ្មីៗប្រកបដោយនវានុវត្តភាព។ យើងនឹងពង្រីក
បណ្តាញភ្នាក់ងារចល័តរបស់យើងបន្ថែមទៀត ដើម្បីផ្តល់ភាពងាយ
ស្រួលកាន់តែប្រសើរឡើងដល់អ្នកភូមិទាំងឡាយដែលមិនមាន
ជម្រើសក្នុងកាលសន្សំ និង/ឬប្រើសេវាបម្រើប្រតិបត្តិការណាមួយ។
យើងនឹងបន្តវិនិយោគលើផ្នែកបច្ចេកវិទ្យា ធនធានមនុស្ស ផ្សព្វផ្សាយ
ពីគ្រឹះស្ថាន រួមទាំងការបង្កើនផលិតផល និងសេវាកម្មដើម្បីបំពេញ
តម្រូវការអតិថិជនរបស់យើងឲ្យកាន់តែប្រសើរឡើង។

តាងនាមឲ្យថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ខ្ញុំសូមថ្លែងអំណរ
គុណយ៉ាងជ្រាលជ្រៅចំពោះភាគទុននិក ប្រធានក្រុមប្រឹក្សាភិបាល
និងសមាជិកគណៈកម្មាធិការរបស់យើងទាំងអស់ ចំពោះការដឹកនាំ
ការគាំទ្រ និងការចង្អុលបង្ហាញនានារបស់ពួកគេពេញមួយឆ្នាំ។ ខ្ញុំក៏
សូមថ្លែងអំណរគុណដល់សហការីរបស់ខ្ញុំ ទាំងថ្នាក់ដឹកនាំ និងបុគ្គលិក
ចំពោះការខិតខំបំពេញការងាររបស់ពួកគេ ការឧស្សាហ៍ព្យាយាម និង
ការប្តេជ្ញាចិត្តក្នុងការផ្តល់សេវាដ៏ល្អបំផុតដល់អតិថិជនរបស់យើង។
ជាទីបញ្ចប់ ខ្ញុំសូមសម្តែងនូវការកោតសរសើរដ៏ស្មោះជូនចំពោះម្ចាស់
ភាគទុនទាំងអស់ ជាពិសេស ធនាគារជាតិនៃកម្ពុជា ចំពោះការបន្ត
គាំទ្ររបស់ខ្លួនដល់ អេ អឹម ខេ និងការកសាងវិស័យហិរញ្ញវត្ថុមួយឲ្យ
រឹងមាំ។

គា បូរណ
ប្រធាននាយកប្រតិបត្តិ




សមិទ្ធផលសំខាន់ៗ

ការបរិយាយ	២០១០	២០១១	២០១២	២០១៣	២០១៤
I- សមិទ្ធផលសំខាន់ៗ ផ្នែកប្រតិបត្តិការ					
ចំនួនសាខា	២២	២២	២៤	២៧	២៨
ចំនួនអនុសាខា	៥៦	៧៦	៨៩	១០១	១១១
ចំនួនភូមិ	៨.០៣២	៩.១៥២	១០.១១៦	១១.៣៥៨	១២.០៧៥
ចំនួនភូមិសរុបទូទាំងប្រទេស	៥៧%	៦៥%	៧២%	៨១%	៨៦%
ចំនួនបុគ្គលិកសរុប	៨៤៤	៩៧៣	១.១៨៧	១.៤៤៤	១.៧៤០
មន្ត្រីឥណទានរៀបរយនឹងបុគ្គលិកសរុប	៥៧%	៥២%	៥០%	៤៨%	៤៦%
ចំនួនអតិថិជនសរុប	២៥១.៦៣៦	២៨០.១៩៥	៣១២.៩៨៩	៣៧១.៩២១	៤១០.១៤២
ចំនួនអតិថិជនកម្ចីសកម្ម (ជាដុល្លារអាមេរិក មិនរាប់បញ្ចូលកម្ចីបុគ្គលិក)	២៥០.៩៣០	២៧៥.២៥១	២៩១.៤៥៩	៣២៣.៨២៨	៣៦៩.៧៦០
អតិថិជនកម្ចីជាក្រុម	៩៣%	៩៣%	៩១%	៩០%	៨៦%
អតិថិជនកម្ចីឯកត្តជន	៧%	៧%	៩%	១០%	១៤%
សមតុល្យប្រាក់កម្ចី (ដុល្លារអាមេរិក មិនរាប់បញ្ចូលប្រាក់កម្ចីបុគ្គលិក)	\$ ៣១.៣២៩.៨៥៧	\$ ៤៧.២៤៨.៥៩៩	\$ ៦១.៣៦៧.៤៧៥	\$ ៧៧.៨៧៨.៧១៦	\$ ៩៤.៥៧៥.៥១៥
កម្ចីជាក្រុម	៨៥%	៨៣%	៧៧%	៧៥%	៦៥%
អតិថិជនកម្ចីឯកត្តជន	១៥%	១៧%	២៣%	២៥%	៣៥%
ចំនួនអតិថិជនកម្ចីសកម្ម ធៀបមធ្យមភាគមន្ត្រីឥណទាន	៥២២	៥៥៩	៥២២	៤៧៥	៤២៧
សមតុល្យប្រាក់កម្ចី ធៀបមធ្យមភាគមន្ត្រីឥណទាន (ដុល្លារអាមេរិក)	\$៦៥.១២៤	\$៩៥.៨៨៤	\$១០៩.៨១១	\$១១៤.៣៤៦	\$១២២.៥៩៨
ចំនួនអតិថិជនប្រាក់សន្សំសរុប	២.៧៨១	៨.៩២៤	២៩.៩១០	៥៨.៦៤២	៩៥.២៨១
ចំនួនអតិថិជនសន្សំ និងជាអតិថិជនកម្ចី	២.៣៤៦	៣.៩៨០	៨.៧៨០	១០.៥៤៩	១៤.៨៩៩
សមតុល្យប្រាក់សន្សំសរុប (ដុល្លារអាមេរិក)	\$ ១.១៤២.៤០៩	\$ ៤.១៨២.៣៧០	\$ ៨.២២០.៣២២	\$ ១៤.៣១៥.០២៣	\$ ២១.៧១៧.៤៥៥
ចំនួនប្រតិបត្តិការផ្ទេរប្រាក់	-	១.៧០០	១០៥.៧០០	១៦៥.១០៧	៣១២.៤៦០
សមតុល្យផ្ទេរប្រាក់ (ដុល្លារអាមេរិក)	-	\$ ៤២៨.៦៨១	\$ ៣០.២០៧.៤៥១	\$ ៧៥.០៨៥.៧៨៤	\$ ១៣៤.៣៣៧.៨៦៦
ចំនួនម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATM/CDM)					២០
ចំនួនធានារ៉ាប់រងខ្នាតតូច ដែលបានលក់ចេញ					៩,៨៨៦
II- សមិទ្ធផលសំខាន់ៗ ផ្នែកហិរញ្ញវត្ថុ					
ប្រាក់ចំណេញសុទ្ធ (ក្រោយបង់ពន្ធ ជាដុល្លារអាមេរិក)	\$ ៩៣៥.២៣៩	\$ ១.៧៦៦.៩៣៥	\$ ២.៨៨៦.៩៩៨	\$ ៣.៣០៩.១១៥	\$ ៤.០០៣.៣៣៩
អនុបាតភាពគ្រប់គ្រាន់ផ្ទាល់លើប្រតិបត្តិការ (OSS)	១១៣,១%	១១៨,៥%	១២១,៤%	១១៩,៤%	១១៩,៩%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគទ្រព្យសកម្ម (RoA)	២,៣%	៣,១%	៣,៩%	៣,៦%	៣,៦%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគទ្រព្យសកម្មបានកែសម្រួល (មិនរួមបញ្ចូល B2B)	២,៧%	៣,៩%	៤,៥%	៤,០%	៣,៧%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគមូលធន (RoE)	៧,៦%	១៣,៩%	១៩,០%	១៨,០%	១៨,៣%
ទិន្នផលលើប្រាក់កម្ចី	៣៥,៣%	៣៥,២%	៣៥,៧%	៣៥,០%	៣៣,៨%
អនុបាតថ្លៃដើមប្រតិបត្តិការ	២១,៥%	១៩,៣%	១៨,៩%	១៨,៧%	១៨,៧%
អនុបាតថ្លៃដើមប្រាក់បំណុលជាមធ្យម	១០,៦%	១០,១%	១០,៤%	១០,៤%	៩,៩%
អនុបាតបំណុលធៀបមូលធន	២,១	២,៨	៣,២	៣,៤	៣,៧
ប្រាក់កម្ចីមានហានិភ័យ ៣០ថ្ងៃ	១,៥៧%	០,១០%	០,១២%	០,១៦%	០,១៥%
អនុបាតប្រាក់កម្ចីលុបចេញពីបញ្ជី	១,១៤%	១,៣៧%	០,៣៩%	០,៤១%	០,៣៩%


ការបរិយាយ	២០១០	២០១១	២០១២	២០១៣	២០១៤
III- សមិទ្ធផលសំខាន់ៗ ផ្នែកសង្គម					
សមិទ្ធផលសំខាន់ៗផ្នែកកម្ចី					
ទំហំប្រាក់កម្ចីជាមធ្យមធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ (កម្ចីបានបញ្ចេញ)	២១,៧%	២៦,០%	២៩,៥%	៣៥,០%	៣៨,៧%
ភាគរយនៃកម្ចីក្រោម ៥០០ដុល្លារអាមេរិក	៩៨,៥%	៩៨,៣%	៩៤,៦%	៩៤,២%	៩២,៤%
មធ្យមប្រាក់កម្ចី ក្នុងអតិថិជនម្នាក់ (ដុល្លារអាមេរិក)	\$ ១២៥	\$ ១៧២	\$ ២១០	\$ ២៤០	\$ ២៨៧
អតិថិជនកម្ចីជាក្រុម	\$ ១១៥	\$ ១៥៣	\$ ១៧៨	\$ ២០១	\$ ២១៧
អតិថិជនកម្ចីជាឯកត្តជន	\$ ២៤៥	\$ ៣៩៧	\$ ៥២៦	\$ ៥៤៩	\$ ៧០២
មធ្យមកម្ចីបានបញ្ចេញ (ដុល្លារអាមេរិក)	\$ ១៦៥	\$ ២១៣	\$ ២៦០	\$ ៣០៧	\$ ៣៦៨
អតិថិជនកម្ចីជាក្រុម	\$ ១៤១	\$ ១៨៧	\$ ២១៧	\$ ២៥៦	\$ ២៨៣
អតិថិជនកម្ចីឯកត្តជន	\$ ៤២៧	\$ ៥៧១	\$ ៧០៣	\$ ៧៥៥	\$ ៨៨០
សមិទ្ធផលសំខាន់ៗផ្នែកប្រាក់សន្សំ					
មធ្យមសមតុល្យប្រាក់សន្សំ ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ	៥៤,១%	៥៧,២%	៣១,២%	៣៥,៥%	៤២,៨%
ភាគរយនៃចំនួនអតិថិជនសន្សំ មានសមតុល្យរហូតដល់ ៣០០ដុល្លារអាមេរិក	៩៥,៦%	៩២,៥%	៩៤,៥%	៩៣,៨%	៩១,៦%
មធ្យមប្រាក់សន្សំ ក្នុងអតិថិជនម្នាក់ (ដុល្លារអាមេរិក)	\$ ៤១១	\$ ៤៦៩	\$ ២៧៥	\$ ៣១២	\$ ៤០៦
សមិទ្ធផលសំខាន់ៗផ្នែកផ្ទេរប្រាក់					
ចំនួនផ្ទេរប្រាក់រហូតដល់ ៣០០ដុល្លារអាមេរិក	-	១.៣៣៥	៥០.២៤៩	៨៤.៣៦៧	១៤៥.៦០១
មធ្យមសមតុល្យផ្ទេរប្រាក់ ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ	-	៣០,៨%	៤២,៣%	៥១,៧%	៤៨,៨%
សមិទ្ធផលសំខាន់ៗផ្នែកសង្គមផ្សេងៗទៀត					
ភាគរយនៃអតិថិជនកម្ចីជាស្ត្រី	៨៦,០%	៨៧,៥%	៨៧,៣%	៨៥,៣%	៨៣,២%
ភាគរយនៃអតិថិជនកម្ចីដែលនៅជនបទ *	៩២,០%	៩៤,០%	៩១,០%	៩៧,០%	៩៧,០%
អត្រាចាកចេញរបស់អតិថិជនកម្ចី	២៣%	២១%	១៨%	២៣%	២៥%
ការពង្រីកវិសាលភាព៖ អតិថិជនថ្មី (<១ឆ្នាំ) ក្រោមបន្ទាត់នៃភាពក្រីក្រធៀបនឹងចំណីអាហារ	៤៩%	៥៥%	៤៥%	៤៨%	៤២%
ភាគរយនៃអតិថិជនថ្មីក្រោមបន្ទាត់នៃភាពក្រីក្រធៀបនឹងចំណីអាហារ (ការប៉ាន់ស្មាន)					
ចំនួនអតិថិជនថ្មីក្រោមបន្ទាត់នៃភាពក្រីក្រធៀបនឹងចំណីអាហារ (ការប៉ាន់ស្មាន)	៥០.២១៤	៤៥.៣៧៤	២៤.៩៤៤	៤៣.៤៧២	៣៥.៦១៨

* គណនាទៅតាមចំណែកថ្នាក់ក្នុងតាមជនបទ ទីក្រុង ជាយក្រុងយោងទៅលើជំរឿនឆ្នាំ២០០៨


ផលប៉ុន្តែប្រាក់កម្ចី ដុល្លារអាមេរិក លាន



ប្រាក់កម្ចីតាមទំហំ (ខែធ្នូ ឆ្នាំ២០១៤)



ទ្រព្យសកម្មសរុបមធ្យម






បណ្តាញប្រតិបត្តិការ

អេ អឹម ខេ សម្រេចដល់ទិសដៅ ដោយមានតំបន់ប្រតិបត្តិការ ដល់គ្រប់ស្រុក និង ៩៨% នៃចំនួនឃុំទាំងអស់។ ជាមួយប្រតិបត្តិការ ក្នុងភូមិចំនួន ១២.០៧៥ នាពេលបច្ចុប្បន្ននេះ អេ អឹម ខេ បានបម្រើចំនួន ៨៥% នៃចំនួនភូមិទាំងអស់ក្នុងប្រទេស។ អេ អឹម ខេ គឺជាគ្រឹះស្ថាន

មីក្រូហិរញ្ញវត្ថុដែលឈានមុខគេរបស់ប្រទេសកម្ពុជាដែលសម្រេចបាន នៅគោលដៅនេះជាមួយអតិថិជនប្រាក់កម្ចីសរុប ៣២៩.៧៦០ និង អតិថិជនប្រាក់សន្សំសរុបចំនួន ៩៥.២៨១ ។



១៣៩ ការិយាល័យ និង ១.៦០០ ភ្នាក់ងារ
 ● ការិយាល័យ សាខា
 ● ការិយាល័យអនុសាខា
 ▲ ភ្នាក់ងារ

ខេត្ត	ស្រុក	ឃុំ	ភូមិ	អតិថិជនកម្ចី *	អតិថិជនសន្សំ
បន្ទាយមានជ័យ	៩	៦៥	៥៧២	១២.៩៩៦	៣.៨៣៦
បាត់ដំបង	១៤	៩៧	៧១២	១៩.០៨១	៤.៦៨០
កំពង់ចាម	១០	១០៩	៨០១	២៤.១៩៩	៣.៦៧៣
កំពង់ឆ្នាំង	៨	៦៨	៤៦៦	១៣.៤៨៥	២.១១៦
កំពង់ស្ពឺ	៨	៨៧	១.១៨៨	២៧.៣៣៦	៣.៦៤២
កំពង់ធំ	៨	៨០	៦៧៥	២០.៩១៩	៦.២១០
កំពត	៨	៩៣	៤៧៣	១២.៣១៤	២.៧៩៤
កណ្តាល	១១	១២៧	៧៤៨	២៦.០០៣	៥.៣៧៤
កែប	២	៥	១៧	៧៧៤	៦២
កោះកុង	៧	២៣	១០០	៤.៤៣៧	៦៥២

ខេត្ត	ស្រុក	ឃុំ	ភូមិ	អតិថិជនកម្ចី *	អតិថិជនសន្សំ
ក្រចេះ	៦	៤៦	២៤៩	១១.៩០៥	២.៤៧៦
មណ្ឌលគីរី	៥	១៨	៧១	២.០១១	១.០២៤
ឧត្តរមានជ័យ	៥	២៤	២៦៤	១០.០៩៧	១.០៥៣
ប៉ៃលិន	២	៨	៧៧	១.២៨៣	២៥២
ភ្នំពេញ	១២	៩១	៥០០	៨.៩៦៥	៩.៥៩៧
ព្រះសីហនុ	៤	២៥	១០៨	៤.៦៩០	៩៧៦
ព្រះវិហារ	៨	៥១	២១០	៨.០៣១	១.៣៨៣
ព្រៃវែង	១៣	១១៦	៩៧៤	២៤.៨៨៨	១៣.១៧៤
ពោធិ៍សាត់	៦	៤៧	៤៣៧	១២.៣៧៩	២.៤៣០
រតនៈគីរី	៩	៤៨	១៧៦	៣.៧៧៤	១.៧៣៥
សៀមរាប	១២	៩៨	៧៨៥	២០.២០២	៩.៩២១
ស្ទឹងត្រែង	៥	៣០	១០៣	៤.០០០	១.៤៩៩
ស្វាយរៀង	៨	៨០	៦៦៣	១៥.៦១៨	២.២៦៣
តាកែវ	១០	៩៨	៩៩៤	២០.៥៥៣	១១.៦២០
ត្បូងឃ្មុំ	៧	៦៤	៧១២	១៩.៨២០	២.៨៣៩
សរុប	១៩៧(១០០%)	១.៥៩៨ (៩៨%)	១២.០៧៥ (៨៥%)	៣២៩.៧៦០	៩៥.២៨១

* មិនរាប់បញ្ចូលកម្ចីបុគ្គលិក និងកម្ចីសង្គ្រោះបន្ទាន់

អភិបាលកិច្ចគ្រឹះស្ថាន

គិតត្រឹមចុងឆ្នាំ២០១៤ អេ អឹម ខេ មានភាគទុនិកដូចជា ៖

1. Agora Microfinance N.V. (AMNV)
2. Société de Promotion et de Participation pour la Coopération Economique S. A. (PROPARCO)
3. Rural Impulse Fund II S.A., SICAV-FIS (RIF II)
4. Cambodia-Laos Development Fund S.C.A., SICAV-SIF (CLDF)
5. សមាគមបុគ្គលិក អេ អឹម ខេ

ភាគទុនិក អេ អឹម ខេ បានតែងតាំងក្រុមប្រឹក្សាភិបាលដែលមានភារកិច្ចទទួលខុសត្រូវលើអភិបាលកិច្ចទាំងស្រុង និងការណែនាំយុទ្ធសាស្ត្រសម្រាប់គ្រឹះស្ថាន ។ សមាជិកក្រុមប្រឹក្សាភិបាល ប្រាំបួនរូប (រួមទាំងប្រធាននាយកប្រតិបត្តិ) មានជំនាញទូលំទូលាយនៅលើវិស័យហិរញ្ញវត្ថុ សេវាកម្ម ច្បាប់ និងការអភិវឌ្ឍ ព្រមទាំងមានបទពិសោធន៍ជាច្រើនទៀតលើផ្នែកកម្មវិធីហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងការវិនិយោគធានាគារ ។

ក្រុមប្រឹក្សាភិបាលចាត់តាំងប្រធាននាយកប្រតិបត្តិយុវប្ប (CEO) ដែលធ្វើការជាមួយ គណៈកម្មាធិការប្រតិបត្តិ ។ គណៈកម្មាធិការប្រតិបត្តិមានប្រធាននាយកប្រតិបត្តិ(CEO) ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ (COO) និងប្រធាននាយក

ប្រតិបត្តិអាជីវកម្ម (CBO) និងប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា (CIO)។ គណៈកម្មាធិការនេះមានតួនាទីត្រួតពិនិត្យមើលគណៈគ្រប់គ្រងបន្ទាប់ ។


គណៈគ្រប់គ្រងបន្ទាប់រួមមាន ៖ នាយក និងនាយិកាប្រតិបត្តិ នៃនាយកដ្ឋានទាំងអស់ដូចជា ៖ គណនេយ្យ សន្សំ និងសេវាកម្ម លទ្ធកម្ម និងអចលនទ្រព្យ ហិរញ្ញវត្ថុ រតនាភិបាល ធនធានមនុស្ស បណ្តុះបណ្តាល បច្ចេកវិទ្យាព័ត៌មាន សេវាកម្មផ្ទៃក្នុង ទីផ្សារ និងទំនាក់ទំនង ស្រាវជ្រាវហានិភ័យ អភិវឌ្ឍន៍ផលិតផល ប្រព័ន្ធជនាគារស្នូល មណ្ឌលព័ត៌មាន និងធានាគារចល័ត និងគ្រប់គ្រងបណ្តាញ ។


ក្រុមប្រឹក្សាភិបាល មានគណៈកម្មាធិការប្រចាំការប្តូរ ដូចជា ៖

១. គណៈកម្មាធិការសេវាកម្ម
២. គណៈកម្មាធិការគ្រប់គ្រងហានិភ័យ
៣. គណៈកម្មាធិការផ្តល់តម្លៃការ តែងតាំង និង អភិបាលកិច្ច
៤. គណៈកម្មាធិការការងារសង្គម

គណៈកម្មការបីដំបូងមានតួនាទីអភិបាលកិច្ចជាទូទៅ។ គណៈកម្មាធិការការងារសង្គម ផ្តល់ប្រឹក្សាដល់ក្រុមប្រឹក្សាភិបាល ស្តីពីការប្រព្រឹត្តិទៅរបស់ អេ អឹម ខេ ក្នុងរូបភាព ជួយកាត់បន្ថយភាពក្រីក្រផ្តល់នូវផលិតផលសមស្រប ការការពារអតិថិជន និងរាល់ការទទួលខុសត្រូវសង្គមទាំងអស់។

រចនាសម្ព័ន្ធគ្រឹះស្ថាន







ក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការប្រឹក្សាធម្មេរណ៍





ក្រុមប្រឹក្សាភិបាល និងសមាជិកគណៈកម្មាធិការ



លោក Tanmay Chetan

ប្រធានក្រុមប្រឹក្សាភិបាល ប្រធានគណៈកម្មាធិការផ្តល់តម្លៃការ ការតែងតាំង និង
អភិបាលកិច្ច និងជាសមាជិកគណៈកម្មាធិការសេវាកម្ម

លោក Tanmay ជាស្ថាបនិករូប និងជាដៃគូគ្រប់គ្រងនៅ Agora Microfinance Partners LLP ហើយបានកាន់តំណែងជាច្រើននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុក្នុងរយៈពេល ១៨ ឆ្នាំ។ អស់រយៈពេល ជាច្រើនឆ្នាំ លោកបានធ្វើការក្នុងវិស័យប្រតិបត្តិការ (ប្រធាននាយកប្រតិបត្តិរបស់ អេ អឹម ខេ) ព្រមទាំង លោកមានតួនាទីក្នុងការផ្តល់ចំណាត់ថ្នាក់ឥណទានមីក្រូហិរញ្ញវត្ថុ និងការពិគ្រោះយោបល់នៅក្នុងបណ្តា ប្រទេសជាច្រើនទៀត។

លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែករដ្ឋបាលសាធារណៈ ពីសាកលវិទ្យាល័យ Harvard Kennedy និងអនុបណ្ឌិតពីវិទ្យាស្ថានគ្រប់គ្រងធនធានព្រៃឈើនៃប្រទេសឥណ្ឌា។



លោក Adrian Graham

ក្រុមប្រឹក្សាភិបាល ប្រធានគណៈកម្មាធិការសេវាកម្ម និងជាសមាជិក
គណៈកម្មាធិការហានិភ័យ

លោក Adrian Graham បានកើតនៅក្នុងទីក្រុង Bulawayo ប្រទេស ហ្វីលីពីន លោកបាននាំយកបទពិសោធន៍ដែលលោកធ្វើការផ្នែកហិរញ្ញវត្ថុ ១៩ឆ្នាំ ដល់ក្រុមប្រឹក្សាភិបាល អេ អឹម ខេ ។ លោកបានចាប់ផ្តើមអាជីពជាមួយនឹងក្រុមហ៊ុន PricewaterhouseCoopers លើសេវាសេវាកម្ម និងប្រឹក្សាយោបល់។ លោក បានបម្រើការងារនៅក្នុងអង្គការមិនមែនរដ្ឋាភិបាល អស់រយៈពេល៨ឆ្នាំចុងក្រោយ នេះដែលរួមមាន ៥ ឆ្នាំជាអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ និងបន្ទាប់មកនាយកហិរញ្ញវត្ថុ របស់អង្គការ Concern Worldwide។ បច្ចុប្បន្នលោក Adrian ជាប្រធាននាយក ប្រតិបត្តិហិរញ្ញវត្ថុរបស់អង្គការ UNICEF អូស្ត្រាលី។



លោក គា បូរណ

ក្រុមប្រឹក្សាភិបាល និងជាប្រធាននាយកប្រតិបត្តិ

លោក បូរណ ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ អេ អឹម ខេ ក្នុងខែកក្កដា ឆ្នាំ២០១២ ។ លោកបានចូលបម្រើការនៅគ្រឹះស្ថាន អេ អឹម ខេ អស់រយៈពេលជាង១០ ឆ្នាំហើយ ចាប់តាំងពីឆ្នាំ២០០៤មក លោកបានកាន់តំណែងគណៈគ្រប់គ្រងជាច្រើនដើម្បីចូលរួមអភិវឌ្ឍគ្រឹះស្ថាន ដូចជាប្រធានផ្នែកហិរញ្ញវត្ថុ ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) អនុប្រធាននាយកប្រតិបត្តិ។ មុនពេលដែលលោកចូលរួម ជាមួយ អេ អឹម ខេ លោកបានធ្វើការឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀតក្នុងនាមជានាយកហិរញ្ញវត្ថុ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ ព្រមទាំងទទួលបាន ACCA (Association of Chartered Certified Accountants) ជាផ្លូវការ និងត្រូវបានគេទទួលយក ជាសមាជិក ACCA ក្នុងឆ្នាំ២០០៨ ផងដែរ។



លោក Pete Power

ក្រុមប្រឹក្សាភិបាល សមាជិកគណៈកម្មាធិការការងារសង្គម និងជាសមាជិកគណៈកម្មាធិការសវនកម្ម

លោក Pete បច្ចុប្បន្ន គឺជានាយកផ្នែកយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍អាជីវកម្មនៅ Gorta-Self Help Africa (GSHA) ដែលទើបសមាហរណកម្មថ្មីៗនេះ។ មុនពេលសមាហរណកម្ម លោក Pete គឺជាប្រធាននាយកប្រតិបត្តិ នៃ Gorta ដែលជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដ៏ចំណាស់ជាងគេមួយរបស់ប្រទេស អៀរឡង់ (INGO)។ មុនពេលចូលរួមជាមួយ Gorta លោក Pete គឺជាអតីតប្រធាននាយកប្រតិបត្តិ អេ អឹម ខេ ពីឆ្នាំ២០១០-២០១២ លោក បានចូលរួមយ៉ាងសកម្ម ជាមួយ អេ អឹម ខេ តាំងពីថ្ងៃកើតឡើងដំបូង និងមានតំណែងនៅក្រុមប្រឹក្សាភិបាល ចាប់តាំងពីឆ្នាំ២០០៦ ។

លោក Pete បានចាប់ផ្តើមអាជីពរបស់លោកជាគណនេយ្យករ និងបានបម្រើការងារជាអ្នកប្រឹក្សាយោបល់លើការគ្រប់គ្រង ក្នុងសហរដ្ឋអាមេរិក និងប្រទេសចិន។ លោកទទួលបានជោគជ័យលើការដឹកនាំផ្នែកបច្ចេកវិទ្យាក្នុងសហរដ្ឋអាមេរិក មុនពេល ដែលផ្លាស់ប្តូរមកកាន់វិស័យអភិវឌ្ឍន៍។

លោក Pete ទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រ ផ្នែកទំនាក់ទំនងអន្តរជាតិ និងទស្សនវិជ្ជាសាកលវិទ្យាល័យ Scranton សហរដ្ឋអាមេរិក បន្ទាប់មកទទួលបានអនុបណ្ឌិតផ្នែក European Integration ពីសាកលវិទ្យាល័យ Limerick នៅ ប្រទេសអៀរឡង់ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងជំនួញពីសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ។



លោកស្រី Rebecca McKenzie

ក្រុមប្រឹក្សាភិបាល សមាជិកគណៈកម្មាធិការផ្តល់តម្លៃការ ការតែងតាំង និង អភិបាលកិច្ច

លោកស្រី Rebecca ជាស្ថាបនិកម្ចី និងជានាយិកាគ្រប់គ្រងនៅ Agora Microfinance N.V និងជានាយិកាផ្នែកប្រតិបត្តិការរបស់ Agora Microfinance Partners LLP ផងដែរ។ លោកស្រីមានបទពិសោធន៍ជាង ១៥ឆ្នាំលើវិស័យធនាគារ ទីផ្សារមូលធន និងមីក្រូហិរញ្ញវត្ថុ។ នៅក្នុង បទពិសោធន៍វិស័យធនាគាររបស់លោកស្រី បានកាន់តំណែងផ្សេងៗគ្នា ជាមួយធនាគារ Depfa Bank Plc ធនាគារ Credit Suisse First Boston, ធនាគារ Paribas, និងក្រុមហ៊ុន UBS ។ លោកស្រី Rebecca ទទួលបានសញ្ញាបត្រហិរញ្ញវត្ថុសាស្ត្រពីសាលាពាណិជ្ជកម្មទីក្រុងឡុងដ៍ និងបរិញ្ញាបត្រសិល្បៈ នៅអឺរ៉ុបពីសាកលវិទ្យាល័យ Scripps រដ្ឋកាលីហ្វ័រញ៉ា។



លោក ទិញ ច័ន្ទវិបុល

ក្រុមប្រឹក្សាភិបាល សមាជិកគណៈកម្មាធិការផ្តល់តម្លៃការ ការតែងតាំង និងអភិបាលកិច្ច

លោកបណ្ឌិត ទិញ ច័ន្ទវិបុល គឺជាដៃគូគ្រប់គ្រងនៅឯក្រុមហ៊ុន Tip & Partners Law Firm ក្នុងប្រទេសកម្ពុជា និង ជាសមាជិកនៃសមាគមមេធាវីកម្ពុជា។ លោកត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមគណៈមេធាវី កម្ពុជាពីឆ្នាំ១៩៩៩ ដល់ ២០០២ និងត្រូវបានជ្រើសរើសម្តងទៀត ក្នុងឆ្នាំ២០១០ ដល់ ២០១២ ។ លោកបានធ្វើសកម្មភាព ទាំងនៅក្នុងប្រតិបត្តិការខ្នាតតូច និងខ្នាតធំ ទៅលើបុគ្គល និងអតិថិជនដែលជាក្រុមហ៊ុន ។

លោកបណ្ឌិត ទិញ ច័ន្ទវិបុល បានបម្រើការងារ ជាអ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ ឲ្យវិទ្យាស្ថានជាតិ និងអន្តរជាតិជាច្រើន រាប់បញ្ចូលទាំងអង្គការសហប្រជាជាតិ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី និងក្រុមហ៊ុនសំខាន់ៗដទៃទៀត ក្នុងប្រទេសកម្ពុជា។ លោកបណ្ឌិត វិបុល គឺជាសមាជិកសកម្មម្នាក់ ទាំងវិស័យច្បាប់ និងសហគមន៍ពាណិជ្ជកម្ម ក្នុង ប្រទេសកម្ពុជា ។



លោកស្រី Blandine Claudia Marie Pons

ក្រុមប្រឹក្សាភិបាល ប្រធានគណៈកម្មាធិការហានិភ័យ និងជាប្រធានគណៈកម្មាធិការការងារសង្គម

លោកស្រី Dina ជានាយិកាប្រចាំតំបន់អាស៊ីបូព៌ាបស់ Incofin និងជាប្រធានការងារសង្គម ដែលមានមូលដ្ឋាននៅក្នុងផ្នែកពេញ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃការងារពិសេសផ្នែកការងារសង្គម (SPTF) ។ លោកស្រី Dina មានភារកិច្ចទទួលបន្ទុកលើ សកម្មភាពបំណុលទាំងអស់នៅក្នុងប្រទេសកម្ពុជា ចិន ឥណ្ឌូណេស៊ី ម៉ុងហ្គោលី និងហ្វីលីពីន ដោយគ្រប់គ្រងផលប៉ះពាល់ចំនួន៦០ លាន ដុល្លារអាមេរិក នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១៨។ មុនពេលដែលលោកស្រី ចូលរួមជាមួយ Incofin លោកស្រី គឺជាអ្នកវិភាគ ជានិច្ចសម្រាប់តំបន់អាស៊ីអាគ្នេយ៍នៅទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឯកទេសមីក្រូហិរញ្ញវត្ថុ Planet Rating ។

ពីមុន លោកស្រីបានបម្រើការងារនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ជាអ្នកពិគ្រោះយោបល់ផ្នែកប្រតិបត្តិការនៅ PlaNet Finance និងក្រុមហ៊ុនសម្ព័ន្ធ MicroCred នៅក្នុងប្រទេសចិន ។

លោកស្រីគឺជាផ្នែកមួយនៃក្រុមស្ថាបនិកដែលបានបង្កើតក្រុមហ៊ុន MicroCred Nanchong នៅក្នុងខេត្តស៊ីឈូន ។ លោកស្រី ក៏បានដឹកនាំគម្រោងកសាងសមត្ថភាពសម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុនៅតំបន់ជនបទរបស់ចិនជាច្រើនផងដែរ។ លោកស្រី អាចនិយាយ ភាសាបារាំង អង់គ្លេស និង អេស្ប៉ាញ បានយ៉ាងស្ទាត់ជំនាញ ហើយក៏យល់ដឹងពីភាសាចិនកុកដ៏បានយ៉ាងល្អផងដែរ។

លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពី Sciences Po Paris និង the London School of Economics (LSE) នៅក្នុងការសិក្សាពីការអភិវឌ្ឍន៍ និងទំនាក់ទំនងអន្តរជាតិ។



លោកស្រី Hannah Siedek

ក្រុមប្រឹក្សាភិបាល និងជាសមាជិកគណៈកម្មាធិការហានិភ័យ

ក្នុងនាមជានាយិកាប្រតិបត្តិដែលពេញដោយសមត្ថភាពខ្ពស់ និងមហិច្ឆិតាធំធេងជាមួយបទពិសោធន៍ ១២ឆ្នាំ ក្នុងវិស័យឧស្សាហកម្មហិរញ្ញវត្ថុអន្តរជាតិ។ លោកស្រី Hannah បានធ្វើការជាអ្នកប្រឹក្សាយោបល់ឯករាជ្យ នៅលើ ជួរមុខវិជ្ជាផ្សេងៗទាំង ធនាគារចល័ត បណ្តាញភ្នាក់ងារ យុទ្ធសាស្ត្រវិស័យមីក្រូហិរញ្ញវត្ថុ និងបញ្ហាដែលកើត មានទាក់ទងនឹងប្រតិបត្តិការ។ លោកស្រីបានចំណាយពេល បីឆ្នាំ នៅប្រទេសប៊ីឡេរុយ អឡុងដេលលោកស្រី សិក្សាថ្នាក់អនុបណ្ឌិត ពី ESCP-EAP ក្នុងទីក្រុង Oxford ទីក្រុង Madrid និងទីក្រុង Paris ។ លោកស្រី បានចំណាយពេលប្រាំឆ្នាំ នៅជាមួយ CGAP ដោយរាប់បញ្ចូលពិធីនៅជាមួយក្រុមបច្ចេកវិទ្យា CGAP។

លោកស្រីមានបទពិសោធន៍ជាច្រើនលើវិស័យមីក្រូហិរញ្ញវត្ថុ អឡុងដេលលោកស្រី នៅ DR Congo កន្លែង ដែលលោកស្រីជាអគ្គនាយក នៃធនាគារ ProCredit Bank Congo ។ លោកស្រីមានតំណែងនៅក្នុង ក្រុមប្រឹក្សាភិបាល MicroCred Nigeria និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេស៊ី ខេ កីអិលស៊ី ក្នុងប្រទេសកម្ពុជា។



លោក Joshua Morris

ក្រុមប្រឹក្សាភិបាល និងជាសមាជិកគណៈកម្មាធិការ ផ្តល់តម្លៃការ ការតែងតាំង និង អភិបាលកិច្ច

លោក Joshua Morris គឺជាដៃគូស្ថាបនិកនិងជានាយកគ្រប់គ្រង Emerging Markets Investments (EMI) ក្រុមហ៊ុន សង្គម ដែលបានចុះបញ្ជីជាអាជីវកម្មប្រឹក្សាយោបល់លើការវិនិយោគ មានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។

លោក គឺជាសហស្ថានិកនៃក្រុមហ៊ុនមេរបស់ EMI ដែលហៅថា Emerging Markets Group ដែលបានធ្វើអាជីវកម្មប្រតិបត្តិការ របស់ខ្លួនជាលើកដំបូង និងដឹកនាំក្រុមទីផ្សារប្រកបដោយថាមពល។

លោក គឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃបណ្តាក្រុមហ៊ុនដែលមាននាទីយ៉ាងម៉ឺងម៉ាត់លើ EMC និង EMI ។ មុនពេលផ្លាស់ប្តូរមកកម្ពុជា លោក Joshua បានកាន់តំណែងថ្នាក់គ្រប់គ្រងជានិច្ចនៅក្នុងទីផ្សារ និងការផ្តួចផ្តើមអភិវឌ្ឍបច្ចេកវិទ្យារបស់ក្រុមហ៊ុន និងការធ្វើអាជីវកម្ម ពាណិជ្ជ e-commerce នៃ NASDAQ ។ មុនពេលកាន់តួនាទីគ្រប់គ្រងទាំងនេះ លោក Joshua បានចំណាយពេលប្រាំឆ្នាំទៅលើផ្នែក ប្រឹក្សាយោបល់ ការគ្រប់គ្រងក្នុងឧស្សាហកម្មធានារ៉ាប់រង និងការថែទាំសុខភាពក្នុងសហរដ្ឋអាមេរិក។

លោក Joshua បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ពីសាលាពាណិជ្ជកម្ម Harvard (១៩៩៨) និង Cum Laude បរិញ្ញាបត្រពីសាលកម្ម វិទ្យាល័យហារវ៉ាដ (១៩៩២)។



លោកស្រី Frances Sinha

សមាជិកគណៈកម្មាធិការការងារសង្គម

លោកស្រី Frances គឺជាស្ថាបនិកនៃក្រុមប្រឹក្សាយោបល់អំពីការអភិវឌ្ឍន៍ប្រព័ន្ធជនបទ EDA និងជា ភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឯកទេស M-CRIL។ លោកស្រីបានបញ្ចប់ការសិក្សាពីសាលាវិទ្យាល័យ Oxford និងសាលាសេដ្ឋកិច្ចនៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ។ លោកស្រីបានរស់នៅប្រទេសឥណ្ឌូណេស៊ី ២៥ ឆ្នាំហើយ ។ បទពិសោធន៍របស់លោកស្រីរួមមាន ការគ្រប់គ្រងការងារសង្គម និងការបណ្តុះបណ្តាល ជាមួយនឹង the Imp-Act Consortium និង ជាមួយ EDA។ ការវាយតម្លៃទៅលើការងារសង្គម និងការផ្តល់ចំណាត់ថ្នាក់ M-CRIL ព្រមទាំងរបាយការណ៍អំពីការងារសង្គមជាមួយនឹងបណ្តាញនៃប្រទេសនានាដូចជា the MIX, និង the Social Performance Task Force ។ បច្ចុប្បន្ននេះ លោកស្រីគឺជាទីប្រឹក្សាដ៏ល្អម្នាក់ ក្នុងយុទ្ធនាការកិច្ចប្រជុំកំពូល តំណទានខ្នាតតូចសម្រាប់ការអភិវឌ្ឍន៍ Pro-Poor Seal នៃភាពល្អឥតខ្ចោះក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។



លោកស្រី Olga Torres

សមាជិកគណៈកម្មាធិការការងារសង្គម

លោកស្រី Olga គឺជានាយិកាស្រាវជ្រាវនៅ Agora Microfinance Partners LLP និងបច្ចុប្បន្ន លោកស្រីកំពុងធ្វើការពេញម៉ោងនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Agora ក្នុងប្រទេសហ្សាំប៊ី (Agora Microfinance Zambia) លោកស្រីមានបទពិសោធន៍ជាងដប់ពីរឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុក្នុងឋានៈជាអ្នកគ្រប់គ្រង អ្នកប្រឹក្សាយោបល់ និងអ្នកស្រាវជ្រាវ។ ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩ លោកស្រី Olga គឺជាអ្នកគ្រប់គ្រង និងជាទីប្រឹក្សារបស់ អេ អឹម ខេ ហើយលោកស្រីបានដឹកនាំការងារលើការវិភាគទិន្នន័យអតិថិជន និងភ្ជាប់ទំនាក់ទំនងរវាងលទ្ធផលទៅនឹងការសម្រេចចិត្ត លោកស្រី Olga ទទួលបានសញ្ញាបត្រ បណ្ឌិតផ្នែកសេដ្ឋកិច្ចអនុវត្តពី Universidad Compluense (ប្រទេសអេស្ប៉ាញ) និងអនុបណ្ឌិតផ្នែកកិច្ចការអន្តរជាតិពីសាកលវិទ្យាល័យ Columbia ផងដែរ។



លោកស្រី Heng Seida

សមាជិកគណៈកម្មាធិការសវនកម្ម

លោកស្រី Seida ជាគណនេយ្យករអាជីព និងជាសមាជិកនៃសមាគម Association of Certified Chartered Accountants (ACCA) នៃចក្រភពអង់គ្លេស ហើយបានទទួលសញ្ញាបត្រសវនករផ្នែកក្នុងសហរដ្ឋអាមេរិក។ លោកស្រីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រ ផ្នែកគណនេយ្យហើយមានបទពិសោធន៍ជាងដប់ឆ្នាំ ក្នុងការគ្រប់គ្រងសវនកម្ម និងហិរញ្ញវត្ថុ។ លោកស្រីគឺជាដៃគូគ្រប់គ្រងម្នាក់នៃ Fii & Associates ដែលទទួលខុសត្រូវសម្រាប់ប្រតិបត្តិការទាំងស្រុងរបស់ក្រុមហ៊ុន និងដើរតួនាទីជាដៃគូបាតុលេខី និងធានានូវសេវាកម្មប្រកបដោយគុណភាពខ្ពស់តាមរយៈជំនាញវិជ្ជាជីវៈ។

ពីមុនមក លោកស្រីធ្លាប់ជាអ្នកឯកទេសផ្នែកគ្រប់គ្រងហិរញ្ញវត្ថុជាមួយធនាគារពិភពលោកអស់រយៈពេល ៥ ឆ្នាំ និងជាប្រធានសវនកម្មនៅក្នុងក្រុមហ៊ុនសវនកម្មដ៏ធំមួយ ក្នុងចំណោមក្រុមហ៊ុនសវនកម្មធំៗទាំងបួនអស់រយៈពេល៦ឆ្នាំលើការងារសវនកម្ម និងសេវាប្រឹក្សាយោបល់ក្នុងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី។



លោក Michael Goh

សមាជិកគណៈកម្មាធិការហានិភ័យ

ក្នុងអាជីពជាប្រចាំរបស់លោក Michael មានបទពិសោធន៍ជាច្រើនជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាង ២០ ឆ្នាំ លោកមានតួនាទីអភិបាលកិច្ចគ្រប់គ្រងហានិភ័យសហគ្រាសប្រតិបត្តិការឥណទាន និងគ្រប់គ្រងហានិភ័យសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកធ្លាប់បានកាន់តំណែងជាច្រើន ដូចជា ប្រធាននាយកប្រតិបត្តិហានិភ័យសម្រាប់ AIG Group ជា CRO-Standard Chartered Bank's global JV ក្នុងដំណោះស្រាយ ទូទាត់ជានាយកគ្រប់គ្រងហានិភ័យប្រចាំតំបន់ នៃធនាគារវិនិយោគ CAI (CAI Investment Bank) ប្រធាននាយកប្រតិបត្តិឥណទាន និងគ្រប់គ្រងហានិភ័យ Asian Hong Kong wholesale and retail banks អាជីវកម្មជំនួញរបស់លោករួមបញ្ចូលទាំងការវិនិយោគមូលធនឯកជន បណ្តុះបណ្តាលឯកទេស និងសេវាកម្មប្រឹក្សាយោបល់គ្រប់គ្រងហានិភ័យ សម្រាប់គ្រឹះស្ថានធនាគារ និងសមាគម។

លោក Michael ជាគណនេយ្យករអាជីព ហើយលោកទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុពីទីក្រុងញូយ៉ក។ លោកគឺជាសមាជិកនៃគ្រឹះស្ថាន ក្រុមប្រឹក្សាភិបាល និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមគ្រប់គ្រងហានិភ័យ។ មុនពេលដែលលោកបានចូលរួមជាមួយ អេ អឹម ខេ លោកគឺជាក្រុមប្រឹក្សាភិបាលឯករាជ្យ ជាប្រធាននៃគណៈកម្មាធិការក្រុមប្រឹក្សាភិបាល គ្រប់គ្រងហានិភ័យ ក៏ដូចជា ទីប្រឹក្សាគ្រប់គ្រងហានិភ័យ ក្រុមប្រឹក្សាភិបាល សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ លោកគឺជាសាស្ត្រាចារ្យជាន់ខ្ពស់ សម្រាប់មុខវិជ្ជាការគ្រប់គ្រងហានិភ័យជាមួយ UOL-LSE និងគ្រូបង្គោលសម្រាប់គម្រោងហានិភ័យ និងអនុលោមនៅធនាគារសកល HSBC ក្នុងតំបន់អាស៊ី។



លោក Edwin Zimmermann

សមាជិកគណៈកម្មាធិការ ផ្តល់តម្លៃការ ការតែងតាំង និងអភិបាលកិច្ច

លោក Edwin បច្ចុប្បន្នមានតួនាទីជាអ្នកគ្រប់គ្រងសាច់ប្រាក់ផ្នែកឯកជន នៅក្រុមហ៊ុនគ្រប់គ្រងវិនិយោគទុន Incofin ហើយមុនចូលបម្រើការនៅក្រុមហ៊ុននេះ លោកមានបទពិសោធន៍លើវិស័យវិនិយោគទុនជាងប្រាំបីឆ្នាំ នៅក្រុមហ៊ុនមូលនិធិបណ្តាក់ទុនមូលធនចំនួនពីរ។ លោកបាននឹងកំពុងបំពេញតួនាទីក្នុងក្រុមប្រឹក្សាភិបាលនៅក្រុមហ៊ុនជាង ១០ផ្សេងគ្នា ក្នុងវិស័យជាច្រើនដូចជា សេវាកម្មហិរញ្ញវត្ថុ វិទ្យាសាស្ត្រជីវិត និង បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ។

លោក Edwin បានទទួលសញ្ញាបត្រអនុបណ្ឌិតវិទ្យាសាស្ត្រផ្នែកគ្រប់គ្រង (វិស្វកម្មពាណិជ្ជកម្ម) ព្រមទាំងទទួលបានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអនុវត្ត (Applied Economics) ពីសាកលវិទ្យាល័យ KU Leuven ប្រទេសប៊ែលហ្ស៊ិក ។



គណៈកម្មាធិការក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការសវនកម្ម (AC)

គណៈកម្មាធិការនេះមានភារកិច្ចទទួលខុសត្រូវ សម្រាប់ការធានា សុច្ឆន្ទៈភាពនៃរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន នៅក្នុងការអនុវត្ត ការរាយការណ៍ និងការបង្ហាញព័ត៌មានដែលត្រូវបានផ្សព្វផ្សាយជា សាធារណៈ និងធនាគារជាតិនៃកម្ពុជាត្រូវមានភាពច្បាស់លាស់ ត្រឹមត្រូវ និងទុកចិត្តបាន ។ គណៈកម្មាធិការនេះក៏មានភារកិច្ចអនុវត្តនូវ កិច្ចការមួយចំនួនដូចខាងក្រោមនេះផងដែរ៖

- ត្រួតពិនិត្យនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន ។
- ផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាល ដើម្បីសុំការអនុម័តពី ភាគទុនិក ស្តីពីការតែងតាំងសវនករខាងក្រៅ។
- ពិនិត្យ និងផ្តល់អនុសាសន៍ឱ្យក្រុមប្រឹក្សាភិបាលដើម្បីអនុម័តលើ របាយការណ៍សវនកម្មហិរញ្ញវត្ថុ។
- ពិនិត្យឡើងវិញ នូវប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់គ្រឹះស្ថាន។
- តាមដាន និងត្រួតពិនិត្យឡើងវិញនូវប្រសិទ្ធភាពនៃមុខងារសវនកម្ម ផ្ទៃក្នុងរបស់គ្រឹះស្ថាន (នាយកដ្ឋានសវនកម្មផ្ទៃក្នុង) និង
- តាមដាន និងពិនិត្យឡើងវិញនូវឯករាជ្យភាព វត្ថុបំណង និង ប្រសិទ្ធភាពរបស់សវនករខាងក្រៅ ។

គណៈកម្មាធិការការងារសង្គម (SPC)

គណៈកម្មាធិការនេះ មានភារកិច្ចទទួលខុសត្រូវ ក្នុងការផ្តល់ យោបល់ដល់ក្រុមប្រឹក្សាភិបាលលើការងាររបស់ អេ អឹម ខេ ដែល ទាក់ទងនឹងសង្គម។ វិធីសាស្ត្រនៃការវិភាគ និងការរាយការណ៍ព្រម ទាំងក្របខណ្ឌទាក់ទងនឹងការងារសង្គម។ គណៈកម្មាធិការនេះមាន ភារកិច្ចក្នុងការផ្តល់ព័ត៌មានទាន់ពេលវេលាដល់ក្រុមប្រឹក្សាភិបាល និង ថ្នាក់ដឹកនាំជាន់ខ្ពស់ទៅលើបញ្ហានៃការងារសង្គមដែលបានលេចឡើង និងការអភិវឌ្ឍន៍ជាសកល ព្រមទាំងការសម្រេចចិត្តថា តើលទ្ធផល ទទួលបានពីដំណើរការស្រាវជ្រាវពីអតិថិជនមានលក្ខណៈត្រឹមត្រូវបាន ដល់កម្រិតណា ។

គណៈកម្មាធិការ ផ្តល់តម្លៃការ ការតែងតាំង និងអភិបាលកិច្ច (RNCG)

គណៈកម្មាធិការនេះ មានភារកិច្ចទទួលខុសត្រូវក្នុងការត្រួតពិនិត្យ លើការវាយតម្លៃបុគ្គលិករបស់គ្រឹះស្ថាន និងធានាថាពួកគេទាំងអស់ត្រូវ បានទទួលរង្វាន់ដោយស្មើភាពសម្រាប់ការរួមចំណែករបស់ខ្លួនក្នុងការ បំពេញការងារឱ្យគ្រឹះស្ថាន។ គណៈកម្មាធិការនេះ ក៏ទទួលខុសត្រូវផង ដែរសម្រាប់ការជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលថ្នាក់គ្រប់គ្រង ជាន់ខ្ពស់ និងក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិ។ គណៈកម្មាធិការនេះ ក៏មានភារកិច្ចទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យរាល់សមាជិកថ្មីៗ ការ រៀបចំរបាយការណ៍សង្ខេបទៅក្រុមប្រឹក្សាភិបាលឱ្យទទួលបានព័ត៌មាន ទាន់ពេលវេលាលើអភិបាលកិច្ចគ្រឹះស្ថាន។ ធ្វើបច្ចុប្បន្នភាពដល់សមាជិក ក្រុមប្រឹក្សាភិបាលពីតួនាទី និងទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល (ឧទាហរណ៍: កត្តព្វកិច្ចផ្លូវច្បាប់ជាដើម)។

ទាក់ទងនឹងអភិបាលកិច្ចគ្រឹះស្ថាន គណៈកម្មាធិការនេះ ធានាថា ក្រុមប្រឹក្សាភិបាល បំពេញការងារទៅតាមតម្លៃនៃការអនុវត្តដ៏ល្អបំផុតមួយ ដោយធានាបាននូវប្រសិទ្ធភាពទាំងស្រុងនៃក្រុមប្រឹក្សាភិបាល និង ដើម្បីធ្វើការអនុវត្ត ឬ សម្របសម្រួលការវាយតម្លៃគ្នាទៅវិញទៅមកនៅ ក្នុងក្រុមប្រឹក្សាភិបាលនៅអំឡុងពេលណាមួយ។

គណៈកម្មាធិការហានិភ័យ (BRC)

ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងរបស់ អេ អឹម ខេ មានការ ជឿជាក់យ៉ាងមុតមាំថា ការគ្រប់គ្រងហានិភ័យពិតជាមានសារៈសំខាន់ ខ្លាំងណាស់ក្នុងការធ្វើឱ្យ អេ អឹម ខេ ទទួលបានភាពជោគជ័យក្នុងសកម្ម ភាពអាជីវកម្មរបស់ខ្លួន ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់ បញ្ញើមួយ។ ទស្សនៈរបស់ អេ អឹម ខេ គឺធ្វើយ៉ាងណាធានាឱ្យបានថា ហានិភ័យទាំងឡាយដែលយើងកំពុងនឹងប្រឈមស្ថិតនៅក្នុងកម្រិតដែល យើងទទួលយក និងអាចជួយឱ្យយើងសម្រេចបាននូវផែនការយុទ្ធសាស្ត្រ

អាជីវកម្ម និងគោលដៅរួមរបស់យើង ទន្ទឹមនឹងការរក្សាឱ្យស្ថិតនៅក្នុង ហានិភ័យព្រមទទួលយក ដែលអនុញ្ញាតឱ្យយើងរក្សាមូលធនរបស់ អេ អឹម ខេ និងធ្វើឱ្យមានសមតុល្យរវាងហានិភ័យ និងអត្ថប្រយោជន៍ ដែលយើងទទួលបាន។

នៅក្នុងឆ្នាំ២០១៤ ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង របស់ អេ អឹម ខេ បានបោះជំហានគួរឱ្យកត់សំគាល់ ដើម្បីពង្រីកវប្បធម៌ ហានិភ័យ និងអភិបាលកិច្ចរបស់ អេ អឹម ខេ ដើម្បីធានាថាការគ្រប់គ្រង ហានិភ័យរបស់យើង គឺអាចឆ្លើយតបទៅនឹងផែនការកំណើននាពេល បច្ចុប្បន្ននិងអនាគត។ ក្រុមប្រឹក្សាភិបាលកំណត់នូវកម្រិតហានិភ័យ ទទួលយក និងគោលការណ៍ហានិភ័យ។ គណៈកម្មការហានិភ័យថ្នាក់ ក្រុមប្រឹក្សាភិបាល (BRC) ទទួលខុសត្រូវក្នុងការត្រួតពិនិត្យការគ្រប់គ្រង ហានិភ័យរួម ដែលក្នុងនោះរួមមានហានិភ័យខាងក្នុង និងខាងក្រៅ ដូចជា ប្រតិបត្តិការ ហិរញ្ញវត្ថុ ឥណទាន ការប្រតិបត្តិតាមច្បាប់ និង បទប្បញ្ញត្តិ និង កេរ្តិ៍ឈ្មោះ ជាដើម។

តួនាទីរបស់គណៈកម្មការហានិភ័យនេះរួមមាន៖

- ◆ ផ្តល់នូវការត្រួតពិនិត្យគម្រោងគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន។
- ◆ ត្រួតពិនិត្យទម្រង់ហានិភ័យរបស់ក្រុមហ៊ុន។
- ◆ រាយការណ៍អំពីហានិភ័យកម្រិតខ្ពស់ ឬមន្ទិលសង្ស័យទាំងឡាយ ទៅកាន់ក្រុមប្រឹក្សាភិបាល។
- ◆ ត្រួតពិនិត្យ នូវគោលនយោបាយហានិភ័យ និងគោលនយោបាយ ប្រតិបត្តិតាមច្បាប់ និងបទប្បញ្ញត្តិ និងយកគោលនយោបាយនោះ ស្នើសុំការអនុម័តពីក្រុមប្រឹក្សាភិបាល។
- ◆ ត្រួតពិនិត្យកម្រិតហានិភ័យព្រមទទួលយក និងកម្រិតហានិភ័យ ផ្សេងទៀត និងយកកម្រិតទាំងនោះ ស្នើសុំការអនុម័តពីក្រុម ប្រឹក្សាភិបាល។
- ◆ ត្រួតពិនិត្យជាទៀងទាត់នូវរបាយការណ៍ ស្តីពីហានិភ័យ និងការ ប្រតិបត្តិតាមច្បាប់និងបទប្បញ្ញត្តិ។
- ◆ អនុម័តលើការតាក់តែងរបាយការណ៍ហានិភ័យ និងការប្រតិបត្តិ តាមច្បាប់និងបទប្បញ្ញត្តិ។



សកម្មភាពអាជីវកម្មរបស់អតិថិជនគោលដៅ អេ អឹម ខេ នៅខេត្តកណ្តាល ខែ មេសា ឆ្នាំ ២០១៥



គណៈកម្មាធិការប្រតិបត្តិ និង គណៈក្រុមគ្រប់គ្រង



គណៈកម្មាធិការប្រតិបត្តិ

លោក គា បូរណ

ប្រធាននាយកប្រតិបត្តិ (CEO)

លោក បូរណ បានចូលកាន់តំណែងជាប្រធាននាយកប្រតិបត្តិរបស់ អេ អឹម ខេ ក្នុងខែកក្កដា ឆ្នាំ២០១២ ។ លោកបានចូលបម្រើការងារនៅ គ្រឹះស្ថាន អេ អឹម ខេ អស់រយៈពេលជាងដប់ឆ្នាំ ហើយអំឡុងពេលនោះ លោកបានកាន់តំណែងជាថ្នាក់ដឹកនាំជាច្រើន ដោយធ្វើការអភិវឌ្ឍន៍ គ្រឹះស្ថាន ដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) អនុប្រធាននាយកប្រតិបត្តិ។ មុនពេលដែលលោកចូលរួមជាមួយ អេ អឹម ខេ លោកបានធ្វើការឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀត ក្នុងតួនាទីជាប្រធាននាយកប្រតិបត្តិ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ គណនេយ្យ និងហិរញ្ញវត្ថុ ព្រមទាំងទទួលបានសញ្ញាបត្រគណនេយ្យករ អាជីព (ACCA) និងបានក្លាយជាសមាជិក ACCA ក្នុងឆ្នាំ២០០៨ ផងដែរ។

លោក ហួត សុខា

ប្រធាននាយកប្រតិបត្តិអាជីវកម្ម (CBO)

លោក សុខា បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធាននាយក ប្រតិបត្តិអាជីវកម្ម នៅខែឧសភា ឆ្នាំ២០១២ ។ លោកមានបទពិសោធន៍ ជាងដប់ឆ្នាំនៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មអន្តរជាតិ វិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ។ លោកធ្លាប់បម្រើការងារជាប្រធានផ្នែកលក់ ប្រធានផ្នែក ទំនាក់ទំនង និងទីផ្សារ ព្រមទាំងប្រធានផ្នែកទំនាក់ទំនងអាជីវកម្ម និង ជានាយកប្រតិបត្តិអភិវឌ្ឍន៍ផលិតផល និងទីផ្សារផងដែរ។ លោក សុខា ក៏ធ្លាប់ជាអ្នកប្រឹក្សាយោបល់លើគម្រោងអភិវឌ្ឍន៍ផលិតផលមីក្រូហិរញ្ញ វត្ថុ និងការកែសម្រួលប្រាក់សន្សំនៅក្នុងតំបន់ជនបទក្នុងប្រទេសកម្ពុជា ឲ្យធនាគារអភិវឌ្ឍន៍អាស៊ី និងគម្រោងមីក្រូហិរញ្ញវត្ថុដែលគ្រប់គ្រងដោយ អង្គការ GRET/CEDAC ផងដែរ។ លោកទទួលបានបរិញ្ញាបត្រគ្រប់គ្រង និងទីផ្សារនៅសាកលវិទ្យាល័យ MVU ឆ្នាំ១៩៩៧ និងអនុបណ្ឌិតពី សាកលវិទ្យាល័យ Charts Stuart របស់ប្រទេសអូស្ត្រាលី ឆ្នាំ២០០៤ ។ លោកបានសិក្សាថ្នាក់ក្រោយឧត្តមសិក្សាពីកម្មវិធីអភិវឌ្ឍន៍ហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ NAROPA សហរដ្ឋអាមេរិក។

លោក ឈាង តាំង

ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO)

លោក តាំង បានចូលបម្រើការងារនៅ អេ អឹម ខេ នៅឆ្នាំ២០១២។ លោកមាន បទពិសោធន៍ប្រាំបីឆ្នាំលើវិស័យធនាគារ ក្នុងតួនាទីជាច្រើនរួមមាន ជំនួយការ ប្រធានផ្នែកគ្រប់គ្រងគណនេយ្យ ប្រធានផ្នែករៀបចំថវិកា និងត្រួតពិនិត្យ និងជា នាយករងប្រតិបត្តិនៃនាយកដ្ឋានហិរញ្ញវត្ថុ។ លោក តាំង ក៏បានទទួលការបណ្តុះ បណ្តាលលើមុខជំនាញជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ដូចជា CAS, IFRS, ALM, ពន្ធដារ ការគ្រប់គ្រងរតនាភិបាល ការគ្រប់គ្រងហានិភ័យ Basel, ISDA agreement។ លោក តាំង ទទួលបានបរិញ្ញាបត្រ គណនេយ្យ និង ហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុពីសាកល វិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ហើយបច្ចុប្បន្នលោកកំពុងបន្តការសិក្សាកម្មវិធី គណនេយ្យករអាជីព (ACCA) នៅក្រោមអាហាររូបករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលាពាណិជ្ជកម្ម CamEd។

លោក ម៉ម ជឿន

ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ (COO)

លោក ជឿន បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកប្រតិបត្តិការ នៅក្នុងឆ្នាំ២០០៤ មុនពេលដែលលោកត្រូវបានតែងតាំងជាប្រធាននាយក ប្រតិបត្តិប្រតិបត្តិការ (COO) ក្នុងឆ្នាំ ២០១២ ។ ក្នុងនាមជាប្រធាននាយក ប្រតិបត្តិប្រតិបត្តិការ លោកមានភារកិច្ចទទួលខុសត្រូវទាំងស្រុងលើសកម្មភាព ប្រតិបត្តិការគ្រប់សាខាទាំងអស់រួមមាន ឥណទាន សន្សំ ធានារ៉ាប់រងខ្នាតតូច និងលទ្ធកម្ម និងអចលនទ្រព្យ។ មុនពេលលោកចូលរួមជាមួយ អេ អឹម ខេ លោក ជឿន បានធ្វើការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀតអស់រយៈពេល ជាងប្រាំមួយឆ្នាំ ក្នុងមុខតំណែងជាច្រើន ដូចជា សវនករផ្ទៃក្នុង ប្រធានសាខា និងជំនួយការនាយកប្រតិបត្តិការ។ លោកទទួលបានបរិញ្ញាបត្រចំនួនពីរ គឺ បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាបត្រ ហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ព្រមទាំងបរិញ្ញាបត្រ ជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ Build Bright។ លោកក៏បានបន្តការបណ្តុះបណ្តាលលើជំនាញមីក្រូហិរញ្ញវត្ថុអន្តរជាតិ នៅឯ វិទ្យាស្ថាន Boulder ក្នុងក្រុងគូរិន ប្រទេសអ៊ីតាលី។

លោក សុខ កុសល

ប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា (CIO)

លោក កុសល បានចូលរួមជាមួយ អេ អឹម ខេ ក្នុងខែមេសា ឆ្នាំ២០១៥ ក្នុង តំណែងជាប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា។ លោកកុសលមានបទពិសោធន៍ ជាងដប់បួនឆ្នាំលើវិស័យព័ត៌មានវិទ្យា ដោយកាន់តំណែងពីមន្ត្រីគាំទ្រផ្នែក ព័ត៌មាន រហូតក្លាយជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ក្នុងក្រុមហ៊ុនជាច្រើន ដូចជា Imperial Tobacco Vietnam (Imperial Tobacco Group), Sotelco Ltd (Vimpelcom Group) និង One TV (GS Group partners ជាមួយក្រុមហ៊ុន Royal Group Cambodia) ។ ក្នុងដំណើរដំបូងនោះ ដែលពោរពេញដោយការ ប្រកួតប្រជែង និងការផ្លាស់ប្តូរ ដែលបានកើតឡើងរួមជាមួយជោគជ័យផងដែរ។ លោក កុសល បានទទួលសញ្ញាបត្រ អនុបណ្ឌិតផ្នែកគ្រប់គ្រងព័ត៌មានវិទ្យាពី INNOTECH-CBAM ។

គណៈគ្រប់គ្រង



អ្នកស្រី ឡុង ចន្ទា

នាយិកាប្រតិបត្តិរតនាភិបាល

អ្នកស្រី ចន្ទា បានចូលបម្រើការងារនៅ អេ អឹម ខេ ដំបូងជាមន្ត្រីសវនកម្មផ្ទៃក្នុង ជាន់ខ្ពស់នៅឆ្នាំ២០០៥ ហើយត្រូវបានតែងតាំងប្រធានផ្នែកសវនកម្មផ្ទៃក្នុងនៅឆ្នាំ២០០៧។ អ្នកស្រីត្រូវបានប្តូរទៅគ្រប់គ្រងនាយកដ្ឋានរតនាភិបាលនៅឆ្នាំ២០០៨។ មុនចូលបម្រើការងារនៅគ្រឹះស្ថាន អេ អឹម ខេ អ្នកស្រី ចន្ទា ធ្លាប់បម្រើការងារនៅធនាគារជាតិនៃកម្ពុជា នៅក្នុងនាយកដ្ឋានត្រួតពិនិត្យ។ អ្នកស្រី ចន្ទា ទទួលបានបញ្ញាបត្រគណនេយ្យពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងកំពុងសិក្សាកម្មវិធីACCA។



អ្នកស្រី រឿង វីវីនី

នាយិកាប្រតិបត្តិហិរញ្ញវត្ថុ

អ្នកស្រី វីវីនី បានចូលបម្រើការងារនៅ អេ អឹម ខេ ជាអ្នករដ្ឋបាល និង គណនេយ្យករនៅឆ្នាំ២០០៣ ខណៈពេល អេ អឹម ខេ ត្រូវបានបង្កើតឡើង។ អ្នកស្រីត្រូវបានតែងតាំងជាប្រធានផ្នែកគណនេយ្យនៅឆ្នាំ២០០៨និងបន្ទាប់មកបានក្លាយជានាយិកាប្រតិបត្តិហិរញ្ញវត្ថុនៅឆ្នាំ២០១០។ មុនចូលបម្រើការងារនៅគ្រឹះស្ថាន អេ អឹម ខេ អ្នកស្រីជាគណនេយ្យករនៅក្រុមហ៊ុនឯកជន។ អ្នកស្រី វីវីនី បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុហើយបច្ចុប្បន្នកំពុងបន្តយកសញ្ញាបត្រគណនេយ្យអាជីព (ACCA)។



អ្នកស្រី ពាំង ពិសាខ

នាយិកាប្រតិបត្តិធនធានមនុស្ស

អ្នកស្រី ពិសាខ បានចូលបម្រើការងារជាមួយ អេ អឹម ខេ ជាប្រធានផ្នែកបណ្តុះបណ្តាលនៅខែកញ្ញា ឆ្នាំ២០១១ និងត្រូវបានតែងតាំងជានាយិកាប្រតិបត្តិបណ្តុះបណ្តាលនៅក្នុងខែមីនា ឆ្នាំ២០១២។ នៅខែមករា ឆ្នាំ២០១៣ លោកស្រីត្រូវបានតែងតាំងជានាយិកាប្រតិបត្តិធនធានមនុស្ស។ ពីមុនមក អ្នកស្រីធ្លាប់បម្រើការងារជាទីប្រឹក្សាកសាងសមត្ថភាពឲ្យអង្គការក្រៅរដ្ឋាភិបាលមួយក្នុងប្រទេសកម្ពុជា ជាគ្រូបណ្តុះបណ្តាលទូទៅឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀត និងធ្លាប់ជាមន្ត្រីជាន់ខ្ពស់នៅសហគ្រាស Interquess(IQ)។ អ្នកស្រីពិសាខ ធ្លាប់ជាគ្រូបណ្តុះបណ្តាល/អ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាលឥណទានខ្នាតតូចគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន ការបញ្ជ្រាបយេនឌ័រ ក្នុងកម្មវិធីអភិវឌ្ឍន៍ និងការគ្រប់គ្រង និងវគ្គបណ្តុះបណ្តាលគ្រូបង្គោល ។ អ្នកស្រី ពិសាខ ទទួលបានសញ្ញាបត្រផ្នែកទីផ្សារ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ។



អ្នកស្រី ពុម្ព សុភី

នាយិកាប្រតិបត្តិស្រាវជ្រាវ

អ្នកស្រី សុភី បានចូលបម្រើការងារនៅ អេ អឹម ខេ អស់រយៈពេលជិតដប់ឆ្នាំ ដោយចាប់ផ្តើមពីតួនាទីជា មន្ត្រីបណ្តុះបណ្តាល ស្រាវជ្រាវ និងទីផ្សារ មុនពេលដែលត្រូវបានតែងតាំងជានាយិកាប្រតិបត្តិស្រាវជ្រាវក្នុង ឆ្នាំ២០១២។ នៅក្នុងតួនាទីបច្ចុប្បន្ន អ្នកស្រីមានភារកិច្ចក្នុងការធានានូវគុណភាពខ្ពស់នៃការស្រាវជ្រាវទីផ្សារ និងសង្គមដើម្បីបំពេញតម្រូវការរបស់ អេ អឹម ខេ ។ អ្នកស្រីបានទទួលបរិញ្ញាបត្រផ្នែកកសិកម្មពីសាកល វិទ្យាល័យភូមិន្ទកសិកម្ម និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអភិវឌ្ឍន៍ជនបទពីសាកលវិទ្យាល័យ Khon Ken ប្រទេសថៃ។



អ្នកស្រី ហៀង សុឃៀន

នាយិកាប្រតិបត្តិអភិវឌ្ឍន៍ផលិតផល

អ្នកស្រី សុឃៀន បានចូលរួមជាមួយ អេ អឹម ខេ ក្នុងតំណែងជានាយិកាប្រតិបត្តិអភិវឌ្ឍន៍ ផលិតផលក្នុងឆ្នាំ២០១៣ ។ លោកស្រី មានបទពិសោធន៍ជាងដប់ឆ្នាំក្នុងវិស័យសេវា ទូទាត់ធនាគារចល័ត (E-Banking Payment Services)។ កាលពីមុនអ្នកស្រីបានធ្វើការ នៅធនាគារពាណិជ្ជ ក្នុងតំណែងជាប្រធានផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ប្រធានផ្នែក នាយកដ្ឋានបណ្តុះបណ្តាល និងកាតព្វកិច្ច។ អ្នកស្រីសុឃៀន ទទួលបានសញ្ញាបត្របរិញ្ញាបត្រ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុពីវិទ្យាស្ថានជាតិគ្រប់គ្រង។



លោក ប្រេម ចន្ទ្រាបុត្រ

នាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន

លោក ចន្ទ្រាបុត្រ បានចូលបម្រើការងារជាមួយ អេ អឹម ខេ នៅឆ្នាំ២០០៤ ជាមន្ត្រីបច្ចេកវិទ្យា ព័ត៌មាន ដែលធ្វើការលើការស្រាវជ្រាវអភិវឌ្ឍន៍ថ្មី។ លោកត្រូវបានតែងតាំងជាវិស្វកម្មអភិវឌ្ឍបច្ចេកវិទ្យាជាន់ខ្ពស់ នៅឆ្នាំ២០០៧ និងបានក្លាយជាប្រធានផ្នែកអភិវឌ្ឍន៍បច្ចេកវិទ្យានៅឆ្នាំ២០០៨។ នៅឆ្នាំ២០១១ លោក ចន្ទ្រាបុត្រ ត្រូវបានតែងតាំងជានាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន។ លោក ចន្ទ្រាបុត្រ ទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រង ប្រព័ន្ធព័ត៌មាន បរិញ្ញាបត្រភាសាអង់គ្លេស និងបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យាព័ត៌មានពីសាកលវិទ្យាល័យ Sikkim Manipal ប្រទេសឥណ្ឌា។



លោក ហៀង ថាវុធ

នាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង

លោក ថាវុធ បានចូលបម្រើការងារនៅ អេ អឹម ខេ ជាមន្ត្រីសវនកម្មផ្ទៃក្នុង ក្នុងឆ្នាំ២០០៦ និងត្រូវបានតែងតាំងជាប្រធានក្រុមសវនករក្នុងឆ្នាំ២០០៨ រួចហើយត្រូវ បានតែងតាំងជានាយកប្រតិបត្តិសវនកម្មផ្ទៃក្នុងនៅឆ្នាំ២០១២ ។ លោក ថាវុធ ទទួលបាន បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងគណនេយ្យពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ២០០៤ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យ នៅវិទ្យាស្ថានវ៉ាន់ដាគណនេយ្យនៅឆ្នាំ២០០៦ ។



លោក ណាង គីណាល់

នាយកប្រតិបត្តិទីផ្សារ និងទំនាក់ទំនង

លោក គីណាល់ បានចូលរួមជាមួយ អេ អឹម ខេ ជានាយកប្រតិបត្តិទីផ្សារ និងទំនាក់ទំនង ក្នុងឆ្នាំ២០០៩។ ពីមុនលោកធ្លាប់បម្រើការងារនៅក្រុមហ៊ុនឯកជនកាន់មុខតំណែងជាច្រើន រយៈពេលជាងប្រាំបីឆ្នាំ ដូចជា សាស្ត្រាចារ្យ ប្រធានទីផ្សារ ប្រធានគម្រោង នាយកប្រតិបត្តិការ និងអ្នកចាត់ការទូទៅ។ លោក គីណាល់ ទទួលបានបរិញ្ញាបត្រច្បាប់សាធារណៈ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច និងអនុបណ្ឌិត គ្រប់គ្រងពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។



លោក ស៊ុន ពិសី

នាយកប្រតិបត្តិអាជីវកម្មឥណទាន

លោក ពិសី បានចូលបម្រើការងារនៅ អេ អឹម ខេ នៅឆ្នាំ២០០៩ ក្នុងតួនាទីជាប្រធាន ភូមិភាគ។ លោកមានបទពិសោធន៍ដ៏ជំនាញក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ មុនពេលចូលបម្រើការ នៅ អេ អឹម ខេ គាត់មានបទពិសោធន៍ជាច្រើនជាមួយមីក្រូហិរញ្ញវត្ថុដទៃ ក្នុងមុខតំណែង ដូចជា ភ្នាក់ងារឥណទាន បេឡាធិការ ប្រធានគ្រប់គ្រងស្រុក សវនករជាន់ខ្ពស់ និងជា ប្រធានសាខា។ លោក ពិសី ត្រូវបានតម្កើងឋានៈជានាយកប្រតិបត្តិអាជីវកម្មឥណទាន នៅឆ្នាំ២០១២។ លោក ពិសី ទទួលបានបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យ Build Bright នៅរាជធានីភ្នំពេញ។



លោក ជា រតនា

នាយកប្រតិបត្តិធនាគារចល័ត និងគ្រប់គ្រងបណ្តាញ

មុនពេលលោកទទួលតួនាទីជា នាយកប្រតិបត្តិធនាគារចល័ត និងគ្រប់គ្រងបណ្តាញនៅ អេ អឹម ខេ លោក រតនា បានបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកគ្រប់គ្រងធនាគារចល័ត និងក្រោយមកជានាយក ប្រតិបត្តិសន្សំ និងធនាគារចល័ត។ លោក មានបទពិសោធន៍ជាមួយក្រុមហ៊ុនជាច្រើនដូចជា Cellcard, Coca Cola និង Inter-Inox ។ លោក រតនា បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកពាណិជ្ជកម្មអន្តរជាតិ នៅសាលាពាណិជ្ជកម្ម IAE លីយ៉ុង នៃសាកលវិទ្យាល័យ Jean Moulin Lyon 3 ប្រទេសបារាំង។



លោក គួច សុបញ្ញា

នាយកប្រតិបត្តិលទ្ធកម្ម និងអចលនទ្រព្យ

លោក បញ្ញា បានធ្វើការនៅ អេ អឹម ខេ ក្នុងតួនាទីជានាយកប្រតិបត្តិលទ្ធកម្ម និង អចលនទ្រព្យ ក្នុងឆ្នាំ២០១៣។ មុនពេលចូលរួមជាមួយ អេ អឹម ខេ លោកមាន បទពិសោធន៍ជាមួយក្រុមហ៊ុនជាច្រើន រយៈពេលប្រាំមួយឆ្នាំ ក្នុងតំណែងជាមន្ត្រីគ្រប់គ្រង ការិយាល័យមន្ត្រីរដ្ឋបាលដឹកនាំការគាំទ្រផ្នែករដ្ឋបាល និងប្រតិបត្តិការ អ្នកគ្រប់គ្រងគាំទ្រ ប្រតិបត្តិការ និងជាប្រធានរដ្ឋបាល។ លោក បញ្ញា បានទទួលបរិញ្ញាបត្រផ្នែកគ្រប់គ្រង ទេសចរណ៍ និងសណ្ឋាគារ។



លោក ហ៊ិន ម៉េងហុង

នាយកប្រតិបត្តិសន្សំ និងសេវាកម្ម

លោក ម៉េងហុង បានចូលរួមជាមួយ អេ អឹម ខេ ក្នុងតួនាទីជាប្រធានផ្នែកសន្សំក្នុងឆ្នាំ២០១២ ។ មុនពេលចូលរួមជាមួយ អេ អឹម ខេ លោកមានបទពិសោធន៍បម្រើការងារនៅក្រុមហ៊ុន និងអង្គការមួយចំនួន ក្នុងតំណែងជាមន្ត្រីទំនាក់ទំនង ប្រធានផ្នែកលក់ធានារ៉ាប់រងខ្នាតតូច និងអ្នកឯកទេសអាជីវកម្មធានារ៉ាប់រងខ្នាតតូច។ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិសន្សំ និងសេវាកម្ម ក្នុងខែមករា ឆ្នាំ២០១៥ ។ លោកទទួលបានបរិញ្ញាបត្រផ្នែក អភិវឌ្ឍន៍សេដ្ឋកិច្ច និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែករដ្ឋបាលអាជីវកម្ម ពីសាកលវិទ្យាល័យនៃកូរ៉េ។



លោក អង លាភហេង

នាយកប្រតិបត្តិប្រព័ន្ធធនាគារស្នូល

លោក ហេង បានចូលរួមជាមួយ អេ អឹម ខេ ក្នុងឆ្នាំ២០១១ ក្នុងតួនាទីជា អ្នកវិភាគប្រព័ន្ធអាជីវកម្មជាន់ខ្ពស់។ លោកមានបទពិសោធន៍ដប់ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ មុនពេលចូលរួមជាមួយ អេ អឹម ខេ លោកបានកាន់តួនាទីជាច្រើននៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗគ្នា ដូចជា បេឡាធិការ គ្រូបង្គោលតាមសហគមន៍ គ្រូបង្គោលទូទៅ និងអ្នកគ្រប់គ្រងប្រព័ន្ធបណ្តុះបណ្តាល។ លោកបានទទួលការបណ្តុះបណ្តាលជាច្រើនជំនាញទាក់ទងនឹងវិស័យមីក្រូហិរញ្ញវត្ថុ។ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិប្រព័ន្ធធនាគារស្នូលក្នុងឆ្នាំ២០១៥។ លោកបានទទួលសញ្ញាប័ត្រចំនួនពីរ គឺទាំងបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ Build Bright ក្នុងរាជធានីភ្នំពេញ។



លោក លាង វណ្ណ

នាយកប្រតិបត្តិបណ្តុះបណ្តាល

លោក វណ្ណ បានចូលរួមជាមួយ អេ អឹម ខេ ក្នុងឆ្នាំ២០១៣ ជាប្រធានផ្នែកបណ្តុះបណ្តាល។ លោកមានបទពិសោធន៍ដប់ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ មុនពេលចូលរួមជាមួយ អេ អឹម ខេ លោកបានកាន់តួនាទីជាច្រើន នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀត ដូចជា មន្ត្រីគណនេយ្យ មន្ត្រីធានារ៉ាប់រងគុណភាពប្រធានសាខាខេត្ត គ្រូបង្គោល និងអ្នកគ្រប់គ្រងបណ្តុះបណ្តាល និងអភិវឌ្ឍន៍។ លោកបានទទួលការសិក្សាលើជំនាញជាច្រើន ទាក់ទងនឹងវិស័យមីក្រូហិរញ្ញវត្ថុក្នុង និងក្រៅប្រទេស ។ លោកវណ្ណត្រូវបានតែងតាំងជានាយកប្រតិបត្តិបណ្តុះបណ្តាល ក្នុងឆ្នាំ២០១៥ ។ លោកវណ្ណ បានទទួលបរិញ្ញាបត្រ ផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច និង បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យ ភូមិន្ទនិតិសាស្ត្រ និងសេដ្ឋកិច្ច ក្នុងរាជធានីភ្នំពេញ ។



អ្នកស្រី មុត ចរិយា

នាយិកាប្រតិបត្តិមណ្ឌលព័ត៌មាន

អ្នកស្រី ចរិយា បានចូលរួមជាមួយ អេ អឹម ខេ ក្នុងឆ្នាំ២០១១ ជាអ្នកសម្របសម្រួលប្រតិបត្តិការធនាគារចល័ត។ មុនពេលចូលរួមជាមួយ អេ អឹម ខេ អ្នកស្រីធ្លាប់បម្រើការងារជាជំនួយការអ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា នៅរោងចក្រកាត់ដេរមួយជាងប្រាំពីរឆ្នាំ។ អ្នកស្រីត្រូវបានតែងតាំងជា ប្រធានផ្នែកគ្រប់គ្រង មណ្ឌលព័ត៌មាន ក្នុងឆ្នាំ២០១៣ និងជានាយិកាប្រតិបត្តិ មណ្ឌលព័ត៌មាន ក្នុងឆ្នាំ២០១៥។ អ្នកស្រីបានទទួលសញ្ញាប័ត្រផ្នែកគណនេយ្យ ពីវិទ្យាស្ថានជាតិគ្រប់គ្រង បរិញ្ញាបត្រផ្នែកកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកព័ត៌មានវិទ្យា ពីសាកលវិទ្យាល័យនៃកូរ៉េ។



គណៈកម្មាធិការកម្រិតគណៈគ្រប់គ្រង

នៅឆ្នាំ២០១៤ អេ អឹម ខេ បានឆ្លងកាត់ការត្រួតពិនិត្យឡើងវិញ លើអភិបាលកិច្ចដ៏ពេញលេញ និងការគ្រប់គ្រងហានិភ័យ ដែលនាំឱ្យ មានការផ្លាស់ប្តូរលើអភិបាលកិច្ចរបស់ អេ អឹម ខេ ដែលរួមបញ្ចូលទាំង ការបង្កើត ឬ ការបង្កើនកម្រិតគណៈកម្មាធិការគ្រប់គ្រងនានា។ ខណៈ ពេលដែលគណៈកម្មាធិការខ្លះបានដំណើរការរួចមកហើយការត្រួតពិនិត្យ ហានិភ័យបានគូសបញ្ជាក់ពីតម្រូវការគណៈកម្មាធិការទាំងនេះ ដើម្បី បង្កើនភាពជាម្ចាស់ទៅលើហានិភ័យជាក់លាក់ ដែលមានជាប់នឹង សកម្មភាពរបស់ខ្លួនដោយសារពួកគេគឺជាខ្សែបន្ទាត់ទីមួយនៃការការពារ ហានិភ័យ។ ការផ្លាស់ប្តូរទាំងនេះបានធ្វើឱ្យប្តូរធម៌ហានិភ័យរបស់ អេ អឹម ខេ ប្រសើរឡើងយ៉ាងខ្លាំង និងបានជួយសម្រួលដល់ការងារគ្រប់គ្រងរបស់ នាយកដ្ឋានហានិភ័យដែលជាខ្សែបន្ទាត់ទីពីរនៃការការពារនេះ។

គណៈកម្មាធិការប្រតិបត្តិ (EXCO)

គណៈកម្មាធិការប្រតិបត្តិ (ដែលដឹកនាំដោយប្រធាននាយកប្រតិបត្តិ និងមានការប្រជុំជាប្រចាំខែ) ទទួលខុសត្រូវចំពោះការធានាថា អេ អឹម ខេ ធ្វើប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាព និងធ្វើការគ្រប់គ្រងលើចំណុចធំៗ ដែលរួមបញ្ចូលទាំងការបង្កើត និងការអនុវត្តផែនការយុទ្ធសាស្ត្រ ការ គ្រប់គ្រងហានិភ័យដែលកើតឡើងភ្លាមៗ ក្នុងអំឡុងពេលប្រតិបត្តិ ផែនការ យុទ្ធសាស្ត្ររបស់ អេ អឹម ខេ ព្រមទាំងការគ្រប់គ្រងហានិភ័យក្បែរឈ្មោះ ផងដែរ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ (MRC)

តួនាទីរបស់គណៈកម្មាធិការហានិភ័យថ្នាក់គ្រប់គ្រង គឺតាមដាន ការអនុវត្តនៃការគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន ដែលរួមមាន ហានិភ័យប្រតិបត្តិការ ហានិភ័យហិរញ្ញវត្ថុ ក៏ដូចជាការគ្រប់គ្រងការ អនុលោមតាមបទប្បញ្ញត្តិ និងគោលនយោបាយ និងនីតិវិធីដែលទាក់ទង នឹងច្បាប់ស្តីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានកេរ្តិ៍រាងកាយ (AML /CFT)។ គណៈកម្មាធិការហានិភ័យថ្នាក់គ្រប់គ្រង(MRC) ជាវេទិកា សម្រាប់សមាជិកទាំងអស់នៃគណៈកម្មការនេះ ធ្វើការវាយតម្លៃផលប៉ះពាល់ នៃហានិភ័យរៀងៗខ្លួន និងនៃធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រនៅក្នុង តួនាទីមុខងាររបស់ពួកគេក្នុង អេ អឹម ខេ។

គណៈកម្មាធិការទ្រព្យសកម្ម និង បំណុល (ALCO)

ការទទួលខុសត្រូវចម្បងរបស់គណៈកម្មាធិការនេះ គឺគ្រប់គ្រងលើ ស្ថានភាពទាំងអស់នៃតារាងតុល្យការធានាលើអត្រាការប្រាក់ ការដល់ កាលកំណត់ រូបិយប័ណ្ណ សាច់ប្រាក់ងាយស្រួល និងហានិភ័យហិរញ្ញវត្ថុ ដទៃទៀតដែលមានជាប់នៅក្នុងភាពមិនស៊ីសង្វាក់គ្នា រវាងទ្រព្យសកម្ម និងបំណុល ត្រូវបានរាយការណ៍ត្រឹមត្រូវ ត្រូវបានវិភាគ និងត្រូវបាន គ្រប់គ្រង ដើម្បីអនុញ្ញាតឱ្យ អេ អឹម ខេ បន្តអាជីវកម្ម និងមាននិរន្តរភាព រីកលូតលាស់ ដោយធ្វើការគ្រប់គ្រងហានិភ័យទៅតាមកម្រិតហានិភ័យ ទទួលយកបានកំណត់ដោយក្រុមប្រឹក្សាភិបាល។ បើទោះជា អេ អឹម ខេ បានចាប់ផ្តើមប្រមូលប្រាក់សន្សំនៅក្នុងឆ្នាំ២០១១ តែអនុប្រាក់សន្សំ លើឥណទានពេលនេះមានចំនួន ៤០,៨% ហើយប្រាក់សន្សំស្មើនឹង ៤១,៣% នៃបំណុលសរុបរបស់ អេ អឹម ខេ។ នៅក្នុងឆ្នាំ២០១៤ អេ អឹម ខេ បានពង្រីកការអនុវត្តរបស់គណៈកម្មការទ្រព្យសកម្មនិងបំណុល នេះដូចជា ការកំណត់សូចនាករហានិភ័យសំខាន់ៗ ការវិភាគគុណភាព នៃផែនការ និងការអនុវត្តជាក់ស្តែង អនុប្រាក់សន្សំចេញ របស់អតិថិជន និងអនុប្រាក់សាច់ប្រាក់ងាយស្រួលសំខាន់ៗផ្សេងទៀត។ អេ អឹម ខេ បានចាប់ផ្តើមធ្វើការវិភាគលើអាកប្បកិរិយាសន្សំ និងការធ្វើតេស្ត លើស្ថានភាពតានតឹងនៃសាច់ប្រាក់ងាយស្រួល ដើម្បីសាកល្បងពី ភាពពាក់ព័ន្ធនៃផែនការផ្តល់មូលនិធិបម្រុងទុករបស់ខ្លួន។

គណៈកម្មាធិការឥណទាន (CRCO)

គណៈកម្មាធិការឥណទានទទួលខុសត្រូវ ត្រួតពិនិត្យលើការអនុវត្ត ការគ្រប់គ្រងហានិភ័យឥណទាន ដែលកើតមានក្នុងពេលអនុវត្តការផ្តល់ ប្រាក់កម្ចីរបស់ខ្លួន រួមមានការអនុលោមតាមគោលនយោបាយឥណទាន ការផ្តល់ប្រាក់កម្ចី និងការត្រួតពិនិត្យគុណភាពផលបត្រ។ គណៈកម្មាធិការ នេះ ទទួលខុសត្រូវចំពោះការកំណត់កម្រិតផលបត្រហានិភ័យតាម ប្រភេទអតិថិជន វិស័យ ឬ ផលិតផល វិភាគនិរន្តរភាព និងមូលហេតុ នៃការមិនបំពេញកាតព្វកិច្ចរបស់អតិថិជនកម្ចី និងចាត់វិធានការបង្ការ នៅពេលចាំបាច់។ ក្នុងឆ្នាំ២០១៤ គុណភាពផលបត្ររបស់ អេ អឹម ខេ ល្អនិងមានចំនួន ០,១៥% គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៤។

គណៈកម្មាធិការអភិវឌ្ឍន៍ផលិតផល (PDC)

គណៈកម្មាធិការអភិវឌ្ឍន៍ផលិតផល (PDC) ទទួលខុសត្រូវលើការពិនិត្យឡើងវិញនូវសំណើផលិតផលថ្មី ឬ ដែលមានស្រាប់ រួមទាំងគោលនយោបាយផលិតផល នីតិវិធីដំណើរការ និងតម្រូវការផ្លូវច្បាប់។ ការកំណត់អត្រាការប្រាក់នឹងត្រូវបានស្នើឡើងដោយ PDC និងបញ្ជាក់ពីភាពត្រឹមត្រូវដោយគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្មនិងបំណុល (ALCO)។ ការផ្លាស់ប្តូរគោលនយោបាយនឹងត្រូវបាននាំយកទៅគណៈកម្មាធិការហិរញ្ញវត្ថុក្រុមប្រឹក្សាភិបាល និងក្រុមប្រឹក្សាភិបាលសម្រាប់ការពិនិត្យ និងអនុម័ត។

គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន (ITCO)

គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន ទទួលខុសត្រូវលើការផ្តល់នូវការណែនាំជាយុទ្ធសាស្ត្រ សម្រាប់ការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យារួមនិងហានិភ័យផ្នែកប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ អេ អឹម ខេ។ ការវិនិយោគផ្នែកប្រព័ន្ធបច្ចេកវិទ្យា សម្រាប់រយៈពេលខ្លីនិងរយៈពេលវែង ត្រូវតែស្របជាមួយយុទ្ធសាស្ត្រអាជីវកម្មរបស់ អេ អឹម ខេ និងស្របតាមកំណើននៃភាពទំនើបរបស់ស្ថាប័ន។ អាទិភាពនៃការអភិវឌ្ឍន៍ និងការវិនិយោគប្រព័ន្ធនេះ ត្រូវតែបំពេញតាមអាទិភាពនៃអាជីវកម្មរបស់ អេ អឹម ខេ ទាំងអស់និងតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងគោលបំណងធានាបាននូវភាពជឿជាក់ និងសុវត្ថិភាពទិន្នន័យ។



អតិថិជនគោលដៅកំពុងគ្រោងស្បែកនៅ ភូមិកោះដាច់ ខែមេសា ឆ្នាំ២០១៥



អតិថិជន អេ អឹម ខេ


នៅចុងឆ្នាំ២០១៤ អេ អឹម ខេ មានអតិថិជនកំពុងទទួលកម្ចីសរុបចំនួន ៣២៩.៧៦០ នាក់ដែលភាគច្រើនជាប្រជាជនក្រីក្រ និងជនដែលងាយរងគ្រោះ ដោយយោងទៅលើការវាស់វែងភាពក្រីក្រផ្នែកចំណីអាហារនៅជនបទថ្នាក់ជាតិ។

ជារៀងរាល់ឆ្នាំ នាយកដ្ឋានស្រាវជ្រាវរបស់ អេ អឹម ខេ បានធ្វើការសិក្សាយ៉ាងលម្អិតនូវការអង្កេតនានាជាច្រើន ក្នុងគោលបំណងស្វែងយល់អំពី ព័ត៌មានសេដ្ឋកិច្ចសង្គមរបស់អតិថិជនកម្ចី។ នៅក្នុងឆ្នាំ២០១៤ នាយកដ្ឋានស្រាវជ្រាវបានរកឃើញថា៖

ព័ត៌មានប្រជាសាស្ត្ររបស់អតិថិជន អេ អឹម ខេ

- អតិថិជនរបស់ អេ អឹម ខេ ប្រមាណជា ៣៨% គឺជាមេគ្រួសារ ហើយ និង៨៦% គឺជាស្ត្រី។
- អាយុជាមធ្យមរបស់អតិថិជនរបស់ អេ អឹម ខេ គឺ ៤១ ឆ្នាំ ហើយចំនួនសមាជិកក្នុងមួយគ្រួសារជាមធ្យមគឺ ៤,៩ នាក់ ដែលក្នុងនោះ ៥៤% គឺជាមនុស្សពេញវ័យ។ ជាមធ្យមក្នុងមួយគ្រួសាររបស់អតិថិជន អេ អឹម ខេ មានសមាជិកដែលអាចរកចំនូលបានគឺ ១,៨ នាក់។
- អតិថិជន អេ អឹម ខេ ចំនួនប្រមាណជា ៦៣% គឺជាអ្នកចេះអក្សរហើយជាមធ្យមពួកគេបានសិក្សាត្រឹមរយៈពេល ៥ឆ្នាំ។

ចំណូលពីសកម្មភាពរកប្រាក់ចំណូលចម្បង



ក្នុងចំណោមអតិថិជនដែលចេះអក្សរ គឺមានប្រមាណជា ៤% បានបញ្ចប់ថ្នាក់វិទ្យាល័យ ២១% បានសិក្សាដល់ថ្នាក់អនុវិទ្យាល័យ និង ៧៥%បានសិក្សាត្រឹមថ្នាក់បឋមសិក្សា។


លំហូរសាច់ប្រាក់របស់អតិថិជន អេ អឹម ខេ

គ្រួសាររបស់អតិថិជន អេ អឹម ខេ ប្រកបមុខរបរចិញ្ចឹមជីវិតដែលមានលក្ខណៈចម្រុះជាច្រើន។ ជាមធ្យម គ្រួសារអតិថិជន អេ អឹម ខេ ប្រកបមុខរបរចិញ្ចឹមជីវិតចំនួន ៤,២ ដែលក្នុងនោះ ១,៩ គឺមុខរបរចំណែកកម្មវិធីរហូតទៅនឹងកសិកម្ម ១,៨ គឺមុខរបរចំណែកកម្មវិធីរហូតមិនមែនកសិកម្ម និង ០,៤ គឺមុខរបរចំណែកកម្មវិធីរហូតដែលទាក់ទងនឹងសេវាកម្ម។ ខែដែលអតិថិជន អេ អឹម ខេ ទទួលបានចំណូលខ្ពស់ គឺចាប់ផ្តើមពីខែវិច្ឆិកា ដល់ខែមីនា ហើយចំណូលរបស់ពួកគេចាប់ផ្តើមធ្លាក់ចុះគឺនៅក្នុងខែខុសភា មិថុនា និងកក្កដា។ ដំណាំកសិផលផ្តល់ចំណូលច្រើនដល់អតិថិជននៅក្នុងរដូវប្រមូលផលគឺក្នុងខែធ្នូ និងមករា។ ការលក់បសុសត្វមានការកើនឡើងនៅក្នុងកំឡុងខែមីនា និងមេសា។ ចំណែកការប្រមូលអនុផលព្រៃ ឬតាមបឹងប្រមូលនានាជាដើម គឺពួកគេអាចធ្វើបានពេញមួយឆ្នាំ។ របរដែលមិនទាក់ទងនឹងវិស័យកសិកម្មទូទៅគឺ ការលក់កម្លាំងពលកម្មអាចផ្តល់ប្រាក់ចំណូលថេរដល់ពួកគេពេញមួយឆ្នាំ។ ដូចគ្នានេះផងដែរកម្មសាលសេវាកម្ម និងជំនួញដូរតូចតាចក៏ផ្តល់នូវប្រាក់ចំណូលថេរពេញមួយឆ្នាំផងដែរ។

ការចំណាយដ៏ធំបំផុតនៅក្នុងគ្រួសាររបស់អតិថិជននោះ គឺជាការចំណាយលើចំណីអាហារ។ ក្រៅពីនោះក៏មានការចំណាយតាមរដូវកាលផងដែរ ដែលការចំណាយនោះវាផ្សារភ្ជាប់ទៅនឹងការចំណាយទៅលើការដាំដុះដំណាំកសិផល ដោយអតិថិជនចំណាយច្រើននៅក្នុងកំឡុងពីខែឧសភា ដល់ខែសីហា។ ការចំណាយលើពិធីបុណ្យផ្សេងៗដូចជា ចងដៃអាពាហ៍ពិពាហ៍ បុណ្យទាក់ទងទៅនឹងសាសនាក៏ជាការចំណាយមួយចំនាត់ផងដែរ ដោយការចំណាយនោះចាប់ផ្តើមពីខែវិច្ឆិការ រហូត

ដល់ខែឧសភា។ ការវិនិយោគលើរបរមិនមែនកសិកម្ម ការចំណាយលើសុខភាព ការសិក្សារបស់ក្មេង ការចំណាយលើការចិញ្ចឹមសត្វ ការចំណាយលើការប្រមូលអនុផលព្រៃ/បឹងប្តូរការចំណាយលើការបង់ការប្រាក់ គឺជាការចំណាយថេរដែលបានកើតឡើងមួយឆ្នាំពេញ។ ការទិញគ្រឿងអលង្កការ និងការទិញដី គឺជាការសន្សំដែលមានលក្ខណៈប្រយោជន៍តាមទម្លាប់ ដែលជាញឹកញយពួកគេធ្វើការសន្សំក្រោយពីការប្រមូលផលរួច។

ការចំណាយនៅក្នុងគ្រួសារ



ទ្រព្យសម្បត្តិរបស់អតិថិជន អេ អឹម ខេ

- ៨១% នៃចំនួនគ្រួសារសរុបរបស់អតិថិជន អេ អឹម ខេ គឺមានមានផ្ទៃដីដាំដុះ ដែលជាមធ្យមក្នុងមួយគ្រួសារពួកគេមានផ្ទៃដីប្រមាណជា ១,៥ ហិចតា ក្នុងនោះដែរ អតិថិជនប្រហែលជា ៣៧% មានផ្ទៃដីដាំដុះតិចជាង១ហិចតា។
- អតិថិជន អេ អឹម ខេ ប្រមាណជា ៣០% យ៉ាងហោចណាស់មានគោមួយក្បាលសម្រាប់ចិញ្ចឹម។ ប្រមាណជា ៥% ចិញ្ចឹមក្របី ១២% ចិញ្ចឹមជ្រូក។ ហើយជាមធ្យមក្នុងមួយគ្រួសារពួកគេមានគោប្រមាណជា ៣,៣ក្បាល ក្របី ២,៦ ក្បាល និងជ្រូក ៣,៣ក្បាល។
- អតិថិជន អេ អឹម ខេ ស្ទើរតែទាំងអស់យ៉ាងហោចណាស់ក៏មានទ្រព្យសម្បត្តិដែលមានតម្លៃតិចជា ១០០ ដុល្លារមួយដែរ។ ៨៨% មានរបស់ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនដែលមានតម្លៃចន្លោះពី ១០០ដុល្លារ ទៅ ៥០០ដុល្លារ និង គ្រួសាររបស់អតិថិជនប្រមាណជា ៦៥% មានរបស់ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួនដែលមានតម្លៃច្រើនជាង ៥០០ដុល្លារ។
- ផ្ទះរបស់អតិថិជន អេ អឹម ខេ ភាគច្រើនគឺធ្វើមកអំពីឈើចាស់ដែលមានគុណភាពអន់ដោយមានដំបូលធ្វើអំពីសង្កសី។ មានអតិថិជនប្រមាណជា១៧% ប៉ុណ្ណោះដែលមានផ្ទះរបស់ពួកគេសាងសង់អំពីថ្ម ឬស៊ីម៉ង់។

- អតិថិជន អេ អឹម ខេ ប្រមាណជា ៧០% គ្មានបង្គន់សម្រាប់ប្រើប្រាស់។

ភាពងាយរងគ្រោះរបស់អតិថិជន អេ អឹម ខេ

- អតិថិជន អេ អឹម ខេ ប្រមាណជា ៥១% បាននិយាយថា ជីវភាពគ្រួសាររបស់ពួកគេមានការកើនឡើងនៅក្នុងអំឡុងពេល ១២ ខែចុងក្រោយ ក្នុងខណៈពេលដែលអតិថិជនប្រមាណជា ១៤% ផ្សេងទៀត បានគិតថាជីវភាពគ្រួសាររបស់ពួកគេមានការធ្លាក់ចុះ។
- ទាក់ទងទៅនឹងការហូបចុក ២៨%នៃអតិថិជន អេ អឹម ខេ បានបញ្ជាក់ថា ការហូបចុករបស់ពួកគេមានភាពប្រសើរជាងមុនហើយប្រមាណជា៤% ប៉ុណ្ណោះដែលថាការហូបចុករបស់ពួកគេមានការធ្លាក់ចុះ។
- នៅពេលដែលមានការជួបនូវវិបត្តិនានានៅក្នុងគ្រួសារ គឺអតិថិជនប្រមាណជា ៦២% បានដោះស្រាយវិបត្តិទាំងនោះដោយប្រើប្រាស់នូវប្រាក់/របស់ដែលពួកគេបានសន្សំក្នុងខណៈពេលដែល ៤៥% ផ្សេងទៀតនោះ ដោះស្រាយវិបត្តិទាំងនោះដោយខ្ចីបុលគេ។ អតិថិជនប្រមាណជា ១៨% បានដោះស្រាយវិបត្តិទាំងនោះដោយខិតខំបង្កើន សេដ្ឋកិច្ចគ្រួសារឲ្យខ្លាំងជាងទ្វេដង។



ដំណើរការគ្រប់គ្រងការងារសង្គម

វិធីសាស្ត្រគ្រប់គ្រងការងារសង្គម

អេ អឹម ខេ គឺជាគ្រឹះស្ថានដែលផ្តោតទៅលើការអភិវឌ្ឍន៍សង្គម និងប្តេជ្ញាសម្រេចបាននូវបេសកកម្មរបស់ខ្លួនក្នុងការជួយប្រជាជន ក្រីក្រជាច្រើនឲ្យមានការប្រសើរឡើងក្នុងការរស់នៅរបស់ពួកគេតាមរយៈ ការផ្តល់សេវាហិរញ្ញវត្ថុដែលសមស្រប និងបិតថេរ។ ស្របពេលជាមួយ គ្នា អេ អឹម ខេ មានការងារសំខាន់ៗពីរដែលត្រូវសម្រេចបាន គឺ និរន្តរភាពខាងផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍សង្គម។ ដូច្នេះប្រព័ន្ធ និងឧបករណ៍គ្រប់គ្រងហិរញ្ញវត្ថុត្រូវបានបង្កើតឡើងយ៉ាងល្អដែលធ្វើឲ្យ អេ អឹម ខេ ត្រូវបានគេឲ្យតម្លៃជាអ្នកនាំមុខគេខាងផ្នែកគ្រប់គ្រងការងារ សង្គម។ ការគ្រប់គ្រងការងារសង្គមនេះត្រូវបានយកចិត្តទុកដាក់ពីគ្រប់ ផ្នែកនៃ អេ អឹម ខេ ទាំងថ្នាក់គ្រប់គ្រងបុគ្គលិក និងក្រុមប្រឹក្សាភិបាល។

កម្រិតគណៈគ្រប់គ្រង

នាយកដ្ឋានស្រាវជ្រាវរបស់ អេ អឹម ខេ គឺជាអ្នកដឹកនាំនិងគ្រប់គ្រង ការអនុវត្តការគ្រប់គ្រងការងារសង្គមក្នុងគ្រឹះស្ថានទាំងមូល។ នាយកដ្ឋាន នេះបានធ្វើការសិក្សាស្រាវជ្រាវជាប្រចាំទាំងផ្នែកសង្គម និងផ្នែកទីផ្សារ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមផ្សេងៗរបស់អតិថិជន។ លើសពីនេះ ទៅទៀតក្រុមស្រាវជ្រាវក៏ធ្វើការសហការជាមួយនាយកដ្ឋានផ្សេងៗនៅ ក្នុង អេ អឹម ខេ ដើម្បីធ្វើឲ្យប្រាកដថា ការអនុវត្តការគ្រប់គ្រងការងារ សង្គមត្រូវបានធ្វើឡើងដោយជោគជ័យ និងមានប្រសិទ្ធភាព។

កម្រិតក្រុមប្រឹក្សាភិបាល

លទ្ធផលនៃការសិក្សាស្រាវជ្រាវត្រូវបានរាយការណ៍ដល់គណៈ គ្រប់គ្រងនិងគណកម្មាធិការការងារសង្គម។ គណកម្មាធិការនេះជាអ្នក ផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាល និងពិភាក្សាលើបកគំហើញថ្មីៗ សម្រាប់គោលការណ៍ក្នុងការបង្កើតយុទ្ធសាស្ត្រអាជីវកម្ម។ ការផ្តល់ អនុសាសន៍ និងការពិភាក្សានេះមានគោលបំណងបង្ហាញ និងផ្អែកព្រែក ឲ្យបានគ្រប់ជ្រុងជ្រោយពីស្នាដៃ និងសមិទ្ធផលទាំងឡាយដែលគ្រឹះស្ថាន សម្រេចបាន ដើម្បីបង្ហាញទៅដល់ក្រុមប្រឹក្សាភិបាលក្នុងគោលបំណង រក្សាឲ្យបាននូវតុល្យភាពនៃការអនុវត្តទៅក្នុងគ្រឹះស្ថាននិងដើម្បីឲ្យ ការសម្រេចចិត្តក្នុងការគ្រប់គ្រងមានភាពស៊ីសង្វាក់គ្នាទៅនឹងគោល បំណងទាំងពីរបស់គ្រឹះស្ថាន គឺ ផ្នែកសង្គម និងផ្នែកហិរញ្ញវត្ថុ។

ក្របខណ្ឌនៃការគ្រប់គ្រងការងារសង្គម

អង្គការសង្គម - របាយការណ៍ ក្របខណ្ឌការងារ គណៈកម្មាធិការការងារសង្គម		ការត្រួតពិនិត្យជាប្រចាំ				ការសិក្សាស្រាវជ្រាវមិនជាប់លាប់
អំឡុងពេលនៃការវាយតម្លៃ៖ ចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤	ព័ត៌មានដែលបានបង្ហាញជូន៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤	វិសាលភាពនៃប្រតិបត្តិការ	ភាពសមស្របនៃផលិតផល	តម្លាភាព និងកិច្ចការពារអតិថិជន	សហប្រតិបត្តិការនិងការទទួលខុសត្រូវការងារសង្គម ផ្សេងៗ	ផលប៉ះពាល់/បង្ហាញនៃកម្រិតជីវភាព
ប្រភពនៃព័ត៌មាន	<ul style="list-style-type: none"> របាយការណ៍ស្តីអំពីការផ្ទេរតម្លៃទៅភាពក្រីក្រក្នុងចំណោម អតិថិជន របាយការណ៍ស្តីអំពីការផ្ទេរតម្លៃទៅភាពក្រីក្រក្នុងចំណោម អតិថិជន 	<ul style="list-style-type: none"> របាយការណ៍ស្តីអំពីភាពពេញចិត្តរបស់អតិថិជន កម្មវិធី របាយការណ៍ស្តីអំពីភាពពេញចិត្តរបស់អតិថិជន MMT របាយការណ៍ស្តីអំពីភាពពេញចិត្តរបស់អតិថិជន ដែលបានចាត់ចេញពី អេស៊ី ខេ របាយការណ៍ស្តីអំពី Mystery Shopping 	<ul style="list-style-type: none"> របាយការណ៍ស្តីអំពីអតិថិជនដែលមានពេញចិត្ត របាយការណ៍ស្តីអំពីការបដិសេធន៍ កម្មវិធី ២០១៤ របាយការណ៍ស្តីអំពី កម្រិតយល់ដឹងរបស់អតិថិជនលើផលិតផលកម្មវិធី របាយការណ៍ស្តីអំពី ការសារទុក្ខិ របស់អតិថិជន គេហទំព័រ Mix 	<ul style="list-style-type: none"> របាយការណ៍ស្តីអំពីការលាយប្រសព្វប្រគល់ របាយការណ៍ស្តីអំពីភាពពេញចិត្តរបស់បុគ្គលិក 	<ul style="list-style-type: none"> លទ្ធផលនៃរបាយការណ៍ភាពពេញចិត្តរបស់បុគ្គលិក អេស៊ី ខេ អង្គការយល់បង្កលទ្ធផលនៃការលាយប្រសព្វប្រគល់នានា 	
សន្ទស័យ	<ul style="list-style-type: none"> ពិន្ទុសុខុមាលភាព (ការបង់ចែកពិន្ទុសុខុមាលភាពជាបី និងជាបួនចំណែក) អត្តសញ្ញាណកម្មនៃ ជនក្រីក្រ 	<ul style="list-style-type: none"> ប្រភេទនៃសេវាកម្ម គុណភាពនៃសេវាកម្ម ភាពងាយស្រួលនៃសេវាកម្ម អត្រានៃការចាកចេញ ហេតុផលនានា ដែលនាំឱ្យអតិថិជនកម្មវិធីចាកចេញ 	<ul style="list-style-type: none"> ព័ត៌មានអំពីអតិថិជនដែលមានពេញចិត្ត ផ្សេងៗនឹងកម្រិតនៃភាពក្រីក្រ និងការផ្សេងៗនៃអតិថិជនដែលមានបញ្ហាក្នុងការបង់សងគ្រលប់មកវិញ អត្រានៃពេលកម្រិតដែលបានកម្រើក ដោយនាយកដ្ឋានស្រាវជ្រាវនិងការិយាល័យសេវាអតិថិជន អត្រានៃការបដិសេធកម្មវិធីទាំងមូលហេតុនៃការបដិសេធន៍ កម្រិតនៃភាពក្រីក្ររបស់អតិថិជនដែលបានចាត់ចេញពី អេស៊ី ខេ បញ្ហាដែលបានចាត់ចែងយល់បានពីព័ត៌មានរបស់អតិថិជន (ផ្នែកខាងក្នុង អេស៊ី ខេ) បច្ចុប្បន្នភាពនៃ Mix Market 	<ul style="list-style-type: none"> លទ្ធផលនៃរបាយការណ៍ភាពពេញចិត្តរបស់បុគ្គលិក អេស៊ី ខេ អង្គការយល់បង្កលទ្ធផលនៃការលាយប្រសព្វប្រគល់នានា 		

ឆ្នាំនៃការវាយតម្លៃ: ២០១៤ សង្ខេបនៃការវាយតម្លៃ ការងារអនុវត្តសង្គម	វិសាលភាព នៃប្រតិបត្តិការ	ភាពសមស្រប នៃផលិតផល	តម្លាភាព និងកិច្ច ការពារអតិថិជន	ការសហប្រតិបត្តិការនិង ការទទួលខុសត្រូវ ការងារសង្គម ផ្សេងៗ	បើសិនជាមាន ផលប៉ះពាល់/ បញ្ហាសង្គម ត្រូវប្រើវិធាន
តើលោកអ្នកពេញចិត្តជាមួយនឹងការត្រឹមត្រូវ នៃវិធីសាស្ត្រ និងដំណើរការដែលបាន អនុវត្តដែរ ឬទេ ? តើលទ្ធផលដែលបានបង្ហាញជូននេះ សមស្របជាមួយនឹង បេសកកម្មដើមឬអត់ ? យោងទៅលើលទ្ធផលនេះ តើលោកអ្នកមាន បានមើលឃើញខ្លួនជាមុន នូវបញ្ហាដែល អាចកើតមានឡើង នៅថ្ងៃអនាគតដែរឬទេ ? តើទិន្នន័យ ឬព័ត៌មាននេះ ថ្នាក់គណៈគ្រប់គ្រង ? មានភារកិច្ចខ្លះចំនួននៅ ថ្នាក់ក្រុមប្រឹក្សាភិបាល ?	    	    	    	    	
ប្រយោជន៍ប្រយោជន៍ ប្រយោជន៍ប្រយោជន៍	<ul style="list-style-type: none"> គណៈកម្មាធិការការងារសង្គម បានផ្តល់អនុសាសន៍ឱ្យមានការផ្លាស់ប្តូរវិធីសាស្ត្រ និងផែនការសម្រាប់ការស្រាវជ្រាវនៅឆ្នាំ២០១៥ ដោយតម្រូវឱ្យមានបញ្ជូននូវការស្រាវជ្រាវស្តីអំពីការប្រើប្រាស់ពហុប្រយោជន៍ និងការប្រើប្រាស់ពហុប្រយោជន៍ក្នុងការទទួលបានសេវា។ 	<ul style="list-style-type: none"> គណៈកម្មាធិការការងារសង្គម បានផ្តល់អនុសាសន៍ឱ្យមានការផ្លាស់ប្តូរវិធីសាស្ត្រ និងផែនការសម្រាប់ការស្រាវជ្រាវសម្រាប់ការស្រាវជ្រាវនៅឆ្នាំ២០១៥ ដោយតម្រូវឱ្យមានការស្រាវជ្រាវអំពីអតិថិជនចាស់ផងដែរ។ 	<ul style="list-style-type: none"> ផ្លាស់ប្តូរនូវពាក្យនៅក្នុងកម្រងសំនួរដោយផ្លូវចិត្ត “ដឹងច្រើនប្រសើរជាងមកជាភារកិច្ចដឹងពីរបៀបទំនាក់ទំនង”។ ធ្វើការដាក់ជាប្រឡង “ការសាទុតិយភាពជាប្រឡង”។ តម្រូវឱ្យមានការពិភាក្សាជាប្រចាំជាមួយអតិថិជនគ្រប់ប្រភេទ។ 	<ul style="list-style-type: none"> ម្ចាស់របាយការណ៍ ត្រូវបានផ្លាស់ប្តូរពីនាយកដ្ឋានស្រាវជ្រាវទៅជានាយកដ្ឋានធនធានមនុស្ស។ ផ្តល់ឱ្យមានធនធានមនុស្សចេញពី សុចនាភស្តុភារមួយនេះ ធ្វើការផ្លាស់ប្តូរពី “CSR” ទៅជា “SSR” 	
ផ្សេងៗ:					

របាយការណ៍ ប្រយោជន៍ប្រយោជន៍ គណៈកម្មាធិការការងារសង្គមនេះ គឺជាចំណែករបស់ទម្រង់សំណុំតំបន់ព្រឹត្តិប្បដ្ឋ គណៈកម្មាធិការការងារសង្គម

ហត្ថលេខា:
Blandine Claudia Marie PONS
ប្រធានគណៈកម្មាធិការការងារសង្គម



របកគំហើញសំខាន់ៗក្នុងការអនុវត្ត ការងារសង្គម

លទ្ធផល នៃការគ្រប់គ្រងការងារសង្គមត្រូវបានបង្ហាញទៅ
គណកម្មាធិការការងារសង្គមដោយផ្អែកទៅលើចំណុចរួមចំនួនប្រាំ
រួមមាន វិសាលភាពនៃប្រតិបត្តិការ ភាពសមស្របនៃផលិតផល
តម្លាភាព កិច្ចការពារអតិថិជន និងការទទួលខុសត្រូវលើផ្នែកសង្គម។

វិសាលភាពនៃប្រតិបត្តិការ


ការសិក្សាអំពីអតិថិជនកម្ចីនៅក្នុងឆ្នាំ២០១៤ បានបញ្ជាក់ថា
អតិថិជនកម្ចីជាក្រុមថ្មីរបស់ អេ អឹម ខេ មានជីវភាពក្រោមអ្នកដែល
មិនមែនជាអតិថិជន។ បើធ្វើការប្រៀបធៀបឲ្យជាក់លាក់តួលេខបង្ហាញ
ថា ៤២%នៃអតិថិជនកម្ចីជាក្រុមថ្មីរបស់ អេ អឹម ខេ រស់នៅស្ថិតនៅ
ក្រោមខ្សែបន្ទាត់ភាពក្រីក្រផ្នែកចំណីអាហារនៅជនបទ។ ចំណែកអ្នក
ដែលមិនមែនជាអតិថិជនវិញមានតែ ៣៤% ប៉ុណ្ណោះដែលស្ថិតនៅ
ក្រោមខ្សែបន្ទាត់នេះ។ ម្យ៉ាងវិញទៀត នៅពេលធ្វើការប្រៀបធៀប
ជាមួយនឹងបន្ទាត់នៃភាពក្រីក្រថ្នាក់ជាតិនោះ យើងឃើញថា អតិថិជន
កម្ចីរបស់ អេ អឹម ខេ គឺនៅតែមានភាពក្រីក្រជាងស្ថិតិប្រជាជនទូទៅ។

ភាពសមស្របនៃផលិតផល

អេ អឹម ខេ តែងតែតាមដានគុណភាពផលិតផល និងសេវាកម្មរបស់
ខ្លួនជាទៀងទាត់។ ជារៀងរាល់ឆ្នាំ នាយកដ្ឋានស្រាវជ្រាវធ្វើការសិក្សាស្រាវ
ជ្រាវទៅលើអតិថិជនកំពុងទទួលកម្ចី និងអតិថិជនដែលចាកចេញ ដើម្បី
ស្វែងយល់ពីកម្រិតពេញចិត្ត និងតម្រូវការរបស់ពួកគេ។ លើសពីនេះ នាយក
ដ្ឋានស្រាវជ្រាវក៏មានការសិក្សាបន្ថែមទៀតទៅលើផលិតផល និងសេវាកម្ម
ដើម្បីជាការពង្រឹង និងការអភិវឌ្ឍន៍គុណភាពឲ្យកាន់តែប្រសើរថែមទៀត។

លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា ៩២% នៃអតិថិជនកម្ចី
ទាំងអស់មានភាពពេញចិត្តជាមួយនឹង ១. សេវាកម្មដល់ផ្ទះអតិថិជន
២. ល្បឿននៃការទម្លាក់ទុន ៣. គោលនយោបាយកម្ចីដែលមានលក្ខណៈ
បត់បែន។

ស្រដៀងគ្នានេះផងដែរ ៨២% នៃអតិថិជនសន្សំចល័តបានពេញ
ចិត្តទៅលើ ១. សេវាសន្សំចល័តដែលរួមមានសេវាផ្ទេរប្រាក់ និងសន្សំ
ចល័តនោះ គឺមានទីតាំងនៅជិតផ្ទះរបស់ពួកគេ ២. នីតិវិធីនៃផលិតផល
នីមួយៗ គឺមានភាពងាយស្រួល និងគួរឲ្យទុកចិត្ត។



តម្លាភាព និងកិច្ចការពារអតិថិជន

អេ អឹម ខេ កំពុងតែអនុវត្តយ៉ាងពេញលេញនូវក្រុមអនុវត្តន៍ដើម្បីការពារនូវអតិថិជនរបស់ខ្លួន ក៏ដូចជាផ្តល់ការបម្រើជូនដល់ពួកគេប្រកបដោយ តម្លាភាព។ នាយកដ្ឋានស្រាវជ្រាវបានធ្វើការសិក្សានានាជាច្រើន ដើម្បីឲ្យមានភាពប្រាកដថា អេ អឹម ខេ គឺពិតជាបានបម្រើសេវាជូនដល់ អតិថិជនរបស់ខ្លួនដោយភាពស្មោះត្រង់ និងរួមចំណែកជួយការពារពួកគេផងដែរ។ ការសិក្សាអំពីអតិថិជនដែលមានពហុកម្ម ត្រូវបានចាត់ទុកជា ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងមួយ ដែលអាចផ្តល់ជូនជាព័ត៌មានដល់គណៈគ្រប់គ្រង ថាតើគោលនយោបាយដែលកំពុងតែអនុវត្តនោះ បង្កឲ្យ អតិថិជនឈានទៅកំណែលម្អផ្នែកផ្សេងៗ លើសពីនេះទៅទៀត ការសិក្សាអំពីការបដិសេធកម្មរបស់អតិថិជន ការសិក្សាអំពីកម្រិតយល់ដឹង របស់អតិថិជនលើផលិតផលកម្ម ព្រមទាំងយន្តការនៃផ្តល់ព័ត៌មានត្រលប់របស់អតិថិជន គឺត្រូវបានដាក់ចេញឲ្យអនុវត្តដើម្បីធ្វើជាកញ្ចក់ឆ្លុះ បញ្ចាំងនូវការអនុវត្តរបស់គ្រឹះស្ថានផងដែរ។



មន្ត្រីគណនេយ្យ កំពុងពន្យល់ពីផលិតផលកម្ម អេ អឹម ខេ នៅខេត្តកំពង់ធំ ខែសីហា ឆ្នាំ២០១៤



ផលិតផល សេវាកម្ម និងនីតិវិធីការងារ

ការយល់ពីតម្រូវការរបស់អតិថិជនព្រមទាំងការទទួលនូវមតិកែលម្អ ពីគ្រប់ភាគីពាក់ព័ន្ធយ៉ាងទៀងទាត់បានធ្វើឲ្យ អេ អឹម ខេ អាចធ្វើការ ផ្តល់ជូនយ៉ាងប្រសើរដល់ក្រុមអតិថិជនគោលដៅរបស់ខ្លួននូវផលិតផល និងសេវាកម្មនានា ។ បច្ចុប្បន្ននេះ អេ អឹម ខេ ផ្តល់ជូននូវផលិតផល និង សេវាកម្មហិរញ្ញវត្ថុជាច្រើន ដែលរួមមាន កម្ចីជាក្រុម កម្ចីឯកត្តជន សេវាសន្សំប្រាក់ សេវាផ្ទេរប្រាក់ សេវាធនាគារចល័ត សេវាធានារ៉ាប់រង ខ្នាតតូច និងសេវាទូទាត់។

ក. កម្ចីជាក្រុម

អេ អឹម ខេ ផ្តល់ជូននូវផលិតផលកម្ចីធនាគារភូមិ ដែលប្រើប្រាស់

វិធីសាស្ត្រក្នុងការផ្តល់កម្ចីជាក្រុម។ វិធីសាស្ត្រនេះចាប់ផ្តើមជាមួយនឹង ការជ្រើសរើសអតិថិជនដែលមានសក្តានុពលដោយអតិថិជន គឺជាអ្នក ជ្រើសរើសក្រុមដោយខ្លួនពួកគេហើយបង្កើតជាក្រុមដែលមានសមាជិក ចាប់ពី ៣ ទៅ ៦នាក់ និងរៀបចំបង្កើតជាធនាគារភូមិដោយមានក្រុម រហូតដល់២០ក្រុម ឬ ២០ ទៅ ១០០នាក់។ ប្រធានធនាគារភូមិត្រូវ បានបោះឆ្នោតដោយសមាជិកទាំងអស់របស់ខ្លួន សម្រាប់ធ្វើជាអ្នកតំណាង នៃធនាគារភូមិ។

អតិថិជនមានសិទ្ធិស្វ័យសម្រេចក្នុងការជ្រើសរើសផលិតផល ណាដែលល្អប្រសើរ អាស្រ័យលើចរន្តនៃប្រាក់ចំណូល និងលក្ខណៈនៃ អាជីវកម្មរបស់ពួកគេ។

ការបរិយាយ	កម្ចីសងដើមចុងវត្ត - ធនាគារភូមិ	កម្ចីសងរំលស់ - ធនាគារភូមិ	កម្ចីសងបណ្តាក់ - ធនាគារភូមិ
អតិថិជនគោលដៅ	សមាជិកក្រុមដែលមានលំហូរ សាច់ប្រាក់តាមរដូវកាល	សមាជិកក្រុមដែលមានលំហូរ សាច់ប្រាក់ទៀងទាត់	សមាជិកក្រុមដែលបានបញ្ចប់វត្ត ទីមួយ ឬ ១២ ខែ
រូបិយប័ណ្ណ	រៀល បាត	រៀល បាត	រៀល បាត
ទំហំកម្ចីអតិបរមា (សមមូលជាដុល្លារអាមេរិក)	៣០០ ដុល្លារអាមេរិក	៣៧៥ ដុល្លារអាមេរិក	៣០០ ដុល្លារអាមេរិក
រយៈពេលអតិបរមា	១២ ខែ	១២ ខែ	២៤ ខែ
អត្រាការប្រាក់ (ប្រចាំខែ)	២,៨០% ទៅ ៣,០០%	២,៦០% ទៅ ២,៨០%	២,៨០% ទៅ ៣,០០%
របៀបនៃការទូទាត់សង	<ul style="list-style-type: none"> បង់ការប្រាក់ជារៀងរាល់ខែ ប្រាក់ដើមសងនៅចុងវត្ត ពុំមានការពិន័យ ចំពោះការសងប្រាក់មុនកាលកំណត់ 	<ul style="list-style-type: none"> បង់ការប្រាក់ និងប្រាក់ដើមរៀងរាល់ខែ ពុំមានការពិន័យ ចំពោះការសងប្រាក់មុនកាលកំណត់ 	<ul style="list-style-type: none"> ការប្រាក់ប្រចាំខែគិតទៅតាមប្រាក់ដែលបានដកក្នុងកំឡុងពេលកិច្ចសន្យា មិនមានការពិន័យប្រសិនបើអតិថិជនមិនប្រើប្រាស់កម្ចី

ខ. កម្ចីឯកត្តជន

ផលិតផលកម្ចីឯកត្តជនបង្កើតឡើងដើម្បីផ្តល់ជូនទាំងអតិថិជន ថ្មីនិងអតិថិជនចាស់ ដែលមានបំណងបង្កើនដើមទុនអាជីវកម្មរបស់ ខ្លួន។ កម្ចីឯកត្តជននេះផ្តល់ជូនអតិថិជន ទាំងកម្ចីសម្រាប់ប្រកប របរអាជីវកម្ម និងកម្ចីសម្រាប់យកទៅប្រើប្រាស់ផ្សេងៗ (កម្ចីកែលម្អ

គេហដ្ឋាន) ដោយអាស្រ័យលើតម្រូវការអាជីវកម្ម និងលំហូរសាច់ ប្រាក់របស់អតិថិជន។ អតិថិជនអាចជ្រើសរើសផលិតផលមួយក្នុង ចំណោមផលិតផលនានាដូចខាងក្រោម៖

ការបរិយាយ	កម្ចីពង្រីកអាជីវកម្ម	កម្ចីតាមរដូវកាល	កម្ចីបណ្តាក់តាមរដូវកាល	កម្ចីកែលម្អគេហដ្ឋាន	កម្ចីងាយស្រួល
អតិថិជនគោលដៅ	ឯកត្តបុគ្គលដែលត្រូវការប្រាក់ក្នុងការពង្រីកអាជីវកម្ម	ឯកត្តបុគ្គលដែលត្រូវការប្រាក់ប្រកបរបរកសិកម្ម ឬប្រើប្រាស់សម្រាប់ផលិតកម្មកសិកម្ម	ឯកត្តបុគ្គលដែលជាម្ចាស់ដីបង្កបង្កើនផល ហើយត្រូវការប្រាក់បង្វិលក្នុងគោលបំណងកសិកម្ម	ឯកត្តបុគ្គលដែលត្រូវការប្រាក់ដើម្បីកែលម្អគេហដ្ឋាន	ឯកត្តបុគ្គលដែលរស់នៅតាមតំបន់ទីប្រជុំជន ហើយមានប្រាក់ចំណូលទាប
រូបិយប័ណ្ណ	រៀល បាត និងដុល្លារអាមេរិក	រៀល បាត និងដុល្លារអាមេរិក	រៀល បាត និងដុល្លារអាមេរិក	រៀល បាត និងដុល្លារអាមេរិក	រៀល បាត និងដុល្លារអាមេរិក
ទំហំកម្ចីអតិបរមា (សមមូលជាដុល្លារអាមេរិក)	២.០០០ ដុល្លារ	១.៥០០ ដុល្លារ	១.៥០០ ដុល្លារ	២.៥០០ ដុល្លារ	៣០០ ដុល្លារ
រយៈពេលអតិបរមា	២៤ ខែ	១២ ខែ	១២ ខែ	៣៦ ខែ	១២ ខែ
អត្រាការប្រាក់ (ប្រចាំខែ)	២,០០% - ២,៨០%	២,០០% - ២,៨០%	២,០០% - ២,៨០%	២,០០% - ២,៨០%	២,៣០% - ៣,០០%
របៀបនៃការទូទាត់សង	<ul style="list-style-type: none"> • បង់ការប្រាក់និងប្រាក់ដើមរៀងរាល់ខែ • ពុំមានការពិន័យចំពោះការសងប្រាក់មុនកាលកំណត់ 	<ul style="list-style-type: none"> • បង់ការប្រាក់ជា រៀងរាល់ខែ • ប្រាក់ដើមនៅចុងវគ្គ • ពុំមានការពិន័យចំពោះការសងប្រាក់មុនកាលកំណត់ 	<ul style="list-style-type: none"> • ការប្រាក់បង់រៀងរាល់ខែ • មានភាពបត់បែន និងអាចដកប្រាក់យកទៅប្រើបានច្រើនដង ក្នុងអំឡុងពេលជាប់កិច្ចសន្យាកម្ចី • ពុំមានការពិន័យចំពោះការសងប្រាក់មុនកាលកំណត់ 	<ul style="list-style-type: none"> • បង់ប្រាក់ថេរនិងប្រាក់ដើមរៀងរាល់ខែ • ពុំមានការពិន័យចំពោះការសងប្រាក់មុនកាលកំណត់ 	<ul style="list-style-type: none"> • បង់ការប្រាក់និងប្រាក់ដើមរៀងរាល់ខែ • ពុំមានការពិន័យចំពោះការសងប្រាក់មុនកាលកំណត់

គ. កម្ចីសង្គ្រោះបន្ទាន់

កម្ចីសង្គ្រោះបន្ទាន់ត្រូវបានបង្កើតឡើងសម្រាប់អតិថិជនកម្ចីធនាគារភូមិ និងអតិថិជនកម្ចីឯកត្តជនក្នុងគោលបំណងជួយដោះស្រាយហេតុការណ៍អាក្រក់ដែលបានកើតឡើងដោយហេតុ។ ផលិតផលកម្ចីសង្គ្រោះបន្ទាន់គឺត្រូវឲ្យមានអ្នកធានាតែម្នាក់ (ក្នុងករណីរៀបការត្រូវមានការចូលរួមពីប្តីឬប្រពន្ធ) ប៉ុណ្ណោះក្នុងការដាក់ពាក្យស្នើសុំកម្ចី។

តារាងខាងក្រោមជាសេចក្តីបរិយាយលម្អិតស្តីពីផលិតផលកម្ចីសង្គ្រោះបន្ទាន់៖

ការបរិយាយ	កម្ចីសង្គ្រោះបន្ទាន់
អតិថិជនគោលដៅ	អតិថិជនឯកត្តជន ឬ ជាក្រុមដែលមានប្រវត្តិបង់សងល្អរយៈពេលតិចបំផុត ៦ ខែ ជាមួយ អេ អិម ខេ
រូបិយប័ណ្ណ	រៀល បាត
ទំហំអតិបរមា (សមមូលជាដុល្លារអាមេរិក)	១០០ ដុល្លារ
រយៈពេលផ្តល់កម្ចី	៤ ម៉ោងធ្វើការបន្ទាប់ពីការស្នើសុំ
រយៈពេលអតិបរមា	១០ ខែ
អត្រាការប្រាក់ (ប្រចាំខែ)	២,៥០%
របៀបនៃការទូទាត់សង	<ul style="list-style-type: none"> • ការប្រាក់ប្រចាំខែគិតទៅតាមប្រាក់ដើមដែលនៅសល់ • ប្រាក់ដើមបង់នៅចុងវគ្គ ឬមុន

ឃ. ផលិតផលសន្សំ

អេ អឹម ខេ បានបង្កើតគ្រួសារនៃផលិតផលសន្សំដែលមានភាព
បត់បែនដើម្បីបំពេញតម្រូវការអតិថិជនក្នុងការដាក់ប្រាក់សន្សំ។

បច្ចុប្បន្ននេះ អេ អឹម ខេ បានផ្តល់នូវផលិតផលប្រាក់សន្សំបួន
ប្រភេទផ្សេងគ្នាដែលរួមមាន គណនីសន្សំងាយស្រួល គណនីសំណាង
គណនីមានកាលកំណត់ និងគណនីអនាគត។

ការបរិយាយ	គណនីសន្សំងាយស្រួល	គណនីសំណាង	គណនីមានកាលកំណត់	គណនីអនាគត
អតិថិជនគោលដៅ	អតិថិជនសន្សំ ដែលត្រូវ ការផលិតផលសន្សំដែល មានភាពបត់បែនបាន ក្នុងការដាក់ និងដកប្រាក់ សម្រាប់ប្រតិបត្តិការ ប្រចាំថ្ងៃ	អតិថិជនសន្សំ ដែលត្រូវការ ផលិតផលសន្សំដែលទទួល បានការប្រាក់ខ្ពស់ និងមាន ភាពបត់បែនក្នុងការដាក់ និងដកប្រាក់សម្រាប់ ប្រតិបត្តិការប្រចាំថ្ងៃ។	អតិថិជនសន្សំ ដែលមាន បំណងដាក់ប្រាក់ក្នុង រយៈពេលជាក់លាក់ ណាមួយដើម្បីទទួល បានអត្រាការប្រាក់ខ្ពស់	អតិថិជនសន្សំដែល មានបំណងសន្សំប្រាក់ ជាទៀងទាត់ក្នុង រយៈពេលណាមួយ
រូបិយប័ណ្ណ	រៀល បាត និង ដុល្លារអាមេរិក	រៀល បាត និង ដុល្លារអាមេរិក	រៀល បាត និង ដុល្លារអាមេរិក	រៀល បាត និង ដុល្លារអាមេរិក
ទំហំអតិបរមា (សមមូលជាដុល្លារអាមេរិក)	មិនកំណត់	៥០០ ដុល្លារ	២៥ដុល្លារ	៥ ដុល្លារ
រយៈពេល	មិនកំណត់	មិនកំណត់	១ ខែ- ៣៦ខែ	៣ខែ-៣៦ខែ
អត្រាការប្រាក់	៣,០០% - ៥,៥០% អាស្រ័យលើសមតុល្យ ក្នុងគណនី និងប្រភេទ រូបិយវត្ថុដាក់សន្សំ	៣,៥០% - ៥,៧៥% អាស្រ័យលើសមតុល្យ ក្នុងគណនី និងប្រភេទ រូបិយវត្ថុដាក់សន្សំ	៤,២៥% - ១២,០០% អាស្រ័យលើរយៈពេល សន្សំប្រាក់ និងលក្ខណៈ នៃការដកការប្រាក់ព្រម ទាំងប្រភេទរូបិយវត្ថុ	៤,២៥% - ១០,០០% អាស្រ័យលើរយៈពេល សន្សំ និងប្រភេទ រូបិយវត្ថុ

ខ. សេវាផ្ទេរប្រាក់

អេ អឹម ខេ បានដាក់ឱ្យដំណើរការនូវសេវាផ្ទេរប្រាក់ទូទាំង
ប្រទេសនៅក្នុងឆ្នាំ២០១១ ដើម្បីសម្របសម្រួលនូវការផ្ទេរប្រាក់ក្នុងរង្វង់
សាខា និងអនុសាខារបស់ អេ អឹម ខេ ទាំងអស់។

ជាមួយតម្រូវការឯកសារដ៏សាមញ្ញ អតិថិជនអាចធ្វើការផ្ទេរប្រាក់
ទៅកាន់សមាជិកគ្រួសារសាច់ញាតិដៃគូអាជីវកម្ម និងមនុស្សផ្សេងៗ
ទៀតបានយ៉ាងងាយ។ តម្លៃផ្ទេរប្រាក់ក្នុងមួយប្រតិបត្តិការ គឺមានភាព
ខុសៗគ្នា អាស្រ័យទៅតាមរូបិយវត្ថុ និងចំនួនប្រាក់ដែលត្រូវបានផ្ទេរ។
តម្លៃផ្ទេរប្រាក់ក្នុងមួយប្រតិបត្តិការ គឺមាន ១ ដុល្លារអាមេរិក ២ ដុល្លារ
អាមេរិក ឬ ០,១០% នៃចំនួនទឹកប្រាក់ដែលបានផ្ទេរ

គ. សេវាធានារ៉ាប់រងខ្នាតតូច

យោងតាមរបាយការណ៍ស្រាវជ្រាវទីផ្សាររបស់ អេ អឹម ខេ នៅ
ក្នុងឆ្នាំ២០១១ ដែលបានបង្ហាញថាមានអតិថិជនគោលដៅ អេ អឹម ខេ
ជាង៩០%មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសេវាធានារ៉ាប់រង
លើសុខភាព និងគ្រោះថ្នាក់។

អាស្រ័យហេតុនេះ អេ អឹម ខេ បានសហប្រតិបត្តិការជាមួយ
ក្រុមហ៊ុនធានារ៉ាប់រង ហ្វូតតេ ដើម្បីដាក់ដំណើរការសាកល្បងសេវា
ធានារ៉ាប់រងខ្នាតតូច (សុខភាព និងគ្រោះថ្នាក់) ដែលមានកម្រៃសេវា
ទាប (ត្រឹមតែ៦ដុល្លារ ក្នុងមួយឆ្នាំ)។ អតិថិជនរបស់ អេ អឹម ខេ អាច
ទិញសេវាធានារ៉ាប់រងនេះដោយមានភាពជឿជាក់ និងទំនុកចិត្តដែល
គ្រួសាររបស់ពួកគេត្រូវបានការថែទាំនៅក្នុងជីវិតប្រចាំថ្ងៃពីហេតុការ
ថែជន្យគ្រោះអាក្រក់ណាមួយដែលបានកើតឡើង។ សេវាធានារ៉ាប់រង

ខ្នាតតូចនេះ ត្រូវបានដាក់សាកល្បងនៅក្នុងខេត្ត តាកែវ និង ខេត្ត ព្រៃវែង នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៤ ដែលមានរយៈពេល១០ខែ។ អេ អឹម ខេ មានគម្រោងដាក់លក់សេវាធនាគារបំរុងខ្នាតតូចនេះជាផ្លូវការនៅក្នុង ឆ្នាំ ២០១៥។

ឆ. សេវាទូទាត់

អេ អឹម ខេ បានផ្តល់សេវាទូទាត់ទៅកាន់អតិថិជនដែលអនុញ្ញាត ឲ្យអតិថិជនអាចធ្វើការទូទាត់ប្រាក់ដូចជា៖ ការទូទាត់ថ្លៃទឹក ភ្លើង ឬ ការទូទាត់ផ្សេងៗ។

នាពេលបច្ចុប្បន្ននេះ សេវាទូទាត់ត្រូវបានផ្តល់ឲ្យសម្រាប់ការទូទាត់ ជាសាច់ប្រាក់ និងតាមរយៈពិគណនីទៅគណនីដែលអាចធ្វើប្រតិបត្តិការ នៅតាមការិយាល័យ អេ អឹម ខេ ទូទាំងប្រទេស។ ដើម្បីធ្វើដំណើរការ នេះកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជន អេ អឹម ខេ នឹង ធ្វើការពង្រីកគ្រប់តំបន់ប្រតិបត្តិការរបស់ខ្លួនទៅតាមភ្នាក់ងារ អេ អឹម ខេ ទាំងអស់ទូទាំងប្រទេសនៅក្នុងឆ្នាំ២០១៥។

៧. សេវាធនាគារចល័ត

អេ អឹម ខេ ដាក់ឲ្យដំណើរការសេវាធនាគារចល័តនៅចុងឆ្នាំ ២០១១ ដែលវាជាបណ្តាញបន្ថែមលើទីតាំងការិយាល័យ អេ អឹម ខេ ដែលមានស្រាប់ដើម្បីបំពេញបំណងដល់ប្រជាជននៅតាមទីជនបទ ក្នុងការដាក់ ឬដកប្រាក់សន្សំទទួល និងផ្ទេរប្រាក់។ បណ្តាញថ្មី នេះបានធ្វើឲ្យ អេ អឹម ខេ ឈានបានមួយកម្រិត ក្នុងការផ្តល់សេវា ដល់អតិថិជនគោលដៅនានាដែលមិនទាន់បានទទួលសេវាហិរញ្ញវត្ថុ ជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗពីមុនមក។ ក្រៅពីនោះផងដែរ អេ អឹម ខេ ក៏បានដាក់ឲ្យដំណើរការម៉ាស៊ីន អេធីអឹម និង ម៉ាស៊ីន ស៊ីឌីអឹម ក្នុង ឆ្នាំ២០១៣ ដែលជាមធ្យោបាយថ្មីមួយអាចឲ្យអតិថិជនមានលទ្ធភាព កាន់តែប្រសើរក្នុងការទទួលបាននូវសេវាសន្សំប្រាក់នៅតាមការិយាល័យ របស់ អេ អឹម ខេ។ សេវាទាំងនោះរួមមាន៖ ដាក់ប្រាក់ ដកប្រាក់ ផ្ទេរប្រាក់ ពិនិត្យសមតុល្យសាច់ប្រាក់ របាយការណ៍សង្ខេប ប្តូរលេខ សម្ងាត់ ដកប្រាក់ខុសពីរូបិយវត្ថុដើម។



កាត អេធីអឹម



ម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATM/ CDM)



បរិយាកាសប្រកួតប្រជែងនៅកម្ពុជា

បើទោះបីជា នេះគឺជាឆ្នាំប្រកបដោយការប្រកួតប្រជែងយ៉ាងណាក៏ដោយវិស័យមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា បានមើលឃើញពីកំណើនវិជ្ជមានគ្រប់ប្រភេទអាជីវកម្មទាំងអស់។ គុណភាពឥណទាននៅតែមានភាពល្អប្រសើរ ដោយប្រាក់កម្ចីដែលមានហានិភ័យ៣០ថ្ងៃជាមធ្យម ០,៥៩% (អ្នកខ្ចីប្រាក់ទទួលបានឥណទាន) សម្រាប់វិស័យទាំងមូល ដោយឡែកអនុប្រាក់កម្ចីត្រូវបានលុបចេញពីបញ្ជីមានត្រឹមតែ ០,០៦%ប៉ុណ្ណោះ។

និន្នាការផ្នែកវិស័យមីក្រូហិរញ្ញវត្ថុផ្សេងទៀតមាន៖

- ចំនួនអតិថិជនកម្ចីកើន ១៣,៦៥% ស្មើនឹង ១.៧៧៩.១៧១ នាក់។
- ផលបត្រប្រាក់កម្ចីកើនឡើង ដល់ ៥៣,០៨ % ស្មើនឹងជាង

២.០២៨ លានដុល្លារអាមេរិក

- ចំនួនអតិថិជនសន្សំកើនដល់ ២៤,៧៦% ស្មើនឹង ១.១២២.៦៣០ នាក់
- សមតុល្យសន្សំកើនឡើងដល់ ១០១,៥៦% ស្មើនឹង ៨៩៦,៩២ លានដុល្លារអាមេរិក។

អេ អឹម ខេ នៅតែប្តេជ្ញាចិត្តចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គមតាមរយៈការផ្តល់ទំហំប្រាក់កម្ចីជាមធ្យមទាបបំផុត និងចំនួនអតិថិជនដ៏ច្រើនក្នុងចំណោម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជុំវិញនៅកម្ពុជា។ ខាងក្រោមនេះ គឺជាស្ថិតិរយៈពេលប្រាំពីរឆ្នាំចុងក្រោយនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា៖

លទ្ធផលវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា						
ឆ្នាំ	ចំនួនអតិថិជនកម្ចី	ចំនួនប្រាក់កម្ចី (លានដុល្លារអាមេរិក)	ទំហំកម្ចីជាមធ្យម (ដុល្លារអាមេរិក)	ចំនួនអតិថិជនសន្សំ	ប្រាក់សន្សំ (លានដុល្លារអាមេរិក)	ទំហំប្រាក់សន្សំជាមធ្យម (ដុល្លារអាមេរិក)
២០០៨	៨២៥.២៣៨	២៧៧,០៦	៣៣៥,៧៣	១០៨.២៦៦	៤,៩១	៤៥,៣៥
២០០៩	៨៧៨.៥៥៩	២៩៩,៣០	៣៤០,៦៧	១២៦.០៩៩	៩,៧០	៧៦,៩៦
២០១០	៩៩២.៤៥២	៤២៥,៩២	៤២៩,១៦	១៩០.០២៣	៤០,៨៩	២១៥,២០
២០១១	១.១៥១.៣៤០	៦៤៤,៦៤	៥៥៩,៩១	២៨០.៥៣៨	១១៤,៦១	៤០៨,៥២
២០១២	១.៣១៦.១៨៥	៨៩២,៤៩	៦៧៨,០៩	៧៥៣.១១៣	២៧៩,៦៣	៣៧១,៣០
២០១៣	១.៥៦៥.៥២៦	១.៣២៥,២០	៨៤៦,៤៩	៨៩៩.៨២៩	៤៤៤,៩៨	៤៤២,០០
២០១៤	១.៧៧៩.១៧១	២.០២៨,៥៦	១.១៤០,១៧	១.១២២.៦៣០	៨៩៦,៩២	៧៩៨,៩៤

* ប្រភព - សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បណ្តាញផ្លាស់ប្តូរព័ត៌មាន (NIX) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។



ការគ្រប់គ្រងហានិភ័យ

ការគ្រប់គ្រងហានិភ័យដែលមានប្រសិទ្ធភាព គឺជាមូលដ្ឋានដើម្បីទទួលបានជោគជ័យរបស់ អេ អឹម ខេ និងត្រូវបានទទួលស្គាល់ជាវិធីសាស្ត្រស្នូលក្នុងយុទ្ធសាស្ត្រគ្រប់គ្រងទាំងអស់របស់ អេ អឹម ខេ។ អេ អឹម ខេ បានបង្កប់វប្បធម៌ជីវិតមាំមួន ដែលការគ្រប់គ្រងហានិភ័យត្រូវបានចូលរួមចំណែកពីបុគ្គលិកទាំងអស់របស់ អេ អឹម ខេ។ ទិដ្ឋភាពដ៏សំខាន់មួយនៃវប្បធម៌នេះ គឺជាការបែកចែកទៅតាមផ្នែកអាជីវកម្មផលិតផល និងសេវាកម្ម។

គោលដៅចម្បងនៃការគ្រប់គ្រងហានិភ័យ គឺដើម្បីធានាថាលទ្ធផលនៃសកម្មភាពហានិភ័យត្រូវបានអនុវត្តស្របជាមួយនឹងយុទ្ធសាស្ត្រនិងហានិភ័យដែលអាចទទួលយកបានរបស់ អេ អឹម ខេ ព្រមទាំងមានគុណភាពសមស្របគ្នារវាងហានិភ័យ និងផលប្រយោជន៍ទទួលបាននៅក្នុងគោលបំណងដើម្បីបង្កើន ផលប្រយោជន៍របស់ម្ចាស់ភាគហ៊ុន និងផលប្រយោជន៍សង្គម។ ក្របខណ្ឌគ្រប់គ្រងហានិភ័យ គឺជាប្រធានបទដែលត្រូវធ្វើការវាយតម្លៃជានិច្ច ដើម្បីធានាថា វាឆ្លើយតបទៅនឹងបញ្ហាប្រឈម និងតម្រូវការទីផ្សារដែល អេ អឹម ខេ កំពុងធ្វើប្រតិបត្តិការរួមបញ្ចូលទាំង បទប្បញ្ញត្តិ បទដ្ឋាន និងការអនុវត្តល្អបំផុតនៃវិជ្ជាជីវៈនេះ។ អេ អឹម ខេ អនុវត្តតាមវិធីសាស្ត្រ ខ្សែបន្ទាត់ទាំងបីនៃការការពារក្នុងការគ្រប់គ្រងហានិភ័យ ជាមួយនឹងផ្នែកអាជីវកម្ម ផ្នែកហានិភ័យ និងផ្នែកសវនកម្មផ្ទៃក្នុងរួមចំណែកដល់ការគ្រប់គ្រងហានិភ័យរួម។

ខ្សែបន្ទាត់ទី១៖ ខ្សែបន្ទាត់អាជីវកម្ម

- ម្ចាស់នៃហានិភ័យ ដែលជាប់មាននឹងសកម្មភាពអាជីវកម្ម
- ធ្វើការវិនិច្ឆ័យលើអាជីវកម្ម ដើម្បីវាយតម្លៃហានិភ័យ
- ធានាសកម្មភាពអាជីវកម្មស្ថិតក្នុងរង្វង់នៃហានិភ័យដែលអាចទទួលយកបាន និងគោលនយោបាយគ្រប់គ្រងហានិភ័យរបស់ អេ អឹម ខេ

ខ្សែបន្ទាត់ទី២៖ ការគ្រប់គ្រងហានិភ័យ

- សម្របសម្រួល និងត្រួតពិនិត្យការអនុវត្តសកម្មភាពគ្រប់គ្រងហានិភ័យ

- ទទួលខុសត្រូវអភិវឌ្ឍគោលនយោបាយ ការវាស់វែង និងការវាយការណ៍ធ្វើការកម្រិត និងហានិភ័យត្រួតពិនិត្យ ការឃ្នាំមើល និងតាមដាន
- ផ្តល់កម្មវត្ថុនៃបញ្ហាប្រឈម ដល់ខ្សែបន្ទាត់ទីមួយនៃការការពារ
- ផ្តល់ការបណ្តុះបណ្តាល ឧបករណ៍ និងផ្តល់យោបល់ដើម្បីគាំទ្រគោលនយោបាយ និងការប្រតិបត្តិតាម

ខ្សែបន្ទាត់ទី៣៖ សវនកម្មផ្ទៃក្នុង

- ត្រួតពិនិត្យដោយឯករាជ្យ និងត្រួតពិនិត្យតាមមុខងារ
- ផ្តោតលើក្របខណ្ឌអភិបាល និងប្រព័ន្ធត្រួតពិនិត្យ
- ធ្វើរបាយការណ៍លទ្ធផលសវនកម្ម ជូនថ្នាក់គ្រប់គ្រង និងគណៈកម្មាធិការសវនកម្ម។

ក្រុមប្រឹក្សាភិបាលរបស់ អេ អឹម ខេ ក៏មានគណៈកម្មាធិការហានិភ័យដែលផ្តល់នូវការណែនាំស្តីពីបញ្ហាទាក់ទងនឹងហានិភ័យ និងធានាថាហានិភ័យដែលអាចទទួលយកបានរបស់ អេ អឹម ខេ គឺសមស្របដើម្បីសម្រេចបានគោលដៅនូវផលប្រយោជន៍ខាងផ្នែកហិរញ្ញវត្ថុ និងផ្នែកសង្គមដែលកំណត់ដោយក្រុមប្រឹក្សាភិបាល និងភាគទុនិករបស់ខ្លួន។

ដំណើរការចំនួនបួនជំហានត្រូវបានប្រើដោយ អេ អឹម ខេ គឺហានិភ័យត្រូវបានគេកំណត់វាយតម្លៃគ្រប់គ្រង និងតាមដានត្រួតពិនិត្យ។ នៅក្នុងដំណាក់កាលកំណត់ហានិភ័យ នាយកដ្ឋានហានិភ័យរបស់ អេ អឹម ខេ សម្របសម្រួលឲ្យមានការពិភាក្សាជាមួយ ប្រធានសាខា និងនាយកនាយិកានៃនាយកដ្ឋាន ដើម្បីកំណត់ពីបញ្ហា ដែលជាសក្តានុពលទាក់ទងទៅនឹងមនុស្ស នីតិវិធីផ្ទៃក្នុងប្រព័ន្ធ និងកត្តាខាងក្រៅ។ បន្ទាប់ពីហានិភ័យត្រូវបានកំណត់ វាត្រូវបានវាយតម្លៃ ដោយការប្រើប្រាស់ឧបករណ៍មានដូចជា បញ្ជីហានិភ័យរបស់ អេ អឹម ខេ។ បញ្ជីនេះប្រើដើម្បីកត់ត្រានូវហានិភ័យដែលបានកំណត់ទាក់ទងទៅនឹងលទ្ធភាពនៃការកើតឡើងរបស់វា និងផលប៉ះពាល់ជាសក្តានុពលរបស់វា។ ដោយផ្អែកលើកត្តាទាំងនេះ ហានិភ័យត្រូវបានផ្តល់ចំណាត់ថ្នាក់មួយដែលទាក់ទងទៅនឹងផលប៉ះពាល់ជាសក្តានុពលរបស់ហានិភ័យនោះលើ អេ អឹម ខេ។ វិធីនេះអនុញ្ញាតឱ្យ អេ អឹម ខេ គ្រប់គ្រង និងកំណត់អាទិភាពនៃហានិភ័យ

ដោយផ្អែកលើភាពធ្ងន់ធ្ងររបស់ហានិភ័យទាំងនោះ និងអភិវឌ្ឍន៍ផែនការសកម្មភាពទៅតាមហានិភ័យទាំងនោះផងដែរ។ បន្ទាប់មក អេ អឹម ខេ បន្តតាមដាន និងត្រួតពិនិត្យ ហានិភ័យទាំងអស់ដើម្បីធានាជំហានទាំងបួនត្រូវបានយកមកប្រើប្រាស់ក្នុងការកាត់បន្ថយហានិភ័យនីមួយៗបានសមស្រប។ តាមរយៈវិធីសាស្ត្រជាប្រព័ន្ធនេះការគ្រប់គ្រងអាចធ្វើទន្ទឹមគ្នារវាង ហានិភ័យចម្បង និងហានិភ័យថ្មីៗ ដែលបានប្រឈមមុខនឹងក្រុមហ៊ុន និងធ្វើការជូនដំណឹងយុទ្ធសាស្ត្រនៃការសម្រេចចិត្ត។

ខាងក្រោមនេះ ជាការដកស្រង់ខ្លះៗអំពីសកម្មភាពគ្រប់គ្រងហានិភ័យសំខាន់ៗ ក្នុងឆ្នាំ២០១៤៖

ក. ការគ្រប់គ្រងហានិភ័យឥណទាន

ការគ្រប់គ្រងហានិភ័យឥណទានត្រូវបានរៀបចំឡើង ដើម្បីត្រួតពិនិត្យលទ្ធផលក្នុងអាជីវកម្មឥណទាន ក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃផលបត្រអសកម្ម។ គណៈកម្មាធិការឥណទានត្រូវបានបង្កើតឡើង ដើម្បីទទួលខុសត្រូវលើការគ្រប់គ្រងហានិភ័យឥណទាន។ គណៈកម្មាធិការនេះ គ្រប់គ្រង ត្រួតពិនិត្យ និងតាមដានជាទៀងទាត់ដោយនាយកដ្ឋានអាជីវកម្មឥណទាន។

គណៈកម្មាធិការឥណទាន បានបង្កើតស្ថិតិហានិភ័យសំខាន់ៗនៃហានិភ័យឥណទាន។ ហានិភ័យដែលអាចទទួលយកបានត្រូវបានកំណត់ទាំងគន្លឹះផ្ទៃក្នុង និងខាងក្រៅ។ គន្លឹះផ្ទៃក្នុងត្រូវបានកំណត់ដោយផ្អែកលើហានិភ័យដែលអាចទទួលយកអនុម័តដោយក្រុមប្រឹក្សាភិបាលដូចជា កម្រិតផលបត្រហានិភ័យតាមផលិតផល ភូមិសាស្ត្រ វិស័យអនុវិស័យ និងបែបបទនៃកម្មវិធីដើម។ គន្លឹះខាងក្រៅ គឺយកទៅតាមបទប្បញ្ញត្តិនិងអ្នកផ្តល់ប្រាក់កម្ចីជាដើម។ ប្រព័ន្ធគ្រប់គ្រងព័ត៌មានរបស់អេ អឹម ខេ ក៏បានធ្វើសមាហរណកម្មជាមួយ ក្រេឌីតប្តូរ កម្ពុជា (CBC) ដើម្បីធានាថា គ្រប់ការបញ្ចេញកម្ចី អេ អឹម ខេ បានដឹងអំពីកម្រិតនៃបំណុលដែលអ្នកស្នើសុំកម្ចីកំពុងជំពាក់។ លើសពីនេះ អេ អឹម ខេ ក៏បានចាប់ផ្តើមក្នុងឲ្យប្រើប្រាស់នូវការត្រួតពិនិត្យផលបត្រជាមួយ CBC ក្នុងគោលបំណងស្វែងយល់កាន់តែប្រសើរជាងមុនពីឥរិយាបថកម្ចីរបស់អតិថិជនដែលមានស្រាប់ផងដែរ។

ដើម្បីអនុញ្ញាតឲ្យការគ្រប់គ្រងជាការគ្រប់គ្រងហានិភ័យគិតទុកជាមុនគណៈកម្មាធិការឥណទាន បានរៀបចំឲ្យមានប្រព័ន្ធការពារប៊ិចផ្នែក (ទង់ក្រហម ទឹកក្រូច និងបែតង)។ ប្រព័ន្ធនេះ ជួយដល់ការគ្រប់គ្រងដើម្បីធ្វើការសម្រេចចិត្តដោយគិតទុកជាមុននិងជូនដំណឹងដល់ក្រុមប្រឹក្សាភិបាលបានទាន់ពេលវេលា។

ខ. ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ត្រូវបានដាក់ឲ្យអនុវត្តជាបន្តបន្ទាប់នៅគ្រប់កម្រិត ក្នុងគោលបំណងធានាថា ហានិភ័យសំខាន់បំផុតត្រូវបានកំណត់វាយតម្លៃគ្រប់គ្រង និងត្រួតពិនិត្យ។ ឧបករណ៍មួយចំនួនត្រូវបានប្រើប្រាស់ដើម្បីធានាការគ្រប់គ្រងហានិភ័យត្រឹមត្រូវមួយ៖

- បញ្ជីហានិភ័យ និងការធ្វើសវនកម្មលើហានិភ័យ និងប្រព័ន្ធត្រួតពិនិត្យដោយខ្លួនឯង ត្រូវបានធ្វើបច្ចុប្បន្នភាពជាទៀងទាត់ត្រឹមត្រូវ
- របាយការណ៍ឧបត្ថម្ភហេតុហានិភ័យ តម្រូវឲ្យបុគ្គលិកគ្រប់គ្នារាយការណ៍អំពីឧបត្ថម្ភហេតុដែលកើតឡើង តាមរយៈទម្រង់របាយការណ៍ឧបត្ថម្ភហេតុអនុញ្ញាតក្រោយពេល និងក្នុងពេលកើតមានឧបត្ថម្ភហេតុ។
- តារាងបង្ហាញនូវហានិភ័យប្រតិបត្តិការសំខាន់ៗ រួមបញ្ចូលនូវព្រឹត្តិការណ៍ទាំងអស់ដែលបានរាយការណ៍នៅក្នុងរបាយការណ៍ឧបត្ថម្ភហេតុ និងសង្ខេបនូវហានិភ័យធំៗ ប្រឈមមុខនឹង អេ អឹម ខេ ក៏ដូចជាផលប៉ះពាល់គិតជាប្រាក់របស់វា ជាទៀងទាត់ត្រឹមត្រូវ ជូនគណៈកម្មាធិការហានិភ័យថ្នាក់ក្រុមប្រឹក្សាភិបាល។
- ហានិភ័យនៃព័ត៌មានបច្ចេកវិទ្យា៖ អេ អឹម ខេ ប្រើប្រាស់បច្ចេកវិទ្យាដើម្បីផ្តល់នូវបណ្តាញ ដែលល្អប្រសើរជាងមុនដើម្បីផ្តល់សេវាកម្មរបស់ខ្លួន។ ព័ត៌មានបច្ចេកវិទ្យាក្លាយជាផ្នែកមួយដ៏សំខាន់នៃដំណើរការអាជីវកម្មរបស់ អេ អឹម ខេ និងការធ្វើគំរូ។ ដូច្នេះ អេ អឹម ខេ បានសម្រេចចិត្តក្នុងការបង្កើតគណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាននៅក្នុងឆ្នាំ២០១៤ គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ដំបូន្មានត្រួតពិនិត្យ គ្រប់ហានិភ័យទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានក៏ដូចជាការងាររបស់ប្រព័ន្ធបច្ចេកវិទ្យា និងរៀបចំយុទ្ធសាស្ត្រប្រព័ន្ធបច្ចេកវិទ្យាជាមួយនឹងយុទ្ធសាស្ត្រអាជីវកម្ម។ ដើម្បីធានាថាប្រព័ន្ធរបស់យើងដំណើរការបានយ៉ាងល្អគ្រប់ពេលវេលាការធ្វើផែនការនិរន្តរភាពអាជីវកម្ម (BCP) គឺត្រូវបានធ្វើឡើងយ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំនៅលើហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធស្នូលទាំងអស់។ លើសពីនេះទៀត អេ អឹម ខេ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនខាងក្រៅឈ្មោះ Netttitude ដើម្បីសាកល្បងបញ្ចៀបចូលប្រព័ន្ធនៅឆ្នាំ២០១៤ ។
- ហានិភ័យនៃការប្រតិបត្តិតាមត្រូវបានត្រួតពិនិត្យដោយ អេ អឹម ខេ ក្នុងការធានាឱ្យបាននូវការអនុលោមតាមច្បាប់ពេញលេញទាំងច្បាប់ និងបទប្បញ្ញត្តិខាងក្នុង និងខាងក្រៅ។ ការមិនអនុ

លោមតាមគោលនយោបាយ និងនីតិវិធីផ្ទៃក្នុងអាចបណ្តាល
ឲ្យទទួលបានគុណភាពទាបជាមុន ការចំណាយខ្ពស់ ផលិត
ភាពយឺត បាត់បង់ប្រាក់ចំណូល និងពន្យារពេលនៃដំណើរការ។

នៅចុងបញ្ចប់នៃឆ្នាំ២០១៤ នេះ នាយកដ្ឋានប្រតិបត្តិហានិភ័យ
បានធ្វើការវាយតម្លៃលើហានិភ័យនៃការសំអាតប្រាក់និងហិរញ្ញប្បទាន
ភារកម្ម។ ការវាយតម្លៃនេះ ជាតម្រូវការថ្មីមួយនៃអង្គការស៊ើបការណ៍
ហិរញ្ញវត្ថុកម្ពុជា (CAFIU)។ វាគឺជាផ្នែកមួយនៃការវិភាគហានិភ័យនៃ
ការអនុលោមតាមបទប្បញ្ញត្តិច្បាប់នៃការប្រឆាំងការសំអាតប្រាក់ និង
ហិរញ្ញប្បទានភារកម្ម និងផ្តល់ជូននូវអនុសាសន៍លើរបៀបដើម្បីពង្រឹង
ទិដ្ឋភាពជាក់លាក់នៃប្រព័ន្ធប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទាន
ភារកម្មរបស់ អេ អឹម ខេ។

- ♦ ហានិភ័យកេរ្តិ៍ឈ្មោះត្រូវបានគេទទួលស្គាល់ថា ជាចំណុច
ដ៏សំខាន់ដែលការបាត់បង់ ឬខូចខាតដល់កេរ្តិ៍ឈ្មោះរបស់
អេ អឹម ខេអាចកើតឡើង និងនាំឲ្យបាត់បង់អតិថិជន ប្រាក់
ចំណេញនិងបុគ្គលិក។ ក្នុងគោលបំណងដើម្បីកាត់បន្ថយ
ហានិភ័យនេះ អេ អឹម ខេ បានបង្កើតប្រព័ន្ធ វិស្វលម្អិត
ការវាយការណ៍របាយការណ៍ឧប្បត្តិហេតុ អនឡាញ និង
ប្រព័ន្ធរាយការណ៍តាមទូរស័ព្ទដែលបុគ្គលិកទាំងអស់អាច
រាយការណ៍អំពីព្រឹត្តិការណ៍ដែលបាត់បង់ ឬស្ទើរតែនឹងបាត់
បង់ដែលអាចប៉ះពាល់កេរ្តិ៍ឈ្មោះរបស់ អេ អឹម ខេ។

គ. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (“ALCO”) ទទួលខុសត្រូវចំពោះការតាមដាន ទាំងហានិភ័យហិរញ្ញវត្ថុ និងលទ្ធផល
ហិរញ្ញវត្ថុទូទល់នឹងការព្យាករណ៍។ ក្នុងអំឡុងឆ្នាំ២០១៤ ALCO បាន
កែសម្រួល និងបានអនុម័តលើកំណែប្រែគោលនយោបាយធនាគារកិច្ចាល
កំណត់សូចនាករហានិភ័យសំខាន់ៗក៏ដូចជា ត្រួតពិនិត្យលើសូចនាករ
លទ្ធផលសំខាន់ៗ (ផ្នែកលើថវិកាដែលអនុម័តដោយក្រុមប្រឹក្សាភិបាល)។
កិច្ចប្រជុំនេះត្រូវបានប្រារព្ធឡើងជាប្រចាំខែ ដើម្បីពិភាក្សាអំពីហានិភ័យ
ហិរញ្ញវត្ថុទាំងអស់ដែលមាន និងមិនមានកំណត់ចំពោះ៖

- ♦ សន្ទនីយភាព និងលំហូរសាច់ប្រាក់
- ♦ យុទ្ធសាស្ត្រផ្តល់ថវិកា
- ♦ អត្រាការប្រាក់
- ♦ ឥរិយាបថរូបិយប័ណ្ណបរទេស
- ♦ តម្រូវការច្បាប់
- ♦ កិច្ចព្រមព្រៀងជាមួយម្ចាស់កម្ចី
- ♦ ឥរិយាបថ និងការផ្តោតអារម្មណ៍របស់អ្នកដាក់ប្រាក់បញ្ញើ។



អតិថិជនគោលដៅកំពុងប្រមូលកសិផលពោត នៅភូមិកោះដាច់ ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល

របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ សវនករឯករាជ្យ

មាតិកា

- ◆ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
- ◆ របាយការណ៍របស់សវនករឯករាជ្យ
- ◆ តារាងតុល្យការ
- ◆ របាយការណ៍លទ្ធផល
- ◆ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
- ◆ របាយការណ៍លំហូរសាច់ប្រាក់
- ◆ កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានក្តីសោមនស្សរីករាយ ធ្វើការបង្ហាញជូន នូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (ពីមុនជាអង្គ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី) ហៅកាត់ថា (“ក្រុមហ៊ុន” ឬ “អេ អឹម ខេ”) ដែលបានធ្វើសវនកម្មរួចសម្រាប់ការិយ បរិច្ឆេទដែល បានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៤ ។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

ភី អិល ស៊ី គឺផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុជូនប្រជាពលរដ្ឋក្រីក្រ កម្ពុជា តាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងតាមរយៈបណ្តាសាខាជាច្រើនទៀតនៅរាជធានីភ្នំពេញ និង បណ្តាខេត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែល បានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៤ មានដូចខាងក្រោម៖

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ប្រាក់ចំណេញមុនពន្ធដក	២០.៥៦៣.៨៥៩	៥.០៤៦.៣៤៥	១៦.២៧៥.៨៩៣	៤.០៧៤.០៦៦
ពន្ធលើប្រាក់ចំណេញ	(៤.២៥០.២៦៧)	(១.០៤៣.០១០)	(៣.០៥៥.៩៨១)	(៧៦៤.៩៥១)
ប្រាក់ចំណេញសុទ្ធ សម្រាប់ការិយបរិច្ឆេទ	១៦.៣១៣.៥៩២	៤.០០៣.៣៣៥	១៣.២១៩.៩១២	៣.៣០៩.១១៥

ដើមទុន

នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០១៣ ក្រុមប្រឹក្សាភិបាលរបស់ ក្រុមហ៊ុនបានអនុម័តបន្ថែមដើមទុនចំនួន ៩.៨៣៩ ហ៊ុនឲ្យ AMK-SA គិតជាទឹកប្រាក់ចំនួន ២៤៥.៩៧៦ ពាន់រៀល (៦១.៥៧០ ដុល្លារអាមេរិក) ដោយមានបុព្វលាភចំនួន ២២.៥២០ ពាន់រៀល (៥.៦៣៨ ដុល្លារអាមេរិក) ។ ការបង្កើនដើមទុននេះត្រូវ បានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៤ និងក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

នៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០១៤ Concern Worldwide (Dublin) និង Concern Worldwide (UK) បានចុះកិច្ចព្រមព្រៀង ទិញលក់ជាមួយ PROPARCO និង CLDF និង Agora Microfinance N.V ដើម្បីលក់ហ៊ុនទាំងអស់របស់ខ្លួនដែលមាន។ ការលក់នេះ អាចធ្វើបានលុះត្រាមានការអនុម័តពីធនាគារជាតិនៃកម្ពុជា។ យោងតាមកិច្ចព្រមព្រៀងទិញលក់ Concern Worldwide (Dublin) យល់ព្រមលក់ ២១០.០០០ ហ៊ុនឲ្យ PROPARCO ៩៤.២០០ ហ៊ុន ឲ្យ CLDF និង ៤៣៧.៤២៨ ហ៊ុនឲ្យ Agora Microfinance N.V ហើយ Concern Worldwide (UK) យល់ព្រមលក់ ១០០ ហ៊ុន

ឲ្យ Agora Microfinance N.V។ ការបង្កើនដើមទុននេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០១៤ និងក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០១៤។

យោងតាមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលនៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០១៥ ក្រុមប្រឹក្សាភិបាលបានអនុម័តបែងចែកភាគលាភទៅឲ្យភាគទុនិកចំនួន ១.៦៣១.៣១២ លានរៀល (៤០០.៣២២ ដុល្លារអាមេរិក) ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តលើទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ឥណទានអក្រក់ និងជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើងក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទានអក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថាវាជាប់សង្ស័យដែលបានដឹងថាមិនអាចទារបានត្រូវបានលុបបំបាត់ចោលហើយសំវិធានធនត្រូវបានធ្វើឡើង យ៉ាងគ្រប់គ្រាន់សម្រាប់ឥណទានដែលជាប់សង្ស័យ។

គិតត្រឹមកាលបរិច្ឆេទរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយដែលនាំឲ្យ ឥណទានអក្រក់ដែលបានជំរះចេញពីបញ្ជី ឬចំនួនសំវិធានធនជាប់សង្ស័យក្នុងរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនមានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើងក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្តទាំងអស់ក្រៅពីបំណុលដែល បានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ហើយដែលទំនងជាមិនអាចទទួលស្គាល់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង។

នៅថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នៅថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាមានភាពមិនត្រឹមត្រូវ និងមិនសមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

នៅថ្ងៃចេញរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុនដែលកើតមានឡើងចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទ មកក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន។

ក្រុមប្រឹក្សាភិបាល មានមតិថាពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ក្រុមហ៊ុនដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងរយៈពេល ១២ ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ដែលនឹងធ្វើឲ្យមាន ផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់។

ការផ្លាស់ប្តូរនៃហេតុការណ៍

នៅថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានរំពឹងទុកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលនឹងបណ្តាលឲ្យមានតួលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការវិនិយោគ

ក្រុមប្រឹក្សាភិបាល មានមតិថាលទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះមិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទ ដល់ថ្ងៃចេញរបាយការណ៍នេះពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើងដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរាយការណ៍

ពុំមានព្រឹត្តិការណ៍សារវន្តកើតឡើងក្រោយកាលបរិច្ឆេទរាយការណ៍ ដែលតម្រូវឲ្យមានការលាតត្រដាង ឬ និយ័តភាពក្រៅពីព្រឹត្តិការណ៍ដែលបានលាតត្រដាងរួចហើយនៅក្នុងកំណត់សម្គាល់ដែលភ្ជាប់ជាមួយនឹង របាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលបានបម្រើការនៅក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

- លោក Tanmay Chetan, ប្រធាន
- លោក Patrick Peter Power, អភិបាល
- លោក Tip Janvibol, អភិបាល
- លោកស្រី Mckenzie Ann Rebecca, អភិបាល
- លោក Adrian John Graham, អភិបាល
- លោក គា បូរាណ, អភិបាល
- លោកស្រី Blandine Claudia Marie Pons, អភិបាល
- លោក Joshua Morris, អភិបាល (តែងតាំងថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០១៤)
- លោក Hannah M. Siedek, អភិបាល (តែងតាំងថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០១៤)

- លោក Howard William Dalzell, អភិបាល (លាលែង ថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០១៤)
- លោក Thomas James O'Higgins, អភិបាល (លាលែង ថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០១៤)

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

មិនមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់ មានចំណែកភាគហ៊ុនដោយផ្ទាល់នៅក្នុងក្រុមហ៊ុនទេ ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុង និងនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានក្រុមហ៊ុនជាគូភាគីមួយក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាល ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយមធ្យោបាយ ទិញយកភាគហ៊ុន ឬលិខិតបំណុលពីក្រុមហ៊ុន ឬពីក្រុមហ៊ុនដទៃទៀតទេ។

ចាប់តាំងពីដើមការិយបរិច្ឆេទហិរញ្ញវត្ថុពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានទទួលដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុន ឬដោយក្រុមហ៊ុនពាក់ព័ន្ធនឹងក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៤ និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្របដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសម

ហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។

- (ខ) អនុវត្តទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវភាពត្រឹមត្រូវ គឺត្រូវបង្ហាញពន្យល់ និងកំណត់បរិមាណឲ្យបានច្បាស់លាស់នៅក្នុង របាយការណ៍ហិរញ្ញវត្ថុ ។
- (គ) រក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព ។
- (ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្មលុះត្រាតែមានករណីមិនសមរម្យក្នុងការសន្មតថា ក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មនាពេលអនាគតដែលអាចរំពឹងទុកបាន និង
- (ង) ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងឡាយដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុនហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា បានអនុវត្តនូវរាល់តម្រូវការដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ដែលភ្ជាប់មកជាមួយដូចបានបង្ហាញនៅទំព័រទី៥២ដល់៨២ថាបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅ តាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាភិបាល:



លោក Tanmay Chetan

ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៥



របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន” ឬ “អេ អឹម ខេ”) ដែលរួមមានតារាងតុល្យការ នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤ និងរបាយការណ៍លទ្ធផលរបាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែល រួមមានសេចក្តីសង្ខេប លើគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅទំព័រទី ៩ ដល់ទី ៥៩។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង លើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រង មានការទទួលខុសត្រូវលើការរៀបចំ និងការ បង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ដោយអនុលោម ទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់ បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងទទួលខុសត្រូវលើប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យជឿជាក់ពីការបង្ហាញ ខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

ការទទួលខុសត្រូវរបស់សវនករ

ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺការបញ្ចេញមតិលើរបាយ ការណ៍ហិរញ្ញវត្ថុនេះ ដោយផ្អែកលើការធ្វើសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវន កម្មអន្តរជាតិនៃកម្ពុជា។ ស្តង់ដារទាំងនោះ តម្រូវឱ្យយើងខ្ញុំអនុវត្ត

ទៅតាមតម្រូវការនៃក្រុមស៊ីលធម៌ និងគ្រោង ព្រមទាំងធ្វើសវនកម្ម ដើម្បីទទួលបាននូវអំណះអំណាងយ៉ាងសមហេតុផលថារបាយ ការណ៍ហិរញ្ញវត្ថុពុំមានការបង្ហាញខុសជាសារវន្តឡើយ។

ការធ្វើសវនកម្មរួមមានការអនុវត្តនូវបណ្តានីតិវិធីត្រួតពិនិត្យ ដើម្បីទទួលបាននូវភស្តុតាងដែលទាក់ទងទៅនឹងចំនួនទឹកប្រាក់ និងការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ការជ្រើសរើសនីតិវិធីទាំងនេះ គឺផ្អែកលើការវិនិច្ឆ័យរបស់យើងខ្ញុំ ដែលរួមមានការប៉ាន់ប្រមាណលើហានិភ័យដែលមានផលប៉ះពាល់ ដល់ការបង្ហាញខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុបណ្តាល មកពីការក្លែងបន្លំ ឬកំហុសឆ្គង។ នៅក្នុងការប៉ាន់ប្រមាណ ហានិភ័យទាំងនោះ យើងខ្ញុំធ្វើការពិចារណាលើការគ្រប់គ្រងផ្ទៃ ក្នុងដែលពាក់ព័ន្ធនឹងការរៀបចំ និងការបង្ហាញនូវភាពត្រឹម ត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីធ្វើសវនកម្មឱ្យ សមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណង ដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុម ហ៊ុនឡើយ។ ការធ្វើសវនកម្ម ក៏រួមមានការវាយតម្លៃលើភាព សមស្របនៃគោលនយោបាយគណនេយ្យ ដែលក្រុមហ៊ុនបាន ប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ សំខាន់ៗដែលធ្វើឡើងដោយអ្នកគ្រប់គ្រងព្រមទាំងការវាយតម្លៃ លើការបង្ហាញនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល។

យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូល បានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋាន ក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

មតិសវនកម្ម

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសារវ័ន្តបាន បង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាម ស្តង់ដារ គណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារ ជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

តំណាង ក្រុមហ៊ុន ខេភីអឹមជឺ ខេមបូឌា ចំកាត់



ង៉ែ ហ៊ុយ

Audit Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៥



តារាងតុល្យការ

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤

	កំណត់ សម្គាល់	២០១៤		២០១៣	
		ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៥	២៥.៦០៣.២៨៨	៦.២៨៣.០១៥	១៣.០៥១.៣២៣	៣.២៦៦.៩១៤
ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា	៦	២៥.៣៣៩.១៥៦	៦.២១៨.១៩៨	១៤.៧៨៨.០៦៥	៣.៧០១.៦៤៣
ប្រាក់បញ្ញើ និងប្រាក់ តម្កល់នៅ ធនាគារនានា	៧	២១.៧៩៤.១៧៨	៥.៣៤៨.២៦៥	៤៤.៥៩២.០៤៩	១១.១៦១.៩៦៥
ឥណទានផ្តល់ដល់អតិថិជន	៨	៣៨៨.៣២៣.៥៧០	៩៥.២៩៤.១២៨	៣១៣.៣៩៣.៩៥៦	៧៨.៤៤៦.៥៤៧
ទ្រព្យសកម្មផ្សេងៗ	៩	១០.២៤៧.៣២៤	២.៥១៤.៦៨១	៨.៣៣៤.១១១	២.០៨៦.១៣៥
ទ្រព្យ និងបរិក្ខារ	១០	១១.១៨៨.៥៧៨	២.៧៤៥.៦៦៣	៨.១៤៣.៣១៩	២.០៣៨.៣៧៨
ទ្រព្យសកម្មអរូបិយ	១១	១.៥០៦.៦៦០	៣៦៩.៧៣៣	២.១១៩.៦៦៥	៥៣០.៥៧៩
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	១២	១.៨២១.៧៩៦	៤៤៧.០៦៧	១.៤៩២.៥៨២	៣៧៣.៦១៣
សរុបទ្រព្យសកម្ម		៤៨៥.៨២៤.៥៥០	១១៩.២២០.៧៥០	៤០៥.៩១៥.០៧០	១០១.៦០៥.៧៧៤
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	១៣	១៦០.១០៨.៨៩៤	៣៩.២៩០.៥២៦	៧៤.៧៥៥.៨៩៨	១៨.៧១២.៣៦៥
សិទ្ធិធនសម្រាប់ពន្ធលើ ប្រាក់ចំណេញ	១២	៣.៣៧៧.២២០	៨២៨.៧៦៦	២.៦៧១.៨៧២	៦៦៨.៨០៤
បំណុលផ្សេងៗ	១៤	១៧.៩៨៩.០៧៤	៤.៤១៤.៤៩៨	១២.៤៥៣.៣៤១	៣.១១៧.២៣១
ប្រាក់កម្ចី	១៥	១៩៩.១៥៣.៧៩១	៤៨.៨៧២.០៩៦	២២៨.៧៤៥.៥៧៦	៥៧.២៥៧.៩៦៦
សិទ្ធិធនលើមូលនិធិ សោធនវិវត្តន៍	១៦	៧.២៩៦.៥១៤	១.៧៩០.៥៥៦	៥.៧០២.៩១៨	១.៤២៧.៥១៤
សរុបបំណុល		៣៨៧.៩២៥.៤៩៣	៩៥.១៩៦.៤៤២	៣២៤.៣២៩.៦០៥	៨១.១៨៣.៨៨០

	កំណត់ សម្គាល់	២០១៤		២០១៣	
		ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
មូលធន					
ដើមទុន	១៧	៣៥.១២៧.៣០០	៨.៦២០.១៩៦	៣៤.៨៨១.៣២៥	៨.៧៣១.២៤៥
បុព្វលាភភាគហ៊ុន	១៧	១៤៩.៥០៥	៣៦.៦៨៨	១២៦.៩៨៤	៣១.៧៨៦
ដើមទុនបង់មុន	១៧	-	-	២៦៨.៤៩៦	៦៧.២០៨
ទុនបម្រុង	១៨	១១.២២៨.២២៩	២.៧៥៥.៣៩៤	៨.៥៥១.៩០៤	២.១៤០.៦៥២
ប្រាក់ចំណេញរក្សាទុក		៥១.៣៩៤.០២៣	១២.៦១២.០៣០	៣៧.៧៥៦.៧៥៦	៩.៤៥១.០០៣
សរុបមូលធន		៩៧.៨៩៩.០៥៧	២៤.០២៤.៣០៨	៨១.៥៨៥.៤៦៥	២០.៤២១.៨៩៤
សរុបបំណុល និងមូលធន		៤៨៥.៨២៤.៥៥០	១១៩.២២០.៧៥០	៤០៥.៩១៥.០៧០	១០១.៦០៥.៧៧៤



របាយការណ៍លទ្ធផល

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤

	កំណត់សម្គាល់	២០១៤		២០១៣	
		ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ចំណូលពីការប្រាក់	១៩	១១៩.២៤៧.៣៥២	២៩.២៦៣.១៥៤	៩៧.៧៧៧.៤៦០	២៤.៤៧៤.៩៥៩
ចំណាយការប្រាក់	២០	(៣០.១៣៣.៦៥៥)	(៧.៣៩៤.៧៦២)	(២៥.៩៨០.៥៤៤)	(៦.៥០៣.២៦៥)
ចំណូលពីការប្រាក់សុទ្ធ		៨៩.១១៣.៦៩៧	២១.៨៦៨.៣៩២	៧១.៧៩៦.៩១៦	១៧.៩៧១.៦៩៤
កម្រៃសេវាកម្ម និងកម្រៃជើងសារ	២១	(៩.០៣២.៦១៤)	(២.២១៦.៥៩២)	(៧.១១០.៨២៨)	(១.៧៧៩.៩៣២)
ចំណូលផ្សេងៗ	២២	៤.២៩៩.៥៨៧	១.០៥៥.១១៣	៣.០៨២.៥៥៣	៧៧១.៦០៣
ចំណាយប្រតិបត្តិការផ្សេងៗ	២៣	(៦២.២៨៤.០៥៥)	(១៥.២៨៤.៤៣១)	(៤៩.៤៩១.៣២៩)	(១២.៣៨៨.៣១៨)
សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ	៨	(២.១៩០.៣៥៧)	(៥៣៧.៥១១)	(២.០០១.៤១៩)	(៥០០.៩៨១)
ចំណូលពីប្រតិបត្តិការ		១៩.៩០៦.២៥៨	៤.៨៨៤.៩៧១	១៦.២៧៥.៨៩៣	៤.០៧៤.០៦៦
ប្រាក់ជំនួយ	២៤	៦៥៧.៦០១	១៦១.៣៧៤	-	-
ប្រាក់ចំណេញមុនដកពន្ធ		២០.៥៦៣.៨៥៩	៥.០៤៦.៣៤៥	១៦.២៧៥.៨៩៣	៤.០៧៤.០៦៦
ពន្ធលើប្រាក់ចំណេញ	១២	(៤.២៥០.២៦៧)	(១.០៤៣.០១០)	(៣.០៥៥.៩៨១)	(៧៦៤.៩៥១)
ប្រាក់ចំណេញសុទ្ធ សម្រាប់កាលបរិច្ឆេទ		១៦.៣១៣.៥៩២	៤.០០៣.៣៣៥	១៣.២១៩.៩១២	៣.៣០៩.១១៥



របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤

	ដើមទុន		បុព្វលាភភាគហ៊ុន		ដើមទុនបង់មុន		ទុនបម្រុង		ប្រាក់ចំណេញរក្សាទុក		សរុប	
	តាន់រៀល	តាន់រៀល	តាន់រៀល	តាន់រៀល	តាន់រៀល	តាន់រៀល	តាន់រៀល	តាន់រៀល	តាន់រៀល	តាន់រៀល	តាន់រៀល	តាន់រៀល (កំណត់សម្គាល់ ៤)
សមតុល្យនៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៣	៣៤.៥៧៩.២០០	៩៥.៥០៦	៣៣៣.៦០៣	៥.៩២៨.១២១	២៧.១៦០.៦២៧	៦៨.០៩៧.០៥៧	១៧.០៤៥.៥៧១					
ការបន្ថែមដើមទុន	៣០២.១២៥	៣១.៤៧៨	(៣០៣.៦០៣)	-	-	-	-					
ដើមទុនបង់មុន	-	-	២៦៨.៤៩៦	-	-	២៦៨.៤៩៦	-					៦៧.២០៨
ផ្ទេរទៅទុនបម្រុង	-	-	-	២.៦២៣.៧៨៣	(២.៦២៣.៧៨៣)	-	-					-
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	១៣.២១៩.៩១២	១៣.២១៩.៩១២	៣.៣០៩.១១៥					
សមតុល្យនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣	៣៤.៨៨១.៣២៥	១២៦.៩៨៤	២៦៨.៤៩៦	៨.៥៥១.៩០៤	៣៧.៧៥៦.៧៥៦	៨១.៥៨៥.៤៦៥	២០.៤២១.៨៩៤					
(សមមូលដុល្លារអាមេរិក - កំណត់សម្គាល់ ៤)	៨.៧៣១.២៤៥	៣១.៧៨៦	៦៧.២០៨	២.១៤០.៦៥២	៩.៤៥១.០០៣	២០.៤២១.៨៩៤						
សមតុល្យនៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៤	៣៤.៨៨១.៣២៥	១២៦.៩៨៤	២៦៨.៤៩៦	៨.៥៥១.៩០៤	៣៧.៧៥៦.៧៥៦	៨១.៥៨៥.៤៦៥	២០.៤២១.៨៩៤					
ការបន្ថែមដើមទុន	២៤៥.៩៧៥	២២.៥២១	(២៦៨.៤៩៦)	-	-	-	-					
ផ្ទេរទៅទុនបម្រុង	-	-	-	២.៦៧៦.៣២៥	(២.៦៧៦.៣២៥)	-	-					
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	១៦.៣១៣.៥៩២	១៦.៣១៣.៥៩២	៤.០០៣.៣៣៥					
សមតុល្យនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤	៣៥.១២៧.៣០០	១៤៩.៥០៥	-	១១.២២៨.២២៩	៤១.៣៩៤.០២៣	៩៧.៨៩៩.០៥៧	២៤.០២៤.៣០៨					
(សមមូលដុល្លារអាមេរិក - កំណត់សម្គាល់ ៤)	៨.៦២០.១៩៦	៣៦.៦៨៨	-	២.៧៥៥.៣៩៤	១២.៦១២.០៣០	២៤.០២៤.៣០៨						



របាយការណ៍លំហូរទឹកប្រាក់

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤

	កំណត់សម្គាល់	២០១៤		២០១៣	
		ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់ទទួលបានពី/(ប្រើក្នុង) សកម្មភាពប្រតិបត្តិការ	២៥	៥៩.៧៤២.៩២២	១៤.៦៦០.៨៤០	(២.៦១៤.៤៨៧)	(៦៥៤.៤៤២)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ		(៥.៧៧៦.១៤៩)	(១.៤១៧.៤៦០)	(៤.៩០៤.៧៧៤)	(១.២២៧.៧២៨)
ការទិញទ្រព្យសកម្មអរូបិយ		(២៣៣.២៤៨)	(៥៧.២៣៩)	(៧០៣.០៥៨)	(១៧៥.៩៨៤)
សាច់ប្រាក់ទទួលបានពីការលក់ ទ្រព្យ និងបរិក្ខារ		៩៧.៩០៣	២៤.០២៥	២.០២៩	៥០៩
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(៥.៩១១.៤៩៤)	(១.៤៥០.៦៧៤)	(៥.៦០៥.៨០៣)	(១.៤០៣.២០៣)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី		៧៨.៤៣២.៧៤៣	១៩.២៤៧.២៩៩	១០១.៦៦៧.២៧០	២៥.៤៤៨.៦២៨
ការទូទាត់សងប្រាក់កម្ចី		(១១០.៤៩០.៦៤៣)	(២៧.១១៤.២៦៨)	(៨៨.៤៨៦.៣៩៧)	(២២.១៤៩.២៨៦)
ដើមទុនបង់មុន		-	-	២៦៨.៤៩៦	៦៧.២០៨
សាច់ប្រាក់សុទ្ធ(ប្រើក្នុង)/ទទួលបានពី សកម្មភាពហិរញ្ញប្បទាន		(៣២.០៥៧.៩០០)	(៧.៨៦៦.៩៦៩)	១៣.៤៤៩.៣៦៩	៣.៣៦៦.៥៥០
ការកើនឡើងនូវសាច់ប្រាក់ និងសាច់ប្រាក់សមមូល		២១.៧៧៣.៥២៨	៥.៣៤៣.១៩៧	៥.២២៩.០៧៩	១.៣០៨.៩០៥
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើម កាលបរិច្ឆេទ		៣៤.៧៣៩.៥០៤	៨.៥២៥.០៣១	២៩.៥១០.៤២៥	៧.៣៨៦.៨៤០
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុង កាលបរិច្ឆេទ	២៦	៥៦.៥១៣.០៣២	១៣.៨៦៨.២២៨	៣៤.៧៣៩.៥០៤	៨.៦៩៥.៧៤៥



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤

១. អំពីក្រុមហ៊ុន

ក្រុមហ៊ុន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (ត្រូវបានស្គាល់ពីមុនថា អង្គរមីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិលធីឌី) ហៅកាត់ថា (“ក្រុមហ៊ុន” ឬ “អេ អឹម ខេ”) គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានអាជ្ញាប័ណ្ណ និងបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការចុះបញ្ជី ពាណិជ្ជកម្មលេខ Co.1698/03E នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៣ ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត។ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ក្រុមហ៊ុនបានផ្លាស់ប្តូរឈ្មោះរបស់ខ្លួនទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។ សកម្មភាព ចម្បងរបស់ អេ អឹម ខេ គឺផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋក្រីក្រកម្ពុជា តាមរយៈទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងសាខាតាមបណ្តាខេត្តផ្សេងៗទៀតនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយ Concern Worldwide Cambodia (“CWC”) ជាកម្មវិធីធនាគារ ពន្លឺថ្មី ហៅកាត់ថា (“TPT”)។ ទ្រព្យសកម្ម បំណុល និងប្រាក់ជំនួយសរុបទាំងអស់របស់ TPT ត្រូវបានផ្ទេរកម្មសិទ្ធិទៅឲ្យក្រុមហ៊ុន នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០០៣ ក្រោមទម្រង់ជាការបោះភាគហ៊ុន។ អេ អឹម ខេ បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មនៅថ្ងៃផ្ទេរសិទ្ធិទ្រព្យសកម្មនោះ។ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលប្រាក់បញ្ញើពីសាធារណជនដែលផ្តល់ដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១០ ។

អេ អឹម ខេ មាន គោលការណ៍សំខាន់ៗ ដូចខាងក្រោម៖

- គ្រឹះស្ថាន អេ អឹម ខេ នឹងផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានវិន័យហិរញ្ញវត្ថុរឹងមាំនៅគ្រប់កម្រិត ។
- គ្រឹះស្ថាន អេ អឹម ខេ ប្តេជ្ញាបើកទូលាយ និងឲ្យមានតម្លាភាពនូវគ្រប់ផ្នែកទាំងអស់នៃការគ្រប់គ្រង និងប្រតិបត្តិការ ។
- គ្រឹះស្ថាន អេ អឹម ខេ ប្តេជ្ញាធ្វើការអភិវឌ្ឍន៍ដំណើរការ/សេវាកម្ម និងប្រកាន់ខ្ជាប់នូវអត្ថប្រយោជន៍ និងស្តង់ដារ ដើម្បីធានាឲ្យបាននូវការបម្រើសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយរួមទាំងការការពារអតិថិជន ។
- អេ អឹម ខេ គឺជាគ្រឹះស្ថានរៀនសូត្រដែលការផ្លាស់ប្តូរ និងការចែករំលែកនូវព័ត៌មានដ៏សមស្របនឹងរួមចំណែកដល់

ការអភិវឌ្ឍន៍បុគ្គលិក ការបណ្តុះបណ្តាលព្រមទាំងចូលរួមចំណែកក្នុងការកែលម្អ គោលការណ៍ និងប្រព័ន្ធ ។

ក្រុមហ៊ុនមានទីស្នាក់ការចុះបញ្ជីបច្ចុប្បន្ននៅអាគារលេខ 285 មហាវិថីកងយុទ្ធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤ ក្រុមហ៊ុនមានបុគ្គលិកចំនួន ១.៧៤០ នាក់ (ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣ មានចំនួន ១.៤៤៤ នាក់) ។

២. មូលដ្ឋាននៃការរៀបចំ

(ក) របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុនេះត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងផ្តល់សិទ្ធិផ្សាយនៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៥ ។

(ខ) មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង ។

(គ) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនផ្អែកលើរូបិយប័ណ្ណចំនួន ៣ គឺ ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក និងប្រាក់បាតថៃ។ អ្នកគ្រប់គ្រងបានកំណត់ប្រាក់រៀលជារូបិយប័ណ្ណមុខងារនិងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ ព្រោះវាផ្តល់ភាពចាំបាច់នៃសេដ្ឋកិច្ច ប្រភព ព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ក្រុមហ៊ុន ។

សកម្មភាពប្រតិបត្តិការរូបិយប័ណ្ណផ្សេងៗទៀតក្រៅពីប្រាក់រៀលត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។ សមតុល្យនៃទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុនាកាលបរិច្ឆេទរបាយការណ៍ដែលជារូបិយប័ណ្ណក្រៅពីប្រាក់រៀល ក៏ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រានាកាលបរិច្ឆេទនោះ។ ភាពលំអៀងពី

ការប្តូររូបិយប័ណ្ណដែលកើតមកពីការប្តូរនោះត្រូវបានទទួលស្គាល់នៅក្នុង
របាយការណ៍លទ្ធផល។

(យ) ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តម្រូវឱ្យអ្នកគ្រប់គ្រងធ្វើការ
វិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតដែលមានផលប៉ះពាល់ដល់
ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម
បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផល
ជាក់ស្តែងអាចខុស ពីការប៉ាន់ស្មានទាំងនោះ ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធ ត្រូវបានត្រួតពិនិត្យ
ជាប្រចាំ។ ការកែប្រែលើការប៉ាន់ស្មានគណនេយ្យ ត្រូវបានទទួលស្គាល់
និងកត់ត្រានៅក្នុងការិយបរិច្ឆេទដែលការប៉ាន់ស្មាននោះ ត្រូវបានកែប្រែ
និងការិយបរិច្ឆេទអនាគតដែលប៉ះពាល់ដោយការកែប្រែនេះ។

**៣. គោលនយោបាយគណនេយ្យ
សំខាន់ៗ**

គោលនយោបាយគណនេយ្យសំខាន់ៗខាងក្រោមនេះ ត្រូវបាន
អនុវត្តដោយក្រុមហ៊ុនក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ។ គោល
នយោបាយទាំងអស់នេះ ត្រូវបានយកមកអនុវត្តប្រកបដោយសង្គតិភាព
នៅគ្រប់ការិយបរិច្ឆេទ លើកលែងតែមានការបញ្ជាក់បន្ថែម ។

(ក) ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមមាន សាច់ប្រាក់
និងសាច់ប្រាក់សមមូល ឥណទាន ផ្តល់ដល់អតិថិជន ប្រាក់បញ្ញើ
គណនីត្រូវទទួលផ្សេងៗ ប្រាក់កម្ចី និងគណនីត្រូវទូទាត់ផ្សេងៗ។
គោលនយោបាយគណនេយ្យលើការទទួលស្គាល់ និងការវាយតម្លៃនូវ
សមាសធាតុទាំងនេះ ត្រូវបានបង្ហាញនៅក្នុងគោលនយោបាយគណ
នេយ្យដូចខាងក្រោម ។

(ខ) មូលដ្ឋាននៃការសរុបរួម

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមមានរបាយការណ៍ហិរញ្ញ
វត្ថុរបស់ទីស្នាក់ការកណ្តាល និងបណ្តាសាខាតាមខេត្ត ក្រុងនានារបស់
ខ្លួន។ រាល់សមតុល្យ និងប្រតិបត្តិការអន្តរសាខាទាំងអស់ត្រូវបានលុប
បំបាត់ចោល ។

(គ) សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសមតុល្យសាច់ប្រាក់
និងធនាគារ និងប្រាក់បញ្ញើនៅ ធនាគារ ដែលមានកាលសន្តនៅពេល
តម្លល់ដំបូងមានរយៈពេល ៣ ខែ ឬតិចជាង និងការវិនិយោគរយៈពេលខ្លី
ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួច

ចំពោះការផ្លាស់ប្តូរតម្លៃ។

ឥណទានវិបារូបនី ដែលត្រូវទូទាត់សងតាមតម្រូវការ ហើយជា
ផ្នែកមួយនៃការគ្រប់គ្រងសាច់ប្រាក់របស់ក្រុមហ៊ុន ត្រូវបានបញ្ចូលជា
សមាសធាតុនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលក្នុងរបាយការណ៍
លំហូរទឹកប្រាក់ ។

(យ) ប្រាក់បញ្ញើ និងប្រាក់កម្ចីនៅធនាគារនានា

ប្រាក់បញ្ញើ និងប្រាក់កម្ចីនៅធនាគារនានាត្រូវបានកត់ត្រាតាម
តម្លៃដើម។

(ង) ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជនដែលបានបង្ហាញនៅក្នុងតារាង
តុល្យការត្រូវបានកត់ត្រាតាមថ្លៃដើមដែលនៅសល់ ដោយដកចេញ
ចំនួនទាំងឡាយណាដែលបានលុបចោល សំវិធានធនជាក់លាក់ និង
សំវិធានធនទូទៅ ។

ឥណទានត្រូវបានលុបចោលជាស្វ័យប្រវត្តិ នៅពេលដែលអតិថិ
ជនទទួលមរណភាព និងនៅក្នុងករណីផ្សេងទៀតចំពោះឥណទានដែល
មិនត្រូវបានទូទាត់សង ហើយត្រូវបានចាត់ទុកថាប្រមូលមិនបាន គឺត្រូវ
ផ្អែកលើការវាយតម្លៃរបស់គណៈគ្រប់គ្រង និងតាមការអនុម័តពីក្រុមប្រឹក្សា
ភិបាល។ ឥណទានដែលបានលុបបំបាត់ចោលត្រូវបានកាត់ចេញពី
ឥណទានដែលនៅសល់ និងសំវិធានធនលើឥណទានអាក្រក់ និង
ជាប់សង្ស័យ ។

(ច) សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ

ដើម្បីអនុវត្តទៅតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជាសំវិធាន
ធនជាក់លាក់លើឥណទានអាក្រក់ និងជាប់សង្ស័យត្រូវបានធ្វើឡើង
លើឥណទានដែលបានចាត់ទុកថាមិនដំណើរការ ហើយត្រូវបានធ្វើឡើង
ដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែល ហួសកាល កំណត់សង	អត្រា សំវិធានធន
ឥណទានរយៈពេលខ្លី (តិចជាងមួយឆ្នាំ) :		
ឥណទានក្រោមស្តង់ដារ	៣០ ថ្ងៃ ឬលើស	១០%
ឥណទានជាប់សង្ស័យ	៦០ ថ្ងៃ ឬលើស	៣០%
ឥណទានបាត់បង់	៩០ ថ្ងៃ ឬលើស	១០០%
ឥណទានរយៈពេលវែង (លើសពីមួយឆ្នាំ) :		
ឥណទានក្រោមស្តង់ដារ	៣០ ថ្ងៃ ឬលើស	១០%
ឥណទានជាប់សង្ស័យ	១៨០ ថ្ងៃ ឬលើស	៣០%
ឥណទានបាត់បង់	៣៦០ ថ្ងៃ ឬលើស	១០០%

សវិធានធនទូទៅបន្ថែមសម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានកំណត់តាមអត្រា១%នៃឥណទានស្តង់ដារទាំងអស់លើកលែង ឥណទានផ្តល់ដល់បុគ្គលិក ។

សវិធានធននឹងត្រូវធ្វើការគណនាតាមភាគរយនៃចំនួនសមតុល្យ ដែលនៅសល់នៅពេលដែលឥណទាននោះ ត្រូវបានចាត់ថ្នាក់ថាមិន ដំណើរការលើកលែងតែការប្រាក់បង្ក។ សវិធានធនត្រូវបានកត់ត្រាក្នុង បញ្ជីគណនេយ្យរបស់ក្រុមហ៊ុន និងត្រូវទទួលស្គាល់ក្នុងរបាយការណ៍ លទ្ធផលរៀងរាល់ខែ នៅពេលដែលឥណទានត្រូវបានចាត់ថ្នាក់ក្រោម កម្រិតស្តង់ដារ។

ភាពគ្រប់គ្រាន់នៃសវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានវាយតម្លៃដោយអ្នកគ្រប់គ្រងរៀងរាល់ខែ។ លក្ខខណ្ឌទាំងឡាយ ដែលត្រូវបានពិចារណាក្នុងការវាយតម្លៃលើភាពគ្រប់គ្រាន់នៃសវិធានធន លើឥណទានអាក្រក់ និងជាប់សង្ស័យមានដូចជា ទំហំឥណទាន បទពិសោធន៍នៃការខាតបង់កន្លងមកលក្ខខណ្ឌសេដ្ឋកិច្ចបច្ចុប្បន្ន និង ផលប៉ះពាល់ផ្សេងៗដល់អតិថិជន ស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន និងស្ថានភាពជាក់ស្តែងនៃឥណទានធៀបនឹងលក្ខខណ្ឌដែលបានចែង ក្នុងកិច្ចសន្យា។

ការប្រមូលបានមកវិញនូវឥណទាន ដែលបានលុបបំបាត់ចោល ពីពេលមុន ត្រូវបានកាត់ចេញពីការខាតលើសវិធានធនលើឥណទាន អាក្រក់ និងជាប់សង្ស័យនៅក្នុងរបាយការណ៍លទ្ធផល។

(ឆ) ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាតាមតម្លៃអាចប៉ាន់ស្មានពិត។ ការប៉ាន់ស្មានត្រូវបានធ្វើឡើងសម្រាប់ គណនីត្រូវទទួលដែលជាប់ សង្ស័យ ដោយផ្អែកតាមការត្រួតពិនិត្យចំនួនដែលនៅសល់នាកាល បរិច្ឆេទរាយការណ៍ ។

(ជ) ទ្រព្យ និងបរិក្ខារ

- (i) ផ្នែកនៃទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមតម្លៃដើម ដករំលស់ បង្ករ និងការខាតបង់លើឱនភាពនៃតម្លៃបង្ករ ប្រសិនបើមាន។ នៅពេលដែលធាតុរបស់ទ្រព្យ និងបរិក្ខារ មានអាយុកាលប្រើ ប្រាស់ខុសៗគ្នាធាតុទាំងនោះ ត្រូវបានចាត់ទុកជាផ្នែកផ្សេងគ្នា សមាសធាតុចម្បងៗរបស់ទ្រព្យ និងបរិក្ខារ ។
- (ii) រំលស់លើទ្រព្យ និងបរិក្ខារ ត្រូវបានទទួលស្គាល់ជាចំណាយនៅ ក្នុងរបាយការណ៍លទ្ធផល ដោយផ្អែកលើមូលដ្ឋានរំលស់ចេរទៅ តាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យ និងបរិក្ខារនីមួយៗ ដូចខាងក្រោម៖

ការកែលំអអាគារ	៤ ឆ្នាំ
យានយន្ត	៨ ឆ្នាំ
ម៉ូតូ	៥ ឆ្នាំ
កុំព្យូទ័រ និងសម្ភារៈការិយាល័យ	៣ ទៅ ៤ ឆ្នាំ

ទ្រព្យកំពុងបង្កើត មិនត្រូវបានគិតរំលស់ទេរហូតទាល់តែការសាង សង់បានបញ្ចប់ ហើយទ្រព្យ និងបរិក្ខារដែលពាក់ព័ន្ធត្រូវបានដាក់ប្រើ សម្រាប់ធ្វើបតិបត្តិការអាជីវកម្ម។

- (iii) ការចំណាយបន្ទាប់ដែលពាក់ព័ន្ធនឹងផ្នែកមួយនៃទ្រព្យ និង បរិក្ខារដែលបានទទួលស្គាល់រួចមកហើយត្រូវបានបូកបញ្ចូលទៅ ក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើអាចមានលទ្ធភាពផ្តល់នូវ អត្ថប្រយោជន៍ សេដ្ឋកិច្ចនាពេលអនាគតដល់ក្រុមហ៊ុនលើសពី ស្តង់ដារដើម។ រាល់ការចំណាយបន្ទាប់ផ្សេងទៀតត្រូវបានទទួល ស្គាល់ជាចំណាយនៅក្នុងការិយបរិច្ឆេទដែលបានកើតឡើង។
- (iv) ចំណេញ ឬខាតពីការលក់ប្រើ ឬការលក់ចេញផ្នែកនៃទ្រព្យ និង បរិក្ខារណាមួយត្រូវបានកំណត់ដោយ ភាពខុសគ្នារវាងសាច់ប្រាក់ ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបាន ទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលនាថ្ងៃលក់ប្រើ ឬលក់ ចេញ។
- (v) ទ្រព្យ និងបរិក្ខារ ដែលបានដករំលស់អស់ហើយត្រូវបានរក្សាទុក ក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ថ្ងៃដែលទ្រព្យ និងបរិក្ខារទាំង នោះត្រូវបានលក់ចេញ ឬលុបបំបាត់ចោល ។

(ឈ) ទ្រព្យសកម្មអរូបិយ

ទ្រព្យសកម្មអរូបិយ រួមមានកុំព្យូទ័រសូហ្វ្វែរ ហើយត្រូវបានកត់ត្រា តាមតម្លៃដើម ដករំលស់បង្ករ និងការខាតបង់លើឱនភាពនៃតម្លៃបង្ករ ។ ការទិញកុំព្យូទ័រសូហ្វ្វែរ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើម ដែលបានទិញ និងនាំយកសូហ្វ្វែរនោះមកប្រើប្រាស់។ ទ្រព្យសកម្ម អរូបិយត្រូវបានធ្វើរំលស់តាមវិធីសាស្ត្ររំលស់ចេរក្នុងរយៈពេល ៥ ឆ្នាំ។

(ញ) ឱនភាពនៃតម្លៃ

- (i) ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃនាកាលបរិច្ឆេទរាយការណ៍ នីមួយៗ ដើម្បីកំណត់ថាតើមានភស្តុតាងណាមួយដែលបង្ហាញថាទ្រព្យ សកម្មហិរញ្ញវត្ថុទាំងនោះមានឱនភាពនៃតម្លៃ។ ទ្រព្យសកម្ម ហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃប្រសិនបើមានហេតុការណ៍មួយ ឬច្រើនជះឥទ្ធិពល ជាអវិជ្ជមានលើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេល អនាគតដល់ទ្រព្យសកម្មនោះ។ ករណីនេះមិនត្រូវបានប្រើសម្រាប់ឥណ ទានផ្តល់ដល់អតិថិជននោះទេ ដោយវាត្រូវបានបង្ហាញនៅក្នុងគោល នយោបាយគណនេយ្យដោយឡែកនៅក្នុងកំណត់សម្គាល់ ៣ (ច)។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទោលសារីន្ត ត្រូវបានត្រួតពិនិត្យឱនភាព នៃតម្លៃតាមមូលដ្ឋានទោល។ ទ្រព្យសកម្មនៅសល់ត្រូវបានវាយតម្លៃ ជាមួយក្នុងក្រុមទ្រព្យសកម្មដែលមានហានិភ័យឥណទានស្រដៀងគ្នា។ ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងរបាយ ការណ៍លទ្ធផល។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវដកចេញ ប្រសិនបើមាន ព្រឹត្តិការណ៍កើតឡើងបន្ទាប់ពីការទទួលស្គាល់ ការខាតបង់លើឱនភាព នៃតម្លៃត្រូវឲ្យដកចេញ ។

(ii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបាន ត្រួតពិនិត្យឡើងវិញនៅរាល់កាលបរិច្ឆេទរបាយការណ៍នីមួយៗ ដើម្បី កំណត់ថាតើមានសញ្ញាណណាមួយដែលបង្ហាញថាទ្រព្យសកម្មទាំងនោះ មានឱនភាពនៃតម្លៃ។ ប្រសិនបើមានសញ្ញាណនោះកើតឡើងការប៉ាន់ ស្មានលើតម្លៃដែលអាចប្រមូលបានវិញរបស់ទ្រព្យសកម្មត្រូវបានធ្វើឡើង។

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើត សាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់សាច់ ប្រាក់រំពឹងថានឹងទទួលបាននាពេលអនាគត ត្រូវបានអប្បបរមាទៅតម្លៃ បច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធដែលឆ្លុះបញ្ចាំងការប៉ាន់ ប្រមាណនៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យ ជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ។ សម្រាប់គោលបំណងនៃការ ត្រួតពិនិត្យលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុម ដែលអាចបង្កើតសាច់ប្រាក់បានតូចបំផុតពីការបន្តការប្រើប្រាស់ដោយ មិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដទៃទៀត ឬក្រុមទ្រព្យ សកម្មដទៃទៀត ហៅកាត់ថា (“ឯកតាបង្កើតសាច់ប្រាក់”)។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើ តម្លៃយោងនៃទ្រព្យសកម្មមួយ ឬឯកតា បង្កើតសាច់ប្រាក់ មានចំនួន លើសពីតម្លៃដែលអាចប្រមូលមកបានវិញ។ ការខាតបង់លើឱនភាពនៃ តម្លៃត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

(ដ) ប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានបង្ហាញតាមតម្លៃដើម ។

(ប) ប្រាក់កម្ចី

ប្រាក់កម្ចីត្រូវបានបង្ហាញតាមសមតុល្យប្រាក់ដើមដែលនៅសល់។ សោហ៊ុយផ្សេងៗដែលបានចំណាយ ដើម្បីទទួលបានប្រាក់កម្ចីត្រូវបាន ធ្វើមូលធនកម្ម និងធ្វើរំលស់ទៅតាមរយៈពេលនៃប្រាក់កម្ចីនោះដោយ ប្រើវិធីសាស្ត្ររំលស់ថេរ។

(ខ) សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនមាន កាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្នដែលជា លទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយមានលទ្ធភាពដែលតម្រូវឲ្យ

មានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ច នោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈសារវន្ត សំវិធានធនត្រូវ បានកំណត់ដោយអប្បបរមាលំហូរទឹកប្រាក់ដែលរំពឹងថា នឹងទទួលបាន នាពេលអនាគតដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ ប្រមាណនៃតម្លៃ ពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យ ជាក់លាក់ចំពោះបំណុលទាំងនោះ។

(ឈ) សំវិធានធនលើមូលនិធិសោធននិវត្តន៍

ក្រុមហ៊ុនផ្តល់អត្ថប្រយោជន៍ដល់និយោជិតរបស់ខ្លួន តាមគោល ការណ៍មូលនិធិសោធននិវត្តន៍។ និយោជិតដែលបានបញ្ចប់រយៈពេល សាកល្បងមានសិទ្ធិចូលរួមក្នុងមូលនិធិសោធននិវត្តន៍នេះ។ មូលនិធិ នេះមានប្រភពមកពីកត្តាដូចខាងក្រោម៖

- ◆ និយោជិតចូលរួមចំណែកចំនួន៣%នៃប្រាក់បៀវត្សប្រចាំខែរបស់ ពួកគេ ហើយក្រុមហ៊ុនចូលរួមចំណែកចំនួន ៦% ។ ការរួមចំណែក នេះត្រូវបានកាត់ត្រាជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល។
- ◆ ក្រុមហ៊ុនផ្តល់ការប្រាក់លើសមតុល្យបង្កនៃមូលនិធិសោធន និវត្តន៍ដែលត្រូវបានគណនាតាមអត្រា ៧% ក្នុងមួយឆ្នាំ។ ការប្រាក់ នេះ ត្រូវបានកាត់ត្រាជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល។ មូលនិធិសោធននិវត្តន៍នឹងត្រូវទូទាត់ជូននិយោជិត (និយោជិត ដែលបានចូលរួមចំណែកក្នុងមូលនិធិ) នៅពេលដែលពួកគេចូលនិវត្តន៍ លាយប់ពីការងារ ឬត្រូវបញ្ឈប់ពីការងារ។ ចំនួនដែលនិយោជិតបានរួម ចំណែកព្រមទាំងការប្រាក់ត្រូវបានក្រុមហ៊ុនទូទាត់ជូនយ៉ាងពេញលេញ។ និយោជិតទាំងឡាយណាដែលត្រូវបានបញ្ឈប់ពីការងារ ដោយ សារការប្រព្រឹត្តខុសឆ្គងធ្ងន់ធ្ងរទទួលបាន មូលនិធិនេះត្រឹមចំណែកដែល និយោជិតនោះបានបង់ និងការប្រាក់ប៉ុណ្ណោះដោយមិនគិតអតិថិភាព ការងាររបស់និយោជិតរូបនោះឡើយ ។

(ណ) ការទទួលស្គាល់ប្រាក់ចំណូល និងចំណាយ

ចំណូលការប្រាក់ត្រូវបានទទួលស្គាល់ដោយផ្អែកលើមូលដ្ឋាន បង្ករ។ នៅពេលដែលឥណទានមួយត្រូវបានចាត់ថ្នាក់ជាឥណទានមិន ដំណើរការ ការកាត់ត្រាចំណូលពីការប្រាក់ត្រូវបានព្យួរទុក រហូតដល់ពេល ដែលក្រុមហ៊ុនបានទទួលសាច់ប្រាក់ជាក់ស្តែង។ ចំណូលពីការប្រាក់ ត្រូវបានធ្វើការគណនាដោយប្រើវិធីសាស្ត្រសមតុល្យថយចុះលើសមតុល្យ ឥណទានដែលនៅសល់ប្រចាំខែ។

កម្រៃសេវាកម្មឥណទាន ត្រូវបានទទួលស្គាល់ជាចំណូលនៅ ពេលដែលទឹកប្រាក់ឥណទានត្រូវបានផ្តល់ដល់អតិថិជន។ កម្រៃសេវា កម្មឥណទានត្រូវបានគណនាដោយប្រើប្រាស់ប្រាក់ដើម និងអត្រាកម្រៃ សេវាកម្ម ។

ចំណាយត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្ករ ។

(ត) ជំនួយ

ជំនួយដែលទទួលបានពីភាគីទីបី ដើម្បីជួយលើប្រតិបត្តិការទាំងឡាយរបស់ក្រុមហ៊ុនត្រូវបានបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផលផ្នែកតាមមូលដ្ឋានជាប្រព័ន្ធ និងសមស្របដោយផ្ទៃផ្ទងជាមួយនឹងចំណាយដែលត្រូវទូទាត់។

ជំនួយដែលទទួលបានពីភាគីទីបី សម្រាប់ការទិញទ្រព្យ និងបរិក្ខារត្រូវបានទទួលស្គាល់ជាចំណូលក្នុងរបាយការណ៍លទ្ធផលផ្នែកតាមមូលដ្ឋានជាប្រព័ន្ធ និងសមស្របទៅតាមអាយុកាលនៃការប្រើប្រាស់របស់ទ្រព្យសម្បត្តិ។ ជំនួយដែលមិនទាន់បានបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផលត្រូវបានបង្ហាញជាជំនួយពន្យារ។

(ថ) ភតិសន្យា

ទ្រព្យសកម្មដែលកាន់កាប់ដោយក្រុមហ៊ុនស្ថិតក្រោមភតិ ដែលក្រុមហ៊ុនទទួលយកហានិភ័យចម្បងៗ និងកម្មសិទ្ធិនៃទ្រព្យសកម្មត្រូវបានចាត់ជាភតិសន្យាហិរញ្ញវត្ថុ។ ក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មភតិសន្យា ត្រូវបានវាស់វែងតាមចំនួនស្មើនឹងតម្លៃសមស្របនៃទ្រព្យសកម្ម (ឬ ប្រសិនបើទាបជាងនេះ ការទូទាត់អប្បបរមាលើភតិសន្យា) នៃតម្លៃរបស់ភតិ។ ការទទួលស្គាល់បំណុលត្រូវបានរួមបញ្ចូលក្នុងរបាយការណ៍តុល្យការ ដូចនឹងបំណុលទ្រព្យសកម្មភតិសន្យា។ ការទូទាត់ភតិត្រូវបានទូទាត់រវាងថ្ងៃនិងការកាត់កងនៃបំណុលភតិសន្យាដើម្បីទទួលបានអត្រាថេរនៃការប្រាក់លើសមតុល្យដែលនៅសល់នៃបំណុល។ ថ្លៃត្រូវបានកាត់ចេញក្នុងរបាយការណ៍លទ្ធផល។ ទ្រព្យសកម្មដែលស្ថិតក្រោមភតិសន្យា ត្រូវបានរួមបញ្ចូលក្នុងទ្រព្យ និងបរិក្ខារ ហើយការរំលស់ និងវាយតម្លៃសម្រាប់ធ្វើសំវិធានធនធ្វើឡើងដូចគ្នាទៅនឹងការកាន់កាប់ទ្រព្យសកម្ម។

ថ្លៃឈ្នួលដែលត្រូវទូទាត់លើភតិសន្យាប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលតាម វិធីសាស្ត្ររំលស់ថេរទៅតាមថេរវេលានៃភតិសន្យា។ ការសន្យាភតិសន្យា មិនត្រូវបានទទួលស្គាល់ជាបំណុលទេរហូតដល់ពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចត្រូវទូទាត់។

(ទ) ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញ រួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល លើកលែងតែក្នុងករណីដែលពន្ធលើប្រាក់ចំណេញទាក់ទងទៅនឹងធាតុណាដែលបានទទួលស្គាល់ជាផ្នែកមួយនៃមូលធន។

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងថា ត្រូវបង់លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរបាយការណ៍និងនិយ័តភាពទាំងឡាយលើពន្ធត្រូវបង់ពីឆ្នាំមុន។

ពន្ធពន្យារ ត្រូវបានកំណត់តាមវិធីសាស្ត្រតារាងតុល្យការលើភាពលំអៀងបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ។ ចំនួននៃពន្ធពន្យារដែលបានកំណត់នោះ គឺផ្អែកលើលក្ខណៈដែលអាចប្រើប្រាស់បាន ឬអាចកាត់កងបានដែលនឹង កើតឡើងរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុល ដោយប្រើអត្រាពន្ធកំណត់នៅថ្ងៃតារាងតុល្យការ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តែក្នុងករណីអាចនឹងកើតមានឡើងនូវប្រាក់ចំណេញជាប់ពន្ធ នាពេលអនាគតដែលអនុញ្ញាតឲ្យប្រើប្រាស់កាត់កងជាមួយពន្ធពន្យារនោះបាន។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានកាត់បន្ថយក្នុងករណីមិនអាចមាននូវការប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន ។

(គ) សម្ព័ន្ធព្យាបាល

ភាគីដែលត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាបាលប្រសិនបើភាគីនោះមានលទ្ធភាពគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោល ឬមានឥទ្ធិពលខ្លាំងលើភាគីមួយទៀតក្នុងការធ្វើសេចក្តីសម្រេចហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬក្រុមហ៊ុន និងភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយ ឬក៏មានឥទ្ធិពលខ្លាំង។ សម្ព័ន្ធព្យាបាលអាចជាប្រព័ន្ធបុគ្គល ឬនីតិបុគ្គល ហើយក៏រួមបញ្ចូលនូវសមាជិកគ្រួសារជិតស្និទ្ធជាមួយនឹងរូបវន្តបុគ្គលជាសម្ព័ន្ធព្យាបាលផងដែរ ។

តាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សម្ព័ន្ធព្យាបាលរួមបញ្ចូលផងដែរនូវរូបវន្តបុគ្គលដែលមានភាគហ៊ុន យ៉ាងតិចចំនួន 10% នៃដើមទុនរបស់ក្រុមហ៊ុន ឬនៃសិទ្ធិបោះឆ្នោត ទោះជាកាន់កាប់ដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី ឬរូបវន្តបុគ្គលណាដែលរួមចំណែកក្នុងផ្នែកដួចបាល ការដឹកនាំការគ្រប់គ្រង ឬការរៀបចំ និងការអនុវត្តនូវការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុន។

៤. ការប្តូររូបិយប័ណ្ណពីប្រាក់រៀលទៅជាប្រាក់ដុល្លារអាមេរិក

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់រៀល។ ការប្តូររូបិយប័ណ្ណពីប្រាក់រៀលទៅជាប្រាក់ដុល្លារអាមេរិក ត្រូវបានធ្វើឡើងសម្រាប់ជាការបង្ហាញប៉ុណ្ណោះដោយប្រើអត្រាប្តូរប្រាក់មធ្យមជាផ្លូវការ ប្រកាសដោយធនាគារជាតិនៃកម្ពុជានាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤ ដែល ១ ដុល្លារអាមេរិកស្មើនឹង ៤.០៧៥ រៀល (២០១៣: ១ ដុល្លារអាមេរិក ស្មើនឹង ៣.៩៩៥ រៀល)។ តួលេខជាប្រាក់រៀលនេះ មិនត្រូវបានយកមកបកស្រាយ ថា តួលេខប្រាក់រៀល ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ឬនឹងត្រូវប្តូរជាប្រាក់ដុល្លារអាមេរិក នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ ។

៥. សាច់ប្រាក់ក្នុងដៃ

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ទីស្នាក់ការកណ្តាល	៨២៤.០៩០	២០២.២៣០	៣៤.៥៧៣	៨.៦៥៤
សាខាផ្សេងៗ	២៤.៧៧៩.១៩៨	៦.០៨០.៧៨៥	១៣.០១៦.៧៥០	៣.២៥៨.២៦០
	២៥.៦០៣.២៨៨	៦.២៨៣.០១៥	១៣.០៥១.៣២៣	៣.២៦៦.៩១៤

ចំនួនខាងលើ ត្រូវបានធ្វើការវិភាគដូចខាងក្រោម៖

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
តាមរូបិយប័ណ្ណ៖				
ប្រាក់រៀល	១៣.៤៣២.៤៦៦	៣.២៩៦.៣១១	៧.៥៣៦.៨៦៣	១.៨៨៦.៥៧៤
ប្រាក់ដុល្លារអាមេរិក	១១.១៨៥.៩៨១	២.៧៨៥.០២៦	៥.០៨៤.៤៥២	១.២៧២.៧០៣
ប្រាក់បាតថៃ	៩៨៤.៨៤១	២៤១.៦៧៨	៤៣០.០០៨	១០៧.៦៣៧
	២៥.៦០៣.២៨៨	៦.២៨៣.០១៥	១៣.០៥១.៣២៣	៣.២៦៦.៩១៤

៦. ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ប្រាក់បញ្ញើតាមច្បាប់៖				
ប្រាក់តម្កល់ធនាគារលើដើមទុន	៣.៥១២.៧៣០	៨៦២.០២០	៣.៤៨៨.១៣៣	៨៧៣.១២៥
ប្រាក់បម្រុងកាតព្វកិច្ច	១១.៨១៣.៦២០	២.៨៩៩.០៤៨	៥.៦៧៩.៥០០	១.៤២១.៦៥២
	១៥.៣២៦.៣៥០	៣.៧៦១.០៦៨	៩.១៦៧.៦៣៣	២.២៩៤.៧៧៧
គណនីចរន្តផ្សេងៗ	១០.០១២.៨០៦	២.៤៥៧.១៣០	៥.៦២០.៤៣២	១.៤០៦.៨៦៦
	២៥.៣៣៩.១៥៦	៦.២១៨.១៩៨	១៤.៧៨៨.០៦៥	៣.៧០១.៦៤៣

ប្រាក់តម្កល់ធនាគារលើដើមទុន

ប្រាក់បញ្ញើតាមច្បាប់ត្រូវបានរក្សាទុកនៅ ធនាគារជាតិនៃកម្ពុជា ដោយអនុលោមទៅតាមប្រកាសរបស់ ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០០-០០៦ ប្រ.ក ស្តីពីអាជ្ញាប័ណ្ណនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ១០%នៃដើមទុនចុះបញ្ជី។ ប្រាក់តម្កល់នេះ នឹងត្រូវបង្វិលឲ្យក្រុមហ៊ុន វិញ នៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ចប់អាជីវកម្មរបស់ខ្លួន ហើយមិន មាននៅសល់ប្រាក់បញ្ញើរបស់អតិថិជន ។

ប្រាក់តម្កល់ធនាគារលើដើមទុនរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ទទួលបានការប្រាក់តាមអត្រា ៣,០០% ក្នុងមួយឆ្នាំ ។

ប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងកាតព្វកិច្ច គឺជាប្រាក់បម្រុងកាតព្វកិច្ចអប្បបរមាដែល ត្រូវបានគណនាតាមអត្រា ៨% នៃប្រាក់បញ្ញើរបស់អតិថិជន ដោយ អនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០៧-១៦៣ ប្រ.កស្តីពីអាជ្ញាប័ណ្ណទទួលបានប្រាក់បញ្ញើពីសាធារណៈជនរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ។ ប្រាក់បញ្ញើនេះ ប្រែប្រួលតាមកម្រិតនៃប្រាក់បញ្ញើរបស់ អតិថិជន ។

ប្រាក់បម្រុងកាតព្វកិច្ច ពុំទទួលបានការប្រាក់នោះទេ ។

៧. ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
គណនីចរន្ត	១.៣៣៨.១៧០	៣២៨.៣៨៥	១.៥៥១.៦១៥	៣៨៨.៣៨៩
គណនីសន្សំ	១៩.៥៥៨.៧៦៨	៤.៧៩៩.៦៩៨	១៤.៥១៦.១៣៤	៣.៦៣៣.៥៧៦
គណនីមានកាលកំណត់	៨៩៧.២៤០	២២០.១៨២	២៨.៥២៤.៣០០	៧.១៤០.០០០
	២១.៧៩៤.១៧៨	៥.៣៤៨.២៦៥	៤៤.៥៩២.០៤៩	១១.១៦១.៩៦៥

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា ត្រូវបានធ្វើការវិភាគដូចខាងក្រោម៖

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
(ក) តាមកាលកំណត់:				
ក្នុងរយៈពេល ១ ខែ	២០.៨៩៦.៩៣៨	៥.១២៨.០៨៣	១៦.០៦៧.៧៤៩	៤.០២១.៩៦៥
លើសពី ៣ ខែ	៨៩៧.២៤០	២២០.១៨២	២៨.៥២៤.៣០០	៧.១៤០.០០០
	២១.៧៩៤.១៧៨	៥.៣៤៨.២៦៥	៤៤.៥៩២.០៤៩	១១.១៦១.៩៦៥
(ខ) តាមរូបិយប័ណ្ណ:				
ប្រាក់ដុល្លារអាមេរិក	៦.៣០២.១១៣	១.៥៤៦.៥៣១	៣២.១២៤.៣៨៧	៨.០៤១.១៤៨
ប្រាក់រៀល	១៤.០៥៨.១៨០	៣.៤៤៩.៨៦០	១០.៣០៨.៧៨៩	២.៥៨០.៤២៣
ប្រាក់បាតថៃ	១.៤៣៣.៨៨៥	៣៥១.៨៧៤	២.១៥៨.៨៧៣	៥៤០.៣៩៤
	២១.៧៩៤.១៧៨	៥.៣៤៨.២៦៥	៤៤.៥៩២.០៤៩	១១.១៦១.៩៦៥
(គ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ):				
គណនីមានកាលកំណត់	១,០០% - ៥,០០%		១,០០% - ៥,០០%	
គណនីសន្សំ	០,២៥% - ០,៧៥%		០,២៥% - ០,៧៥%	

៨. ឥណទានផ្តល់ដល់អតិថិជន

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ឥណទានធនាគាររូបិយ:				
សងនៅចុងវគ្គ	៩២.៧៣៧.៤២៣	២២.៧៥៧.៦៥០	៨៦.៨០៤.០៧៨	២១.៧២៨.១៨០
សងរំលស់ដើមថេរ	៦៨.៥៦២.៥៨២	១៦.៨២៥.១៧៣	៦៤.៧៥៦.៥៩២	១៦.២០៩.៤១០
សងបណ្តាក់	៨៩.៩៥២.៥៩០	២២.០៧៤.២៥៥	៨២.៥៣១.៩៦៦	២០.៦៥៨.៨១៥
ឥណទានឯកត្តជន:				
សងបណ្តាក់	៨១.៥១៩.៣៧៥	២០.០០៤.៧៥៥	៣៧.០៩៧.១៥១	៩.២៨៥.៨៩៥
សងនៅចុងវគ្គ	២៧.៩៨១.៤០៥	៦.៨៦៦.៦០២	២៦.៥៨៥.៩៤៨	៦.៦៥៥.៨០៧
សងបណ្តាក់តាមរដូវកាល	២៤.៦៤១.៨៥០	៦.០៨៧.០៨០	១៣.៣៤៥.៧៣៤	៣.៣៤០.៦០៩
ឥណទានផ្តល់ដល់បុគ្គលិក	៧.១៦៤.២០៥	១.៧៥៨.០៨៨	៥.៧១៣.២២៣	១.៤៣០.០៩៣
	៣៩២.៥៥៩.៤៣០	៩៦.៣៣៣.៦០៣	៣១៦.៨៣៨.៦៩២	៧៩.៣០៨.៨០៩

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
សវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ				
ដាក់លាក់	(៣៨១.៩០៧)	(៩៣.៧២០)	(៣៣៣.៤៩៤)	(៨៣.៤៧៨)
ទូទៅ	(៣.៨៥៣.៩៥៣)	(៩៤៥.៧៥៥)	(៣.១១១.២៤២)	(៧៧៨.៧៨៤)
	(៤.២៣៥.៨៦០)	(១.០៣៩.៤៧៥)	(៣.៤៤៤.៧៣៦)	(៨៦២.២៦២)
	៣៨៨.៣២៣.៥៧០	៩៥.២៩៤.១២៨	៣១៣.៣៩៣.៩៥៦	៧៨.៤៤៦.៥៤៧

បម្រែបម្រួលនៃសវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យមានដូចខាងក្រោម៖

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
នាថ្ងៃទី ១ ខែ មករា	៣.៤៤៤.៧៣៦	៨៤៥.៣៣៤	២.៦១៧.៣១០	៦៥៥.១៤៧
សវិធានធនបន្ថែមក្នុងការិយបរិច្ឆេទ	២.១៩០.៣៥៧	៥៣៧.៥១១	២.០០១.៤១៩	៥០០.៩៨១
ការលុបចេញពីបញ្ជីក្នុងការិយបរិច្ឆេទ	(១.៣៩៩.២៣៣)	(៣៤៣.៣៧០)	(១.១៧៣.៩៩៣)	(២៩៣.៨៦៦)
នាថ្ងៃទី ៣១ ខែ ធ្នូ	៤.២៣៥.៨៦០	១.០៣៩.៤៧៥	៣.៤៤៤.៧៣៦	៨៦២.២៦២

ឥណទានផ្តល់ដល់អតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
(ក) តាមកាលកំណត់៖				
តិចជាង ១ ខែ	២៧.៥៧៨.៣៩៥	៦.៧៦៧.៧០៤	២៥.២៩៨.២២៩	៦.៣៣២.៤៧៣
ពី ១ ទៅ ៣ ខែ	៩៦.៣៧៤.៤២៩	២៣.៦៥០.១៦៧	៨៩.៨៦៧.៤៨៨	២២.៤៨៤.៩៩១
ពី ៣ ខែ ទៅ ១២ ខែ	១៩៨.៨៨៣.១៤៦	៤៧.៨២៤.០៨៥	១៦៣.៤២៦.៨៨៧	៤០.៩០៧.៨៨៧
លើសពី ១ ឆ្នាំ	៧៣.៧២៣.៤៦០	១៨.០៩១.៦៤៧	៣៨.២៤៦.០៨៨	៩.៥៧៣.៤៨៨
	៣៩៦.៥៥៩.៤៣០	៩៦.៣៣៣.៦០៣	៣១៦.៨៣៨.៦៩២	៧៩.៣០៨.៨០៩
(ខ) តាមរូបិយប័ណ្ណ៖				
ប្រាក់រៀល	៣០៦.៥៦០.៩៥៨	៧៥.២២៩.៦៨៣	២៦៧.៨១៨.៦១៩	៦៧.០៣៨.៤៥៣
ប្រាក់ដុល្លារអាមេរិក	៦១.៦៥៥.០៨៨	១៥.១៣០.០៨៣	៣១.៧០៥.៨០៣	៧.៩៣៦.៣៧១
ប្រាក់បាតថៃ	២៤.៣៤៣.៣៨៤	៥.៩៧៣.៨៣៧	១៧.៣១៤.២៧០	៤.៣៣៣.៩៨៥
	៣៩២.៥៥៩.៤៣០	៩៦.៣៣៣.៦០៣	៣១៦.៨៣៨.៦៩២	៧៩.៣០៨.៨០៩
(គ) តាមផ្នែកសេដ្ឋកិច្ច៖				
កសិកម្ម	២១៩.០០០.៧១៣	៥៣.៧៤២.៥០៦	១៩៩.៧២២.៧៧៩	៤៩.៩៩៣.១៨៦
ពាណិជ្ជកម្ម និងជំនួញ	៧៤.២៥៣.៧៩២	១៨.២២១.៧៨៩	៦២.៧៧៩.០០៩	១៥.៧១៤.៣៩៥
លក្ខណៈគ្រួសារ	១៤.៤៦៤.៧៨៩	៣.៥៤៩.៦៤១	១១.៦១៩.៨២៩	២.៩០៨.៥៩៣
សេវាកម្ម	១៨.៤២៧.៤០៥	៤.៥២២.០៦៣	១៣.៤៨០.៦៣៧	៣.៣៧៤.៣៧៧
សំណង់	៦៣.១៥៨.៨០៥	១៥.៤៩៩.០៩៣	២៦.១១២.៨៨២	៦.៥៣៦.៣៩១
ការដឹកជញ្ជូន	៣.២២០.៤៨១	៧៩០.៣០២	២.៦៩៣.៣០៩	៦៧៤.១៧០
ផ្សេងៗ	៣៣.៤៤៥	៨.២០៩	៤៣០.២៤៧	១០៧.៦៩៨
	៣៩៦.៥៥៩.៤៣០	៩៦.៣៣៣.៦០៣	៣១៦.៨៣៨.៦៩២	៧៩.៣០៨.៨០៩

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
(ឃ) តាមនិវាសនដ្ឋាន:				
និវាសនជន	៣៩២.៥៥៩.៤៣០	៩៦.៣៣៣.៦០៣	៣១៦.៨៣៨.៦៩២	៧៩.៣០៨.៨០៩
(ង) តាមទំនាក់ទំនងសម្ព័ន្ធព្យាបាល:				
អតិថិជនខាងក្រៅ	៣៨៥.៣៩៥.២២៥	៩៤.៥៧៥.៥១៥	៣១១.១២៥.៤៦៩	៧៧.៨៧៨.៧១៦
ឥណទានផ្តល់ដល់បុគ្គលិក	៧.១៦៤.២០៥	១.៧៥៨.០៨៨	៥.៧១៣.២២៣	១.៤៣០.០៩៣
	៣៩២.៥៥៩.៤៣០	៩៦.៣៣៣.៦០៣	៣១៦.៨៣៨.៦៩២	៧៩.៣០៨.៨០៩
(ច) តាមតំបន់:				
ទីស្នាក់ការកណ្តាល	២.០២៧.២៦០	៤៩៧.៤៨៧	១.៧៤០.៥០៤	៤៣៥.៦៧១
សាខានានា	៣៩០.៥៣២.១៧០	៩៥.៨៣៦.១១៦	៣១៥.០៩៨.១៨៨	៧៨.៨៧៣.១៣៨
	៣៩២.៥៥៩.៤៣០	៩៦.៣៣៣.៦០៣	៣១៦.៨៣៨.៦៩២	៧៩.៣០៨.៨០៩
(ឆ) តាមចំណាត់ថ្នាក់ឥណទាន:				
ឥណទានស្តង់ដារ:				
មានការធានា	១៣៩.៤៤៧.១៧៥	៣៤.២២០.១៦៦	៨០.០៤៧.០០៥	២០.០៣៦.៧៩៧
ពុំមានការធានា	២៥២.៤៨៩.៤៩៩	៦១.៩៦០.៦១៣	២៣៦.២៩៤.៣៧៥	៥៩.១៤៧.៥២៨
ឥណទានក្រោមស្តង់ដារ:				
មានការធានា	៦៨.២៧០	១៦.៧៥៣	១៧.៦៤៦	៤.៤១៧
ពុំមានការធានា	១០៨.១២៤	២៦.៥៣៣	៨៣.០៧១	២០.៧៩៤
ឥណទានជាប់សង្ស័យ:				
មានការធានា	១៨.៣១២	៤.៤៩៤	៤៥.៧៩៣	១១.៤៦៣
ពុំមានការធានា	៩៨.៩៦៧	២៤.២៨៦	៥៨.៧៤០	១៤.៧០៣
ឥណទានបាត់បង់:				
មានការធានា	១១៤.៨៦៧	២៨.១៨៩	១៥៦.៧០៥	៣៩.២២៥
ពុំមានការធានា	២១៤.២១៦	៥២.៥៦៩	១៣៥.៣៥៧	៣៣.៨៨២
	៣៩២.៥៥៩.៤៣០	៩៦.៣៣៣.៦០៣	៣១៦.៨៣៨.៦៩២	៧៩.៣០៨.៨០៩
(ជ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ):				
	២០១៤		២០១៣	
អតិថិជនខាងក្រៅ	២៤,០០% - ៣៦,០០%		២៤,០០% - ៣៦,០០%	
ឥណទានផ្តល់ដល់បុគ្គលិក	២,០០% - ១២,០០%		២,០០% - ១២,០០%	

៩. ទ្រព្យសកម្មផ្សេងៗ

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ការប្រាក់ត្រូវទទួល	៦.១៣១.៣៣៥	១.៥០៤.៦២២	៥.៧៣៩.៥៩១	១.៤៣៦.៦៩៤
ចំណាយបង់មុន	៣.០៩០.៧៥៥	៧៥៨.៤៦៧	២.៤២៦.៣២៦	៦០៧.៣៤១
ប្រាក់ចំណេញបង្កើតឡើងវិញបណ្តោះអាសន្ន	២៦៩.២៤២	៦៦.០៧២	-	-
ផ្សេងៗ	៧៥៥.៩៩២	១៨៥.៥២០	១៦៨.១៩៤	៤២.១០០
	១០.២៥៧.៣២៤	២.៥១៤.៦៨១	៨.៣៣៤.១១១	២.០៨៦.១៣៥

១០. ទ្រព្យ និងបរិក្ខារ

	ការកែលម្អអគារ		យានយន្ត		ម៉ូតូ		កុំព្យូទ័រ និង សម្ភារ ការិយាល័យ		ទ្រព្យកំរុងបង្កើត		សរុប	
	តាន់រៀល	តាន់រៀល	តាន់រៀល	តាន់រៀល	តាន់រៀល	តាន់រៀល	តាន់រៀល	តាន់រៀល	តាន់រៀល	តាន់រៀល	តាន់រៀល	តាន់រៀល (កំណត់សម្គាល់ ៤)
២០១៤												
តម្លៃដើម												
នាំច្រើន ១ ខែ មករា ឆ្នាំ ២០១៤	១.៣៣៩.៣៩៩	២.៥៣១.២១៥	៥.៩៤៤.៦៣៨	៦.៥៤៦.៧៣៤	៩៨.៩៣៧	១៦.៤៦០.៨៨៣	៤.០៣៩.៤៨០					
ការទិញបន្ថែម	១១៩.២១៣	៥៣៣.២៦៥	១.៦១៧.៦០៧	២.៣៦០.២០១	១.១៥៤.៨៦៣	៥.៧៧៦.១៤៩	១.៤១៧.៤៦០					
ការផ្លាស់/ការចាត់ថ្នាក់ឡើងវិញ	១២៤.៣៧៣	-	-	៥៨០.៣១៥	-	-	-					
ការលក់ចេញ	-	-	(២៤០.៣០៥)	(៤៤៩.៤៩៩)	-	(៦៨៩.៨០៤)	-					
នាំច្រើន ៣១ ខែ ធ្នូ ឆ្នាំ ២០១៤	១.៥៨២.៩៤៥	៣.០៦៤.៤៨០	៧.៣២១.៩៤០	៩.០៣៧.៧៤១	៥៤០.១១៦	២១.៥៤៧.២២៨	៥.៤៥៧.៦៤០					
ដក: រំលស់បង្ក												
នាំច្រើន ១ ខែ មករា ឆ្នាំ ២០១៤	៤២.៤៣២	១.៣៨២.៦៧៤	៣.២៧៥.៥៥២	៣.៦៦៦.៩០៦	-	៨.៣១៧.៥៦៤	២.០៤១.១២១					
រំលស់ក្នុងការិយបរិច្ឆេទ	៣៥៧.១៩៤	១៧៣.៥១០	៦៨២.៣៣០	១.៤៦៣.២៦៣	-	២.៦៧៦.២៤៧	៦៥៦.៧៦០					
ការលក់ចេញ	-	-	(១៩៣.០៦៩)	(៤៤២.១៤២)	-	(៦៣៥.២១១)	(១៥៥.៨៨១)					
នាំច្រើន ៣១ ខែ ធ្នូ ឆ្នាំ ២០១៤	៣៩៥.៦២៦	១.៥៦៦.១៨៤	៣.៧៦៤.៨១៣	៤.៦៦៧.០០៥	-	១០.៣៥៨.៦៥០	២.៥៤១.០០០					
តម្លៃបេតុង												
នាំច្រើន ៣១ ខែ ធ្នូ ឆ្នាំ ២០១៤	១.១៨៧.៣១៩	១.៥០៨.២៩៦	៣.៥៥៧.១២៧	៤.៣៧០.៧៣៦	៥៤០.១១៦	១១.១៨៨.៥៧៨	២.៧៤៥.៦៦៣					
២០១៣												
តម្លៃដើម												
នាំច្រើន ១ ខែ មករា ឆ្នាំ ២០១៣	-	២.៥៩៦.៦៤៧	៤.៧៥៩.៩៥៥	៤.២១៦.២៦៤	-	១១.៥៧២.៨៦៦	២.៤៩៦.៨៣៧					
ការទិញបន្ថែម	៤០១.៧៨២	-	១.១១៩.២៥១	២.៣៤៧.២២៧	១.០៣៦.៥១៤	៤.៩០៤.៧៧៤	១.២២៧.៧២៨					
ការផ្លាស់/ការចាត់ថ្នាក់ឡើងវិញ	៩៣៧.៥៧៧	(៦៥.៤៣២)	៦៥.៤៣២	-	(៩៣៧.៥៧៧)	-	-					
ការលក់ចេញ	-	-	-	(១៦.៧៥៧)	-	(១៦.៧៥៧)	(៤.១៩៤)					
នាំច្រើន ៣១ ខែ ធ្នូ ឆ្នាំ ២០១៣	១.៣៣៩.៣៥៩	២.៥៣១.២១៥	៥.៩៤៤.៦៣៨	៦.៥៤៦.៧៣៤	៥៨៩.៣៣៧	១៦.៤៦០.៨៨៣	៤.១២០.៧៧១					
ដក: រំលស់បង្ក												
នាំច្រើន ១ ខែ មករា ឆ្នាំ ២០១៣	-	១.២៣៤.១៧៦	២.៦៧៩.៧៣៦	២.៧៨៤.៣៣១	-	៦.៧០២.២៤៣	១.៦៧៧.៦៥៧					
រំលស់ក្នុងការិយបរិច្ឆេទ	៤២.៤៣២	១៤៦.៧៩៤	៥៩៣.៥១៦	៨៤៧.១២៣	-	១.៦២៩.៨៦៩	៤០៧.៩៧៧					
ការផ្លាស់/ការចាត់ថ្នាក់ឡើងវិញ	-	(២.៣០០)	២.៣០០	-	-	-	-					
ការលក់ចេញ	-	-	-	(១៤.៥៤៨)	-	(១៤.៥៤៨)	(៣.៦៤១)					
នាំច្រើន ៣១ ខែ ធ្នូ ឆ្នាំ ២០១៣	៤២.៤៣២	១.៣៨៦.៦៧៤	៣.២៧៥.៥៤២	៣.៦៦៦.៩០៦	-	៨.៣១៧.៥៦៤	២.០៨១.៩៩៣					
តម្លៃបេតុង												
នាំច្រើន ៣១ ខែ ធ្នូ ឆ្នាំ ២០១៣	១.២៩៦.៩២៧	១.១៤៨.៥៤១	២.៦៦៩.០៨៦	២.៩២៩.៨២៨	៥៨៩.៣៣៧	៨.៦៤៣.៣១៩	២.០៣៨.៧៧៨					

១១. ទ្រព្យសកម្មអរូបី

	កុំព្យូទ័រស្នូល			
	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
តម្លៃដើម				
នាថ្ងៃទី១ ខែ មករា	៤.៧៤៣.៩១១	១.១៦៤.១៥០	៤.០៤០.៨៥៣	១.០១១.៤៧៨
ការទិញបន្ថែម	២៣៣.២៤៨	៥៧.២៣៩	៧០៣.០៥៨	១៧៥.៩៨៤
នាថ្ងៃទី ៣១ ខែ ធ្នូ	៤.៩៧៧.១៥៩	១.២២១.៣៨៩	៤.៧៤៣.៩១១	១.១៨៧.៤៦២
ដក: រំលស់បង្គរ				
នាថ្ងៃទី១ ខែ មករា	២.៦២៤.២៤៦	៦៤៣.៩៨៧	១.៨៨៦.៥៩៩	៤៧២.២៤០
រំលស់ក្នុងការិយបរិច្ឆេទ	៨៤៦.២៥៣	២០៧.៦៦៩	៧៣៧.៦៤៧	១៨៤.៦៤៣
នាថ្ងៃទី ៣១ ខែ ធ្នូ	៣.៤៧០.៤៩៩	៨៥១.៦៥៦	២.៦២៤.២៤៦	៦៥៦.៨៨៣
តម្លៃយោង				
នាថ្ងៃទី ៣១ ខែ ធ្នូ	១.៥០៦.៦៦០	៣៦៩.៧៣៣	២.១១៩.៦៦៥	៥៣០.៥៧៩

១២. ពន្ធលើប្រាក់ចំណេញ

(ក) ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល ត្រូវបានកាត់កងនៅពេលមានការអនុញ្ញាតដោយច្បាប់ និងស្ថិតក្រោមអាជ្ញាធរពន្ធតែមួយ។ ចំនួនដែលបានកាត់កងរួចហើយមានដូចខាងក្រោម៖

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ពន្ធពន្យារជាទ្រព្យសកម្ម	២.៤៨៩.៤៥២	៦១០.៩០៧	២.០៨២.៩០៨	៥២១.៣៧៨
ពន្ធពន្យារជាបំណុល	(៦៦៧.៦៥៦)	(១៦៣.៨៤០)	(៥៩០.៣២៦)	(១៤៧.៧៦៥)
	១.៨២១.៧៩៦	៤៤៧.០៦៧	១.៤៩២.៥៨២	៣៧៣.៦១៣

បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្មសុទ្ធនៅក្នុងឆ្នាំ មានដូចខាងក្រោម៖

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
សមតុល្យនាដើមការិយបរិច្ឆេទ	១.៤៩២.៥៨២	៣៦៦.២៧៨	៩៦៩.២៣២	២៤២.៦១១
បញ្ចូលក្នុងរបាយការណ៍លទ្ធផល	៣២៩.២១៤	៨០.៧៨៩	៥២៣.៣៥០	១៣១.០០២
សមតុល្យនាចុងការិយបរិច្ឆេទ	១.៨២១.៧៩៦	៤៤៧.០៦៧	១.៤៩២.៥៨២	៣៧៣.៦១៣
ពន្ធពន្យារជាទ្រព្យសកម្ម/(បំណុល) មានដូចខាងក្រោម៖				
សវិធានធនសម្រាប់មូលនិធិសោធននិវត្តន៍	១.០៣៧.២១៥	២៥៤.៥៣១	៩០៨.៩២០	២២៧.៥១៤
សវិធានធនទូទៅ	៧៧០.៧៩១	១៨៩.១៥១	៦២២.២៤៨	១៥៥.៧៩៧
ប្រាក់រង្វាន់សម្រាប់ចូលឆ្នាំខ្មែរ និងកុំប៊ុណ្ណ	៣៣៩.១១៥	៨៣.២១៨	២៧៥.៣៩២	៦៨.៩៣៤
ខាតពីលំអៀងអត្រាប្តូរប្រាក់ មិនទាន់កើតឡើង	៣៣២.៦៣៥	៨១.៦២៨	២២៨.៤០៨	៥៧.១៧៣
រង្វាន់លើកទឹកចិត្តសម្រាប់អ្នកគ្រប់គ្រង	៩.៦៩៦	២.៣៧៩	៤៧.៩៤០	១២.០០០
រំលស់	(៦៦៧.៦៥៦)	(១៦៣.៨៤០)	(៥៩០.៣២៦)	(១៤៧.៧៦៥)
	១.៨២១.៧៩៦	៤៤៧.០៦៧	១.៤៩២.៥៨២	៣៧៣.៦១៣

(ខ) សវិធានធនសម្រាប់ពន្ធលើប្រាក់ចំណេញ

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
នាថ្ងៃទី១ ខែ មករា	២.៦៧១.៨៧២	៦៥៥.៦៧៤	២.៣៨៦.២០៨	៥៩៧.២៩៩
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	៤.៥៧៩.៤៨១	១.១២៣.៧៩៩	៣.៥៧៩.៣៣១	៨៩៥.៩៥៣
ពន្ធដែលបានបង់	(៣.៨៧៤.១៣៣)	(៩៥០.៧០៧)	(៣.២៩៣.៦៦៧)	(៨២៤.៤៤៨)
នាថ្ងៃទី ៣១ ខែ ធ្នូ	៣.៣៧៧.២២០	៨៥៤.៧៦៦	២.៦៧១.៨៧២	៦៦៨.៨០៤

អនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ ដោយគណនាតាមអត្រា ២០% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមាដោយគណនាតាមអត្រា ១% នៃប្រាក់ចំណូលសរុបដោយកំណត់យកចំនួនពន្ធត្រូវបង់ណាដែលធំជាង។

(គ) ចំណាយពន្ធលើប្រាក់ចំណេញ

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	៤.៥៧៩.៤៨១	១.១២៣.៧៩៩	៣.៥៧៩.៣៣១	៨៩៥.៩៥៣
ពន្ធពន្យារ	(៣២៩.២១៤)	(៨០.៧៨៩)	(៥២៣.៣៥០)	(១៣១.០០២)
	៤.២៥០.២៦៧	១.០៤៣.០១០	៣.០៥៥.៩៨១	៧៦៤.៩៥១

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលគណនាតាមអត្រាពន្ធផ្លូវការ ២០% ធៀបទៅនឹងពន្ធលើប្រាក់ចំណេញដែលបង្ហាញក្នុងរបាយការណ៍លទ្ធផលមានដូចខាងក្រោម៖

	២០១៤			២០១៣		
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	%	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	%
ប្រាក់ចំណេញមុនពន្ធដារ	២០.៥៦៣.៨៥៩	៥.០៤៦.៣៤៥		១៦.២៧៥.៨៩៣	៤.០៧៤.០៦៦	
ពន្ធលើប្រាក់ចំណេញផ្អែកតាមអត្រាពន្ធដារ ២០%	៤.១១២.៧៧២	១.០០៩.២៦៩	២០,០០	៣.២៥៥.១៧៩	៨១៤.៨១៣	២០,០០
ចំណាយមិនអាចកាត់កងបាន	៥៩.៦០០	១៤.៦២៦	០,២៩	៦៣.០៦១	១៥.៧៨៤	០,៣៩
ផ្សេងៗ	-	-	-	(២៥៦.២២៥)	(៦៤.១៣៦)	(១,៥៧)
សវិធានធនលើសពីឆ្នាំមុន	៧៧.៨៩៥	១៩.១១៥	០,៣៨	(៦.០៣៤)	(១.៥១០)	(០,០៤)
ចំណាយពន្ធលើប្រាក់ចំណេញ	៤.២៥០.២៦៧	១.០៤៣.០១០	២០,៦៧	៣.០៥៥.៩៨១	៧៦៤.៩៥១	១៨,៧៨

ការគណនាប្រាក់ចំណូលដែលត្រូវជាប់ពន្ធ នឹងត្រូវមានការត្រួតពិនិត្យ និងអនុម័តដោយអាជ្ញាធរពន្ធដារ ។

១៣. ប្រាក់បញ្ញើរបស់អតិថិជន

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ប្រាក់បញ្ញើមានកាលកំណត់	៩៦.៧៣៣.៥៥៩	២៣.៧៣៨.២៩៧	៥៤.៥០២.៩០៨	១៣.៦៤២.៧៨០
ប្រាក់បញ្ញើសន្សំ	៦២.០៣២.៣៣៨	១៥.២២២.៦៦០	១៩.៩៨៨.៩៧២	៥.០០៣.៤៩៧
ប្រាក់បញ្ញើសន្សំចល័ត	១.៣៤២.៩៩៧	៣២៩.៥៦៩	២៦៤.០១៨	៦៦.០៨៨
	១៦០.១០៨.៨៩៤	៣៩.២៩០.៥២៦	៧៤.៧៥៥.៨៩៨	១៨.៧១២.៣៦៥

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគបន្ថែម ដូចខាងក្រោម៖

(ក) តាមកាលកំណត់:

តិចជាង ១ ខែ	៦៨.៤៩៦.៤៦៦	១៦.៨០៨.៩៤៩	២៦.៨០៤.៨៨៩	៦.៧០៩.៦០៩
ពី ១ ខែ ទៅ ៣ ខែ	១៧.៩៣៩.១៤៥	៤.៤០២.២៤៤	១៣.០៧៧.៨៩០	៣.២៧៣.៥៦៤
ពី ៣ ខែ ទៅ ១២ ខែ	៤១.៥៤៣.១៩៣	១០.១៩៤.៦៤៩	២១.៤៣៨.៨៤៥	៥.៣៦៦.៤១៩
លើសពី ១២ ខែ	៣២.១៣០.០៩០	៧.៨៨៤.៦៨៤	១៣.៤៣៤.២៧៤	៣.៣៦២.៧៧៣
	១៦០.១០៨.៨៩៤	៣៩.២៩០.៥២៦	៧៤.៧៥៥.៨៩៨	១៨.៧១២.៣៦៥

(ខ) តាមរូបិយប័ណ្ណ:

ប្រាក់ដុល្លារអាមេរិក	៥០.១៩៣.៨៦៨	១២.៣១៧.៥១៤	២៧.៦២៩.៧២១	៦.៩១៦.០៧៥
ប្រាក់រៀល	១០៧.៧៨៧.១៤៨	២៦.៤៥០.៨៣៤	៤៥.៥៥៨.៤៦៣	១១.៤០៣.៨៧១
ប្រាក់បាតថៃ	២.១២៧.៨៧៨	៥២២.១៧៨	១.៥៦៧.៧១៤	៣៩២.៤១៩
	១៦០.១០៨.៨៩៤	៣៩.២៩០.៥២៦	៧៤.៧៥៥.៨៩៨	១៨.៧១២.៣៦៥

(គ) ការវិភាគលើទំនាក់ទំនង

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់លេខ ២៩ (ក) ។

(ឃ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ):

	២០១៤	២០១៣
ប្រាក់បញ្ញើមានកាលកំណត់	៤,២៥% - ១២%	៤,២៥% - ១២%
ប្រាក់បញ្ញើសន្សំ	៣,០០% - ៥,៧៥%	៣,០០% - ៥,៧៥%
ប្រាក់បញ្ញើសន្សំចល័ត	៣,០០% - ៥,៥០%	៣,០០% - ៥,៥០%

១៤. បំណុលផ្សេងៗ

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ការប្រាក់បង្គរត្រូវទូទាត់	១១.២៥៨.១៧១	២.៧៦២.៧៤១	៧.៥២១.៥៧២	១.៨៨២.៧៤៦
ប្រាក់រង្វាន់បុគ្គលិកត្រូវទូទាត់	១.៦៩៥.៥៧៣	៤១៦.០៩២	១.៣៧៦.៦០៩	៣៤៤.៥៨៣
ការលើកទឹកចិត្តបុគ្គលិក	៩០៥.៤៧៥	២២២.២០២	៦៧៦.២៧៥	១៦៩.២៨០
ពន្ធត្រូវទូទាត់ផ្សេងៗ	៥០១.៥៦៨	១២៣.០៨៤	៥៤០.១០០	១៣៥.១៩៤
បំណុលភតិសន្យា (*)	៦៥០.៥៧៤	១៥៩.៦៥០	-	-
ប្រាក់ខាតបង្គរលើការប្តូររូបិយប័ណ្ណ Swap/Forward	-	-	១.១២៨.៥៧២	២៨២.៤៩៦
ការប្រាក់បង្គរ និងត្រូវទូទាត់ផ្សេងៗ	២.៩៧៧.៧១៣	៧៣០.៧២៩	១.២១០.២១៣	៣០២.៩៣២
	១៧.៩៨៩.០៧៤	៤.៤១៤.៤៩៨	១២.៤៥៣.៣៤១	៣.១១៧.២៣១

*: ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងភតិសន្យាម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ ជាមួយនឹង Novus Technologies (Cambodia) Company Limited សម្រាប់រយៈពេល ៣ ឆ្នាំ ចាប់ពីថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១៤ ហើយបំណុលភតិសន្យាហិរញ្ញប្បទាន ត្រូវបានធានាដោយសិទ្ធិទ្រព្យដែលបានជួល ត្រឡប់ទៅភតិសន្យាបតីនៅក្នុងករណីមានការយឺតយ៉ាវក្នុងការទូទាត់សង ។ ការទូទាត់ភតិសន្យាអប្បបរមាអនាគតមានដូចខាងក្រោម៖

	ការទូទាត់ភតិសន្យា អប្បបរមាអនាគត ពាន់រៀល	ការប្រាក់ ពាន់រៀល	តម្លៃបច្ចុប្បន្ននៃការទូទាត់ ភតិសន្យាអប្បបរមា ពាន់រៀល
តិចជាង ១ ឆ្នាំ	៣០៨.០១៨	៥៦.១៨៣	២៥១.៨៣៥
ចាប់ពី ២ ទៅ ៣ ឆ្នាំ	៤៣៥.៨៧៧	៣៧.១៣៨	៣៩៨.៧៣៩
	៧៤៣.៨៩៥	៩៣.៣២១	៦៥០.៥៧៤

១៥. ប្រាក់កម្ចី

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
មិនមែនសម្ព័ន្ធព្យាបាល៖				
Instituto de Credito Official of the Kingdom of Spain (“ICO”)	៧៦.៤៦៦.៤១៧	១៨.៧៦៤.៧៦៥	៧៤.៩៦៥.២៣៦	១៨.៧៦៤.៧៦៥
Oikocredit	២៤.៩២០.០០០	៦.១១៥.៣៣៧	២២.៨៨០.០០០	៥.៧២៧.១៥៩
Global Commercial Microfinance Consortium II B.V	១៦.៣០០.០០០	៤.០០០.០០០	១៥.៩៨០.០០០	៤.០០០.០០០
BlueOrchard	១៤.៩៩៨.៦០៣	៣.៦៨០.៦៣៩	១១.៩១៧.៣៥០	២.៩៨៣.០៦៦
ResponsAbility	១២.៤៤១.៥៧៧	៣.០៥៣.១៤៨	១៨.៨៩៩.៤២០	៤.៧៣០.៧៦៨
Hivos-Triodos Fonds	១២.០០០.០០០	២.៩៤៤.៧៨៥	១៨.០០០.០០០	៤.៥០៥.៦៣២
Grameen Credit Agricole Microfinance Foundation	៩.០០០.០០០	២.២០៨.៥៨៩	៣.០០០.០០០	៧៥០.៩៣៩
ASN Novib Mikro kredietfonds	៨.១៤៦.០០០	១.៩៩៩.០១៨	-	-
DWM Asset Management	៨.០៧៩.០០០	១.៩៨២.៥៧៧	៨.១២៨.០០០	២.០៣៤.៥៤៣
Oxfam Novib	៤.៤២៣.១៩៤	១.០៨៥.៤៤៦	៤.៤២៣.១៩៤	១.១០៧.១៨២
Microvest GMG Local Credit Master Fund. Ltd	៤.១៥០.០០០	១.០១៨.៤០៥	៦.១២៥.០០០	១.៥៣៣.១៦៦
VDK-Spaarbank n.v	៤.០៧៥.០០០	១.០០០.០០០	៣.៩៩៥.០០០	១.០០០.០០០
Rural Impulse Fund	២.១១៦.៥០០	៥១៩.៣៨៧	៣.៩៩០.៣៧៦	៩៩៨.៨៤៤
Symbiotics SA Information	២.០៣៧.៥០០	៥០០.០០០	១.៩៩៧.៥០០	៥០០.០០០
ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា	-	-	៣០.០៥០.០០០	៧.៥២១.៩០២
MARUHAN Japan Bank Plc	-	-	២.៣៩៧.០០០	៦០០.០០០
Micro Credit Enterprise	-	-	១.៩៩៧.៥០០	៥០០.០០០
	១៩៩.១៥៣.៧៩១	៤៨.៨៧២.០៩៦	២២៨.៧៤៥.៥៧៦	៥៧.២៥៧.៩៦៦

ប្រាក់កម្ចី ត្រូវបានវិភាគបន្ថែមដូចខាងក្រោម៖

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
(ក) តាមរូបិយប័ណ្ណ៖				
ប្រាក់ដុល្លារអាមេរិក	១០២.៩៥៣.៩១៧	២៥.២៦៤.៧៦៥	១០៩.៣២២.២៣៦	២៧.៣៦៤.៧៦៥
ប្រាក់រៀល	៧៩.៩៧១.៤៤៤	១៩.៦២៤.៨៩៤	១០២.៤៦១.១៩៤	២៥.៦៤៧.៣៥៨
ប្រាក់បាតថៃ	១៦.២២៨.៤៣០	៣.៩៨២.៤៣៧	១៦.៩៦២.១៤៦	៤.២៤៥.៨៤៣
	១៩៩.១៥៣.៧៩១	៤៨.៨៧២.០៩៦	២២៨.៧៤៥.៥៧៦	៥៧.២៥៧.៩៦៦
(ខ) តាមកាលកំណត់៖				
តិចជាង ១ ខែ	៦.៤០០.០០២	១.៥៧០.៥៥៣	២.៧១៩.៧៥០	៦៨០.៧៨៨
ពី ១ ខែ ទៅ ៣ ខែ	៨.៩០០.៣៣៤	២.១៨៤.១៣១	១៩.៥៨៦.៧៥០	៤.៩០២.៨១៦
ពី ៣ ខែ ទៅ ១២ ខែ	៤១.៥៣៣.២៩៧	១០.១៩២.២២០	៦៦.២២៣.៦៣០	១៦.៥៧៦.៦២៨
ពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ	៨៥.៨៣០.៦១២	២១.០៦២.៧២៧	៧៦.៨៤៤.៨៩៦	១៩.២៣៥.២៦៨
លើសពី ៥ ឆ្នាំ	៥៦.៤៨៩.៥៥៦	១៣.៨៦២.៤៦៥	៦៣.៣៧០.៥៥០	១៥.៨៦២.៤៦៦
	១៩៩.១៥៣.៧៩១	៤៨.៨៧២.០៩៦	២២៨.៧៤៥.៥៧៦	៥៧.២៥៧.៩៦៦

(គ) តាមអត្រាការប្រាក់ប្រចាំឆ្នាំ (រួមបញ្ចូលទាំងពន្ធកាត់ទុក):

	២០១៤	២០១៣
ប្រាក់រៀល	១០,០០% - ១៤,៥៣%	១០,០០% - ១៤,៥៣%
ប្រាក់ដុល្លារអាមេរិក	៦,៤០% - ៨,៧២%	៦,៤០% - ៨,៧២%
ប្រាក់បាត់ថៃ	១១,០៥% - ១១,៤៥%	១១,០៥% - ១១,៤០%

១៦. សំវិធានធនលើមូលនិធិសោធននិវត្តន៍

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
នាថ្ងៃទី ១ ខែ មករា	៥.៧០២.៩១៨	១.៣៩៩.៤៨៩	៤.១៤៣.៣៧២	១.០៣៧.១៤០
ការបន្ថែមក្នុងការិយបរិច្ឆេទ:				
ការរួមចំណែករបស់និយោជក ៦%	១.៣៩៩.៨៩៩	៣៤៣.៥៣៣	១.១៧០.២១៥	២៩២.៩២០
ការរួមចំណែករបស់និយោជិត ៣%	៦៩៩.៩៥០	១៧១.៧៦៧	៥៨៥.១០៨	១៤៦.៤៦០
ការប្រាក់	១៦១.១០៣	៣៩.៥៣៤	២៩២.៩៣៣	៧៣.៣២៥
ការទូទាត់ក្នុងការិយបរិច្ឆេទ	(៦៩៨.៨៥០)	(១៧១.៤៩៦)	(៤២៨.៦១២)	(១០៧.២៨៧)
ការដកចេញ	(៨២.៧០៨)	(២០.២៩៦)	(៥៦.៨៦១)	(១៤.២៣៣)
លំអៀងពីការប្តូររូបិយប័ណ្ណ	១១៤.២០២	២៨.០២៥	(៣.២៣៧)	(៨១១)
នាថ្ងៃទី ៣១ ខែ ធ្នូ	៧.២៩៦.៥១៤	១.៧៩០.៥៥៦	៥.៧០២.៩១៨	១.៤២៧.៥១៤

១៧. ដើមទុន និងដើមទុនបង់ប្រាក់

ដើមទុនចុះបញ្ជី និងបានបង់របស់ក្រុមហ៊ុនមានចំនួន ១.៤០៥.០៩២ ហ៊ុន (២០១៣: ១.៣៩៥.២៥៣ ហ៊ុន) ដោយមានតម្លៃ ១ ហ៊ុនស្មើនឹង ២៥.០០០ រៀល ។ ព័ត៌មានលម្អិតអំពីការកាន់កាប់ភាគហ៊ុនមានដូចខាងក្រោម៖

	២០១៤			២០១៣		
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	%	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	%
Agora Microfinance N.V	១៧.៨១៩.៤៥០	៤.៣៧២.៨៧១	៥០,៧៣	៦.៨៨១.២៥០	១.៧២២.៤៦៦	១៩,៧៣
Rural Impulse Fund II	៨.៦៤៤.៨០០	២.១២១.៤២៣	២៤,៦១	៨.៦៤៤.៨០០	២.១៦៣.៩០៥	២៤,៧៨
PROPARCO	៥.២៥០.០០០	១.២៨៨.៣៤៤	១៤,៩៥	-	-	-
CLDF	២.៣៥៥.០០០	៥៧៧.៩១៤	៦,៧០	-	-	-
AMK - SA	១.០៥៨.០៥០	២៥៩.៦៤៤	៣,០១	៨១២.០៧៥	២០៣.២៧៣	២,៣៣
Concern Worldwide (Dublin)	-	-	-	១៨.៥៤០.៧០០	៤.៦៤០.៩៧៦	៥៣,១៥
Concern Worldwide (UK)	-	-	-	២.៥០០	៦២៥	០,០១
	៣៥.១២៧.៣០០	៨.៦២០.១៩៦	១០០	៣៤.៨៨១.៣២៥	៨.៧៣១.២៤៥	១០០

នៅថ្ងៃទី២០ខែតុលាឆ្នាំ២០១៣ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន បានអនុម័តបន្ថែមដើមទុនចំនួន ៩.៨៣៩ ហ៊ុនឱ្យ AMK-SA គឺជា ទឹកប្រាក់ចំនួន២៤៥.៩៧៦ពាន់រៀល (៦១.៥៧០ដុល្លារអាមេរិក) ដោយ មានបុព្វលោកចំនួន ២២.៥២០ ពាន់រៀល (៥.៦៣៨ ដុល្លារអាមេរិក) ។

ការបង្កើនដើមទុននេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅ ថ្ងៃទី៧ខែមីនាឆ្នាំ២០១៤និងក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ ២០១៤ ។

នៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៤ Concern Worldwide (Dublin) និង Concern Worldwide (UK) បានចុះកិច្ចព្រមព្រៀង ទិញលក់ជាមួយ PROPARCO និង CLDF និង Agora Microfinance N.V ដើម្បីលក់ហ៊ុនទាំងអស់របស់ខ្លួនដែលមាន ។ ការលក់នេះអាចធ្វើបានលុះត្រាមានការអនុម័តពីធនាគារជាតិនៃកម្ពុជា។ យោងតាមកិច្ចព្រមព្រៀងទិញលក់ Concern Worldwide (Dublin) យល់ព្រមលក់ ២១០.០០០ ហ៊ុនឱ្យ PROPARCO ៩៤.២០០ ហ៊ុនឱ្យ CLDF និង ៤៣៧.៤២៨ ហ៊ុនឱ្យ Agora Microfinance N.V ហើយ Concern Worldwide (UK) យល់ព្រមលក់ ១០០ ហ៊ុនឱ្យ Agora Microfinance N.V ។ ការបង្កើនដើមទុននេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០១៤

និង ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ។ យោងតាមកិច្ចព្រមព្រៀងរបស់ក្រុមប្រឹក្សាភិបាលនៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៥ ក្រុមប្រឹក្សាភិបាលបានអនុម័តបែងចែកភាគលាភទៅឱ្យភាគទុនិកចំនួន ១.៦៣១.៣១២ លានរៀល (៤០៣.៩៩០ ដុល្លារអាមេរិក) ។

១៨. ទុនបម្រុង

ក្រោមកិច្ចព្រមព្រៀងឥណទានពី ICO ក្រុមហ៊ុនតម្រូវឱ្យផ្ទេរទុនបម្រុងចំនួន ៣,៥% នៃប្រាក់កម្ចីពី ICO រៀងរាល់ឆ្នាំពីប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ ។ICO មិនមានសិទ្ធិក្នុងការទទួលបានផលពីទុនបម្រុងនេះទេ ។

១៩. ចំណូលពីការប្រាក់

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ឥណទានផ្តល់ដល់អតិថិជន	១១៨.៣១៥.២៦៦	២៩.០៣៤.៤២១	៩៦.០១៧.៣៤៤	២៤.០៣៤.៣៧៩
ប្រាក់បញ្ញើនៅធនាគារនានា	៩៣២.០៨៦	២២៨.៧៣៣	១.៧៦០.១១៦	៤៤០.៥៨០
	១១៩.២៤៧.៣៥២	២៩.២៦៣.១៥៤	៩៧.៧៧៧.៤៦០	២៤.៤៧៤.៩៥៩

២០. ចំណាយការប្រាក់

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ប្រាក់កម្ចី	២០.៩០៥.៥៩១	៥.១៣០.២០៦	២១.៥១៦.៧២៧	៥.៣៨៥.៩១៤
ប្រាក់បញ្ញើរបស់អតិថិជន	៩.២២៨.០៦៤	២.២៦៤.៥៥៦	៤.៤៦៣.៨១៧	១.១១៧.៣៥១
	៣០.១៣៣.៦៥៥	៧.៣៩៤.៧៦២	២៥.៩៨០.៥៤៤	៦.៥០៣.២៦៥

២១. កម្រៃសេវាកម្ម និងកម្រៃលើស

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
កម្រៃលើប្រាក់កម្ចី និង SWAP	៤.០៧០.២១៦	៩៩៨.៨២៦	៣.៣៣៩.៣៨០	៨៣៥.៨៩០
ប្រាក់លើកទឹកចិត្តប្រធានធនាគារភូមិ និងភ្នាក់ងារធនាគារចល័ត	៤.៩៦២.៣៩៨	១.២១៧.៧៦៦	៣.៧៧១.៤៤៨	៩៤៤.០៤២
	៩.០៣២.៦១៤	២.២១៦.៥៩២	៧.១១០.៨២៨	១.៧៧៩.៩៣២

២២. ចំណូលផ្សេងៗ

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
កម្រៃឥណទាន	២.៦១៩.៣២១	៦៤២.៧៧៨	២.០៧២.៤៦១	៥១៨.៧៦៤
កម្រៃផ្ទេរប្រាក់	១.៣៩៩.៨១៩	៣៤៣.៥១៤	៨០៤.៩១៦	២០១.៤៨១
ឥណទានអាក្រក់ប្រមូលបានវិញ (ខាត)/ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	៥៥.៤៤២	១៣.៦០៥	៦២.៣៧៧	១៥.៦១៤
កម្រៃបើកប្រើវត្សរ៍ និងទូទាត់	៤៣.៣១០	១០.៦២៨	(១៨០)	(៤៤)
កម្រៃជើងសារមីក្រូធានារ៉ាប់រង	៣៥.១៣២	៨.៦២១	៥.១៩៥	១.៣០០
កម្រៃជើងសារមីក្រូធានារ៉ាប់រង	២៨.៤៧៥	៦.៩៨៨	-	-
ចំណូលផ្សេងៗ	១១៨.០៨៨	២៨.៩៧៩	១៤២.៩៧៩	៣៥.៧៨៨
	៤.២៩៩.៥៨៧	១.០៥៥.១១៣	៣.០៨២.៥៥៣	៧៧១.៦០៣

២៣. ចំណាយប្រតិបត្តិការផ្សេងៗ

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ចំណាយលើបុគ្គលិក	៣៦.៣៣៦.៨៨៧	៨.៩១៧.០២៧	២៩.៧៣៦.១៤៦	៧.៤៤៣.៣៤១
ចំណាយលើការធ្វើដំណើរ	៤.៣១២.៩៣២	១.០៥៨.៣៨៨	៣.៣០២.៩៣៤	៨២៦.៧៦៧
សម្ភារ និងបរិក្ខារការិយាល័យ	៤.០០២.៣១៧	៩៨២.១៦៤	៣.៣៦៥.២៨០	៨៤២.៣៧៣
រំលស់	៣.៥២២.៥៥០	៨៦៤.៤២៩	២.៣៦៧.៥១៦	៥៩២.៦២០
ចំណាយជួលការិយាល័យ	៣.៧៣១.៤៥១	៩១៥.៦៩៣	២.៦៣៣.៨៤០	៦៥៩.២៨៤
ចំណាយផ្នែកវិជ្ជាជីវៈ	៤.៧៧៣.២៨៨	១.១៧១.៣៥៩	៣.៥១២.០៨០	៨៧៩.១១៩
ចំណាយផ្នែកទំនាក់ទំនង	៩៥៥.១៥៣	២៣៤.៣៩៣	៧៧៥.៤៣៧	១៩៤.១០២
ចំណាយទឹក ភ្លើង	១.០១៨.៦៣៦	២៤៩.៩៧២	៨៦៣.៨៨០	២១៦.២៤០
ចំណាយផ្សេងៗ	៣.២២០.០៧៦	៧៩០.២០៥	២.០៨០.៦៦៤	៥២០.៨១៧
	៦១.៨៧៣.២៩០	១៥.១៨៣.៦៣០	៤៨.៦៣៧.៧៧៧	១២.១៧៤.៦៦៣
ខាតពីការប្តូររូបិយប័ណ្ណ- សុទ្ធ (*)	៤១០.៧៦៥	១០០.៨០១	៨៥៣.៥៥២	២១៣.៦៥៥
	៦២.២៨៤.០៥៥	១៥.២៨៤.៤៣១	៤៩.៤៩១.៣២៩	១២.៣៨៨.៣១៨

* ចំណាយនេះរួមមានការខាតលើអត្រាប្តូរចំនួន ១.៣៩៨ លានរៀល (២០១៣: ៨៨៧ លានរៀល) កើតឡើងពីការទទួលស្គាល់នូវកិច្ចសន្យាប្តូរប្រាក់អនាគត ស្របតាមសារព័ត៌មានរំលែករបស់ធនាគារជាតិនៃកម្ពុជា លេខ ០៧-០១២-០០១ ចុះថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១២ ស្តីពី “គណនេយ្យសម្រាប់ការប្តូររូបិយប័ណ្ណ និងកិច្ចសន្យាប្តូរប្រាក់អនាគត” ។

២៤. ប្រាក់ជំនួយ

ចំណូលជាជំនួយ គឺជាមូលនិធិទទួលបានពី Agence Française De Development (“AFD”) សម្រាប់ការផ្គត់ផ្គង់ការងារជំនួយផ្នែកបច្ចេកទេសក្នុងផ្នែកមួយចំនួនរបស់ក្រុមហ៊ុនដូចខាងក្រោម:

i. ធនធានមនុស្ស និង ទំនួលខុសត្រូវចំពោះបុគ្គលិក;

- ii. ការគ្រប់គ្រងហានិភ័យ និង សវនករផ្ទៃក្នុង និង
- iii. ការអភិវឌ្ឍន៍ផលិតផល និង ការពង្រីកការផ្សព្វផ្សាយនៅជនបទ ដូចដែលបានកំណត់នៅក្នុងតារាងអនុស្សរណៈជំនួយបច្ចេកទេស ។

២៥. លំហូរទឹកប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ចំណេញមុនដកពន្ធលើប្រាក់ចំណេញ	២០.៥៦៣.៨៥៩	៥.០៤៦.៣៤៥	១៦.២៧៥.៨៩៣	៤.០៧៤.០៦៦
និយ័តភាពលើ៖				
រំលស់	៣.៥២២.៥៥០	៨៦៤.៤២៩	២.៣៦៧.៥១៦	៥៩២.៦២០
ចំណេញលើការលក់ទ្រព្យ និងបរិក្ខារ	(៤៣.៣១០)	(១០.៦២៨)	១៨០	៤៤
សំវិធានធនសម្រាប់ឥណទាន អាក្រក់ និងជាប់សង្ស័យ	២.១៩០.៣៥៧	៥៣៧.៥១១	២.០០១.៤១៩	៥០០.៩៨១
ចំណេញពីការប្តូររូបិយប័ណ្ណ មិនទាន់កើតឡើង	២.៤៦៦.១១៥	៦០៥.១៨២	(៧៥៥.៦៦២)	(១៨៩.១៥១)
	២៨.៦៩៩.៥៧១	៧.០៤២.៨៧៩	១៩.៨៨៩.៣៤៦	៤.៩៧៨.៥៦០
ការប្រែប្រួលនូវ៖				
ប្រាក់តម្កល់តាមច្បាប់	(៦.១៥៨.៧១៧)	(១.៥១១.៣៤២)	(២.៩២៩.៧១៣)	(៧៣៣.៣៤៥)
ប្រាក់បញ្ញើ និងប្រាក់តម្កល់ នៅធនាគារនានា	២៧.៦២៧.០៦០	៦.៧៧៩.៦៤៧	១០.២២៧.២០០	២.៥៦០.០០០
ឥណទានផ្តល់ដល់អតិថិជន	(៧៧.១១៩.៩៧១)	(១៨.៩២៥.១៤៦)	(៦៩.១១៥.៥៥៩)	(១៧.៣០០.៥១៥)
ទ្រព្យសកម្មផ្សេងៗ	(១.៩១៣.២១៣)	(៤៦៩.៥០០)	(១.០៣៧.២០០)	(២៥៩.៦២៥)
ប្រាក់បញ្ញើរបស់អតិថិជន	៨៥.៣៥២.៩៩៦	២០.៩៤៥.៥២០	៤០.៣៣៩.៣៦៤	១០.០៩៧.៤៦៣
បំណុលផ្សេងៗ	៥.៥៣៥.៧៣៣	១.៣៥៨.៤៦២	១.៧៤៦.១៩៦	៤៣៧.០៩៤
សំវិធានធនលើមូលនិធិសោធននិវត្តន៍	១.៥៩៣.៥៩៦	៣៩១.០៦៧	១.៥៥៩.៥៤៦	៣៩០.៣៧៤
សាច់ប្រាក់ទទួលបានពីសកម្មភាពប្រតិបត្តិការ	៦៣.៦១៧.០៥៥	១៥.៦១១.៥៤៧	៦៧៩.១៨០	១៧០.០០៦
ពន្ធលើប្រាក់ចំណេញដែលបានបង់	(៣.៨៧៤.១៣៣)	(៩៥០.៧០៧)	(៣.២៩៣.៦៦៧)	(៨២៤.៤៤៨)
សាច់ប្រាក់សុទ្ធទទួលបានពី/ (ប្រើក្នុង) សកម្មភាពប្រតិបត្តិការ	៥៩.៧៤២.៩២២	១៤.៦៦០.៨៤០	(២.៦១៤.៤៨៧)	(៦៥៤.៤៤២)

២៦. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
សាច់ប្រាក់ក្នុងដៃ	២៥.៦០៣.២៨៨	៦.២៨៣.០១៥	១៣.០៥១.៣២៣	៣.២៦៦.៩១៤
ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា	១០.០១២.៨០៦	២.៤៥៧.១៣០	៥.៦២០.៤៣២	១.៤០៦.៨៦៦
ប្រាក់បញ្ញើ និងប្រាក់តម្កល់ នៅធនាគារនានា	២០.៨៩៦.៩៣៨	៥.១២៨.០៨៣	១៦.០៦៧.៧៤៩	៤.០២១.៩៦៥
	៥៦.៥១៣.០៣២	១៣.៨៦៨.២២៨	៣៤.៧៣៩.៥០៤	៨.៦៩៥.៧៤៥

២៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលការណ៍ណែនាំ និងគោលនយោបាយដែលបានអនុម័តដោយក្រុមហ៊ុន ដើម្បីចាត់ចែងនូវហានិភ័យ ដែលកើតឡើងក្នុងសកម្មភាពអាជីវកម្មមានដូចខាងក្រោម៖

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ប្រាក់ចំណូលយ៉ាងច្រើន និងការខាតបង់លើប្រាក់ ដើមក្នុងទម្រង់នៃសិទ្ធិធានធានាជាក់លាក់ដែលជាលទ្ធផលនៃការមិនទូទាត់សងបំណុលរបស់អ្នកខ្ចី ឬដៃគូពាណិជ្ជកម្មតាមរយៈការផ្តល់ឥណទាន និងសកម្មភាពវិនិយោគ ។

កត្តាចម្បង ដែលនាំឲ្យមានហានិភ័យឥណទានកើតចេញតាមរយៈការផ្តល់ឥណទានដល់អតិថិជន ។ ចំនួនហានិភ័យឥណទាននេះត្រូវបានបង្ហាញជាតម្លៃយោងនៃទ្រព្យសកម្មនៅក្នុងតារាងតុល្យការ ។ សកម្មភាពឥណទានត្រូវបានណែនាំដោយគោលនយោបាយឥណទាន ដើម្បីធានាថាគោលបំណង ទូទៅក្នុងការឲ្យខ្ចីបានសម្រេចជោគជ័យ ។ ឧទាហរណ៍ ឥណទានមានគុណភាពល្អ ហើយហានិភ័យឥណទានត្រូវបានបែងចែកយ៉ាងល្អ។ គោលនយោបាយផ្តល់ឥណទានបានបញ្ចូលនូវគោលនយោបាយផ្តល់កម្ចី គោលនយោបាយទ្រព្យបញ្ចាំ និងដំណើរការអនុម័តឥណទាន ដែលត្រូវអនុវត្ត ដើម្បីធានាថាបានអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

ក្រុមហ៊ុនបានរក្សាទ្រព្យបញ្ចាំ សម្រាប់ធានាដល់ឥណទានផ្តល់ឲ្យអតិថិជន តាមទម្រង់ជាសិទ្ធិលើទ្រព្យបញ្ចាំ និងអ្នកធានា។ ការប៉ាន់តម្លៃសមស្របគឺផ្អែកលើតម្លៃទ្រព្យបញ្ចាំ ដែលបានវាយតម្លៃនៅពេលឲ្យខ្ចី ហើយជាទូទៅមិនមានការកែប្រែឡើយ លើកលែងតែនៅពេលឥណទាននោះត្រូវបាន វាយតម្លៃថាជាឥណទានជាប់សង្ស័យ ។

(i) ការវាស់វែងហានិភ័យឥណទាន

ក្រុមហ៊ុន ប៉ាន់ប្រមាណនូវកម្រិតប្រហែលនៃការខកខានមិន

ទូទាត់សងបំណុលរបស់អ្នកខ្ចីម្នាក់ៗ ដោយផ្ដោតលើការព្យាករណ៍ប្រាក់ចំណេញ និងលំហូរទឹកប្រាក់របស់អ្នកខ្ចី ។ គណៈកម្មការឥណទានទទួលខុសត្រូវក្នុងការអនុម័តដើម្បីផ្តល់ឥណទានជូនអតិថិជន ។

(ii) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បញ្ចៀសហានិភ័យ

ក្រុមហ៊ុនគ្រប់គ្រងកម្រិត និងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាននៅពេលដែលវាត្រូវបានរកឃើញ ។ ក្រុមហ៊ុនប្រើប្រាស់គោលនយោបាយ និងការអនុវត្តជាច្រើនដើម្បីបន្ថយហានិភ័យឥណទាន ។ គោលនយោបាយប្រើប្រាស់បំផុតក្នុងចំណោមគោលនយោបាយទាំងនេះ គឺការធានាដោយយកវត្ថុបញ្ចាំពីអតិថិជន ដែលជាការអនុវត្តទូទៅមួយ ។ ក្រុមហ៊ុនក៏ទទួលបានផងដែរនូវការធានាជាឯកត្តបុគ្គល សម្រាប់ឥណទានជាក្រុម ។ ក្រុមហ៊ុនអនុវត្តតាមគោលការណ៍ណែនាំស្តីពីការទទួលយកបាននូវប្រភេទវត្ថុបញ្ចាំឬការបញ្ចៀសហានិភ័យឥណទាន ។ ប្រភេទវត្ថុបញ្ចាំសំខាន់ៗ ដែលបានធានាលើឥណទានផ្តល់ ដល់អតិថិជនមានដូចជា៖

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិទាក់ទិននឹងលំនៅដ្ឋាន (មានដីអគារ និងទ្រព្យផ្សេងៗ) និង
- ការដាក់បញ្ចាំនូវទ្រព្យសកម្មអាជីវកម្មផ្សេងៗ ដូចជាដី និងអគារជាដើម ។

(iii) គោលនយោបាយក្នុងការកំណត់ឱនភាពនៃតម្លៃ និងការធ្វើសិទ្ធិធានា

ក្រុមហ៊ុន តម្រូវឲ្យអនុវត្តតាមការធ្វើចំណាត់ថ្នាក់ឥណទាន និងសិទ្ធិធានា ដែលស្របតាមប្រកាសលេខ ធ៧-០២-១៨៦ ប្រ.ក. ចុះថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០០២ ស្តីពីការធ្វើចំណាត់ថ្នាក់ឥណទាន និង សិទ្ធិធានា ។ សូមមើលកំណត់សម្គាល់លេខ ៣ (ច) សម្រាប់ព័ត៌មានលម្អិត ។

(iv) ការប្រឈមនឹងហានិភ័យឥណទាន

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ឥណទានផ្តល់ដល់អតិថិជន មិនហួសកាលកំណត់ និងមិនខាតបង់	៣៩១.៧៧១.៦៣៦	៩៦.១៤០.២៧៩	៣១៦.២១៩.២៧៣	៧៩.១៥៣.៧៦០
ហួសកាលកំណត់ និងមិនទាន់ខាតបង់	១៦៥.០៣៨	៤០.៥០០	១២២.១០៧	៣០.៥៦៥
ខាតបង់	៦២២.៧៥៦	១៥៦.៨២៤	៤៣៨.៣១២	១១០.៧១៥
	៣៩៧.៤៥៩.៤៣០	៩៦.៣៣៧.៦០៣	៣១៦.៧៧៩.៦៩២	៧៩.៥៣៥.០៨៥

ឥណទាន និងបុរេប្រទានខាតបង់

ឥណទានខាតបង់ គឺជាឥណទានផ្តល់ដល់អតិថិជន ដែលក្រុមហ៊ុនបានកំណត់ថាមានភស្តុតាងអំពីឱនភាព ហើយក្រុមហ៊ុនមិនសង្ឃឹមថានឹងអាចប្រមូលមកវិញបាននូវប្រាក់ដើម និងការប្រាក់ត្រូវទទួលទៅតាមកិច្ចសន្យាខ្ចីប្រាក់របស់អតិថិជននោះទេ ។

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា សិវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើងសម្រាប់ឥណទានហួសកាលកំណត់លើសពី ៣០ ថ្ងៃ ។ សិវិធានធនអប្បបរមា ត្រូវបានធ្វើឡើង ទៅតាមការចំណាត់ថ្នាក់របស់ឥណទាននីមួយៗ លើកលែងតែមានព័ត៌មានផ្សេងទៀតអាចបញ្ជាក់ពីលទ្ធភាព នៃការទូទាត់សងរបស់អ្នកខ្ចី ។ គោលនយោបាយគណនេយ្យ ត្រូវបានបង្ហាញនៅកំណត់សម្គាល់ ៣ (ច) ។

ឥណទាន និងបុរេប្រទានហួសកាលកំណត់ និងមិនទាន់ខាតបង់

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់ គឺជាឥណទានដែលការទូទាត់សងការប្រាក់ និងប្រាក់ដើមមានការយឺតយ៉ាវតិចជាង ៣០ ថ្ងៃ លុះត្រាតែមានផ្សេងទៀតមានលក្ខណៈគ្រប់គ្រាន់ដើម្បីបង្ហាញពីការប្រែប្រួល ។

(iv) ការប្រឈមនឹងហានិភ័យឥណទាន

ឥណទាន និងបុរេប្រទានមិនទាន់ហួសកាលកំណត់ និងមិនទាន់ខាតបង់

ឥណទានមិនទាន់ហួសកាលកំណត់ និងមិនទាន់ធ្វើខាតបង់ គឺជាឥណទានមានគុណភាពល្អ ដែលមិនមានបទពិសោធន៍នៃការខាតបង់ ។ ឥណទានទាំងនេះត្រូវបានធានា ដោយទ្រព្យបញ្ចាំ និងការគ្រប់គ្រងផ្សេងៗ ដែលចំនួននៃការខាតបង់មានកម្រិតទាប ។

(ខ) ហានិភ័យប្រតិបត្តិការ

ការខាតបង់ពីហានិភ័យប្រតិបត្តិការ ដែលអាចកើតមានឡើងដោយសារតែកង្វះខាត ឬបរាជ័យនៃដំណើរការផ្ទៃក្នុងធនធានមនុស្ស និងប្រព័ន្ធ ឬបណ្តាលមកពីកត្តាខាងក្រៅ ត្រូវបានគ្រប់គ្រងតាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការដែលបានបង្កើតរួចហើយ ការត្រួតពិនិត្យ និងការវាយការណ៍ឲ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម

ធ្វើឡើងដោយផ្នែកត្រួតពិនិត្យ និងគាំទ្រដែលឯករាជ្យពីផ្នែកអាជីវកម្ម និង ការត្រួតពិនិត្យដែលផ្តល់ដោយអ្នកគ្រប់គ្រង ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការ តម្រូវឲ្យបង្កើតនូវវិធានសម្ព័ន្ធ តួនាទី និងគោលនយោបាយ ត្រួតពិនិត្យច្បាស់លាស់មួយ ។ គោលនយោបាយ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងនីមួយៗ ត្រូវបានអនុវត្ត ។ វិធានទាំងនេះ រួមមានការបង្កើតនូវសិទ្ធិអំណាចក្នុងការចុះហត្ថលេខា ការកំណត់ប្រព័ន្ធត្រួតពិនិត្យ ការរៀបចំនូវនីតិវិធី និងឯកសារសំអាង ។ ទាំងនេះត្រូវត្រួតពិនិត្យឡើងវិញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការអាជីវកម្មមីក្រូហិរញ្ញវត្ថុ ។

(គ) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការខាតបង់កើតពីការប្រែប្រួលមិនអំណោយផលនៅក្នុងកម្រិតតម្លៃ ឬអត្រាទីផ្សារដែលមាន សមាសធាតុសំខាន់ៗគឺ ហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់ ។

ហានិភ័យទីផ្សារកើតចេញពីសកម្មភាពជួញដូរ ត្រូវបានគ្រប់គ្រងដោយការកំណត់នូវទីផ្សារសម្រាប់ស្ថានភាព ជួញដូរ ធៀបនឹងកម្រិតហានិភ័យទីផ្សារដែលបានកំណត់ទុកជាមុន ។

(i) ហានិភ័យរូបិយប័ណ្ណបរទេស

ក្រុមហ៊ុនមានហានិភ័យអត្រាប្តូរប្រាក់បរទេសមួយចំនួនជាពិសេសប្រាក់ដុល្លារអាមេរិក និងបាតថៃ ។ ហានិភ័យរូបិយប័ណ្ណបរទេសកើតឡើងពីប្រតិបត្តិការជួញដូរក្នុងពេលអនាគត និងទ្រព្យសកម្ម និងបំណុល ដែលបានកត់ត្រារួចហើយ ។

ក្រុមហ៊ុនបានរក្សានូវអនុបាតហានិភ័យរូបិយប័ណ្ណបរទេសជាអប្បបរមា ដោយអនុលោមទៅតាមគោលការណ៍ ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

ការផ្តោតលើហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុសរុបតាមរូបិយប័ណ្ណមានដូចខាងក្រោម៖

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤	សមមូលជាពាន់រៀល			សរុប
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាតថៃ	ពាន់ប្រាក់រៀល
ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុក្នុងតារាងតុល្យការ				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	១៣.៤៣២.៤៦៦	១១.១៨៥.៩៨១	៩៨៤.៨៤១	២៥.៦០៣.២៨៨
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	២៥.១១៦.៩០៩	២២២.២៤៧	-	២៥.៣៣៩.១៥៦
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា	១៤.០៥៨.១៨០	៦.៣០២.១១៣	១.៤៣៣.៨៨៥	២១.៧៩៤.១៧៨
ឥណទានផ្តល់ដល់អតិថិជន	៣០៣.១៧៧.១៧០	៦១.០៧៣.១០៤	២៤.០៧៣.២៩៦	៣៨៨.៣២៣.៥៧០
ទ្រព្យសកម្មផ្សេងៗ	៥.២២៩.៤៤៦	១.៥៦៦.១៩១	៣៦០.៩៣២	៧.១៥៦.៥៦៩
	៣៦១.០១៤.១៧១	៨០.៣៤៩.៦៣៦	២៦.៨៤២.៩៥៤	៤៦៨.២១៦.៧៦១
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	១០៧.៧៨៧.១៤៨	៥០.១៩៣.៨៦៨	២.១២៧.៨៧៨	១៦០.១០៨.៨៩៤
បំណុលផ្សេងៗ	១០.៩៦៩.២៣៣	៦.៦៩៦.៨៣៣	៣២៣.០០៨	១៧.៩៨៩.០៧៤
ប្រាក់កម្ចី	៧៩.៩៧១.៤៤៤	១០២.៩៥៣.៩១៧	១៦.២២៨.៤៣០	១៩៩.១៥៣.៧៩១
សរុបបំណុលហិរញ្ញវត្ថុ	១៩៨.៧២៧.៨២៥	១៥៩.៨៤៤.៦១៨	១៨.៦៧៩.៣១៦	៣៧៧.២៥១.៧៥៩
ស្ថានភាពទ្រព្យសកម្ម/(បំណុល) ហិរញ្ញវត្ថុសុទ្ធ	១៦២.២៨៦.៣៤៦	(៧៩.៤៩៤.៩៨២)	៨.១៦៣.៦៣៨	៩០.៩៦៥.០០២
ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុក្រៅតារាងតុល្យការ				
ការប្តូររូបិយប័ណ្ណ swap	(៥១.៨០០.៨៩១)	៥៥.៩៩៧.៦៨៣	(៤.១៩៦.៧៩២)	-
ការប្តូររូបិយប័ណ្ណអនាគត	(២៨.៥២៥.០០០)	២៨.៥២៥.០០០	-	-
	(៨០.៣២៥.៨៩១)	៨៤.៥២២.៦៨៣	(៤.១៩៦.៧៩២)	-
រូបិយប័ណ្ណចំហសុទ្ធ	៨១.៩៦០.៤៥៥	៥.០២៧.៧០១	៣.៩៦៦.៨៤៦	៩០.៩៥៤.០០២
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣				
ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុក្នុងតារាងតុល្យការ				
សរុបទ្រព្យសកម្មហិរញ្ញវត្ថុ	២៩៩.២៦៩.៧០១	៧២.៤៤៥.៣០១	២០.០១៨.១៧៦	៣៩១.៧៣៣.១៧៨
សរុបបំណុលហិរញ្ញវត្ថុ	១៥៤.៧៨០.៩៥៧	១៤១.៨២៥.៤៧៨	១៨.៨០៨.២៨០	៣១៥.៤១៤.៧១៥
ស្ថានភាពទ្រព្យសកម្ម/(បំណុល) ហិរញ្ញវត្ថុសុទ្ធ	១៤៤.៤៨៨.៧៤៤	(៦៩.៣៨០.១៧៧)	១.២០៩.៨៩៦	៧៦.៣១៨.៤៦៣
ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុក្រៅតារាងតុល្យការ				
ការប្តូររូបិយប័ណ្ណ swap	(៤២.៧៤៦.៥០០)	៤២.៧៤៦.៥០០	-	-
ការប្តូររូបិយប័ណ្ណអនាគត	(២៧.៩៦៥.០០០)	២៧.៩៦៥.០០០	-	-
	(៧០.៧១១.៥០០)	៧០.៧១១.៥០០	-	-
រូបិយប័ណ្ណចំហសុទ្ធ	៧៣.៧៧៧.២៤៤	១.៣៣១.៣២៣	១.២០៩.៨៩៦	៧៦.៣១៨.៤៦៣

(ii) ហានិភ័យអត្រាការប្រាក់
ហានិភ័យអត្រាការប្រាក់ គឺសំដៅលើអសុវត្ថភាពនៃចំណូលការប្រាក់សុទ្ធ ដោយសារការប្រែប្រួលនូវ កម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល ។ ការកើតឡើង នូវហានិភ័យអត្រាការប្រាក់ គឺមានទំនាក់ទំនងជាចម្បងលើឥណទាន និងបញ្ញើនៅធនាគារ ។ ដោយសារតែទ្រព្យសកម្មហិរញ្ញវត្ថុភាគច្រើនមានរយៈពេលខ្លី ហើយអត្រាការប្រាក់មានផ្លាស់ប្តូរតាមអត្រាទីផ្សារ ក្រុមហ៊ុនមិនបានប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុសម្រាប់ការទប់ស្កាត់នូវហានិភ័យអត្រាការប្រាក់នេះទេ ។

ទ្រព្យសកម្ម	រហូត ១ ខែ ពាន់រៀល	១ - ៣ ខែ ពាន់រៀល	៣ - ១២ ខែ ពាន់រៀល	១ - ៥ ឆ្នាំ ពាន់រៀល	លើសពី ៥ ឆ្នាំ ពាន់រៀល	ពុំមានការប្រាក់ ពាន់រៀល	សរុប ពាន់រៀល	អត្រាការប្រាក់ ប្រសិទ្ធភាព %
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤								
ទ្រព្យសកម្ម								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	២៥.៦០៣.២៨៨	២៥.៦០៣.២៨៨	-
ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា	-	-	៣.៥១២.៧៣០	-	-	២១.៨២៦.៤២៦	២៥.៣៣៩.១៥៦	៣
ប្រាក់បញ្ញើ និងប្រាក់កម្មល់នៅធនាគារនានា	១៩.៥៥៨.៧៦៨	-	-	៨៩៧.២៤០	-	១.៣៣៨.១៧០	២១.៧៩៤.១៧៨	៣,៣៨
ឥណទានផ្តល់ដល់អតិថិជន	៩.៧៩៩.២៧២	៣៦.៩៨៤.២៤៧	២៣៤.៩៥៣.៥៩២	១០៤.១៨៨.០៨៤	២.៣៩៨.៣៧៥	-	៣៨៨.៣២៣.៥៧០	៣៣,២១
ទ្រព្យសកម្មផ្សេងៗ	២៩.៣៥៨.០៤០	៣៦.៩៨៤.២៤៧	២៣៨.៤៦៦.៣២២	១០៥.០៨៥.៣២៤	២.៣៩៨.៣៧៥	៧.១៥៦.៥៦៩	៧.១៥៦.៥៦៩	១៧,២១
បំណុល								
ប្រាក់បញ្ញើរបស់អតិថិជន	៦៨.៤៩៦.៤៦៦	១៧.៩៣៩.១៥៥	៤១.៥៤៣.១៩៣	៣២.១៣០.០៩០	-	-	១៦០.១០៨.៨៤៤	៦,២៨
ប្រាក់កម្ចី	៦.៤០០.០០២	៨.៩០០.៣៣៤	៤១.៥៣៣.២៩៧	៨៥.៨៣០.៦១២	៥៦.៤៨៩.៥៤៦	-	១៩៩.១៥៣.៧៩១	៩,៤៨
បំណុលផ្សេងៗ	-	-	-	-	-	១៧.៤៨៧.៥០៦	១៧.៤៨៧.៥០៦	១,៤៨
ចំនួនគុណតាមកាលស្ថាន្ត	៧៤.៨៩៦.៤៦៨	២៦.៨៣៩.៤៧៩	៨៣.០៧៦.៤៩០	១១៧.៩៦០.៧០២	៥៦.៤៨៩.៥៤៦	១៧.៤៨៧.៥០៦	៣៧៦.៧៤០.១៩១	
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣	(៤៥.៥៣៨.៤២៨)	១០.១៤៤.៧៦៨	១៥៥.៣៨៩.៩៣២	(១២.៨៧៥.៣៧៨)	(៥៤.០៩១.១៧១)	៣៨.៤៣៦.៩៤៧	៩១.៤៦៦.៥៧០	
ទ្រព្យសកម្ម								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១៣.០៥១.៣២៣	១៣.០៥១.៣២៣	-
ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា	-	-	៣.៤៨៨.១៣៣	-	-	១១.២៩៩.៩៣២	១៤.៧៨៨.០៦៥	៣
ប្រាក់បញ្ញើ និងប្រាក់កម្មល់នៅធនាគារនានា	១៤.៥១៦.១៣៤	-	២៧.៩៦៥.០០០	៥៥៩.៣០០	-	១.៥៥១.៦១៥	៤៤.៥៩២.០៤៩	៤
ឥណទានផ្តល់ដល់អតិថិជន	២៤.៩០៤.៤១៦	៨៩.៤៦៨.៨៨១	១៦១.២៥០.៧៩៥	៣៦.៥៤៣.៨៩០	១.១៨៥.៩៧៤	-	៣១៣.៣៩៣.៩៥៦	៣៣,៧៤
ទ្រព្យសកម្មផ្សេងៗ	៣៩.៤២០.៥៥០	៨៩.៤៦៨.៨៨១	១៩២.៧០៣.៩២៨	៣៧.១៤៣.១៩០	១.១៨៥.៩៧៤	៥.៩០៧.៧៨៥	៥៤០.៧៤៥.៧៨៥	៥៤,០៧
បំណុល								
ប្រាក់បញ្ញើរបស់អតិថិជន	២៦.៨០៤.៨៨៩	១៣.០៧៧.៨៩០	២១.៤៣៨.៨៤៥	១៣.៤៣៤.២៧៤	-	-	៧៤.៧៥៥.៨៩៨	៧,៥៤
ប្រាក់កម្ចី	២.៧១៩.៧៥០	១៩.៥៤៦.៧៩០	៦៦.២២៣.៦៣០	៧៦.៤៨៤.៨៩៦	៦៣.៣៧០.៥៥០	-	២២៨.៧៤៥.៥៧៦	៩,៧៥
បំណុលផ្សេងៗ	២៩.៥២៤.៦៣៩	៣២.៦៦៤.៦៤០	៨៧.៦៦២.៤៧៥	៩០.២៧៩.១៧០	៦៣.៣៧០.៥៥០	១១.៩១៣.២៤១	១១.៩១៣.២៤១	១១,៤៨
ចំនួនគុណតាមកាលស្ថាន្ត	៩៩.០៥៩.២៧៨	៥៥.២៩៥.៣១១	១៦៥.៣២៤.៩៥០	២០០.៤៩៨.៣៣០	១៣៧.១៨៥.៤៧៤	១៩.៤៩៧.៤៩៥	៣១៥.៤៤៤.៧១៥	

(ឃ) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល ទាក់ទងនឹងលទ្ធភាពរក្សានូវទ្រព្យសកម្មងាយស្រួលឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់សងដោយក្នុងតម្លៃដ៏សមហេតុផលមួយ ។

បន្ថែមពីលើការអនុវត្តយ៉ាងពេញលេញតាមតម្រូវការសាច់ប្រាក់ងាយស្រួល អ្នកគ្រប់គ្រងក្រុមហ៊ុនបានត្រួតពិនិត្យយ៉ាងជិតជិតលើលំហូរសាច់ប្រាក់ចេញចូល និងចំនួនគំលាតតាមកាលវិភាគតាមរយៈការវាយការណ៍ជាប្រចាំ ។ ការប្រែប្រួលនៃឥណទាន និងប្រាក់បញ្ញើ

របស់អតិថិជនត្រូវបានត្រួតពិនិត្យតាមដាន ហើយតម្រូវការសាច់ប្រាក់ងាយស្រួលត្រូវបានធ្វើការកែតម្រូវ ដើម្បីធានាថាទ្រព្យសកម្មងាយស្រួល មានលក្ខណៈគ្រប់គ្រាន់ ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដល់កាលកំណត់សង ។

ភាពងខាងក្រោមនេះគឺជាការបង្ហាញនូវបំណុលហិរញ្ញវត្ថុតាមកាលវិភាគក្នុងការសន្យាសង និងរួមបញ្ចូលនូវចំនួនការប្រាក់ដែលត្រូវទូទាត់ ។

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤	រហូត ១ ខែ ពាន់រៀល	១ - ៣ ខែ ពាន់រៀល	៣ - ១២ ខែ ពាន់រៀល	លើសពី ៥ ឆ្នាំ ពាន់រៀល	លើសពី ៥ ឆ្នាំ ពាន់រៀល	សរុប ពាន់រៀល
បំណុល						
ប្រាក់បញ្ញើរបស់អតិថិជន	៦៨.៤៩៦.៤៦៦	១៧.៩៣៩.១៤៥	៤១.៥៤៣.១៩៣	៣២.១៣០.០៩០	-	១៦០.១០៨.៨៩៤
ប្រាក់កម្ចី	៦.៤០០.០០២	៨.៩០០.៣៣៤	៤១.៥៣៣.២៩៧	៨៥.៨៣០.៦១២	៥៦.៤៨៩.៥៤៦	១៩៩.១៥៣.៧៩១
បំណុលផ្សេងៗ	៣.៦២៨.២៨៧	១២.១៦៣.៦៤៦	១.៦៩៥.៥៧៣	-	-	១៧.៥៨៧.៥០៦
	៧៨.៥២៤.៧៥៥	៣៩.០០៣.១២៥	៨៤.៧៧២.០៦៣	១១៧.៩៦០.៧០២	៥៦.៤៨៩.៥៤៦	៣៧៦.៧៥០.១៩១
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៣	រហូត ១ ខែ ពាន់រៀល	១ - ៣ ខែ ពាន់រៀល	៣ - ១២ ខែ ពាន់រៀល	លើសពី ៥ ឆ្នាំ ពាន់រៀល	លើសពី ៥ ឆ្នាំ ពាន់រៀល	សរុប ពាន់រៀល
បំណុល						
ប្រាក់បញ្ញើរបស់អតិថិជន	២៦.៨០៤.៨៨៩	១៣.០៧៧.៨៩០	២១.៤៣៨.៨៤៥	១៣.៤៣៤.២៧៤	-	៧៤.៧៥៥.៨៩៨
ប្រាក់កម្ចី	២.៧១៩.៧៥០	១៩.៥៨៦.៧៥០	៦៦.២២៣.៦៣០	៧៦.៨៤៤.៨៩៦	៦៣.៣៧០.៥៥០	២២៨.៧៤៥.៥៧៦
បំណុលផ្សេងៗ	៣.០៤៨.០២៤	៧.៦៥៧.៧៤៨	១.២០៧.៤៦៩	-	-	១១.៩១៣.២៤១
	៣២.៥៧២.៦៦៣	៤០.៣២២.៣៨៨	៨៨.៨៦៩.៩៤៤	៩០.២៧៩.១៧០	៦៣.៣៧០.៥៥០	៣១៥.៤១៤.៧១៥

(ង) ការគ្រប់គ្រងដើមទុន

(i) បញ្ញត្តិដើមទុន

ធនាគារជាតិនៃកម្ពុជាក្នុងនាមជាអាជ្ញាធរបានបង្កើត និងត្រួតពិនិត្យ នូវតម្រូវការដើមទុនរបស់ក្រុមហ៊ុន ជាមួយ ។

គោលនយោបាយរបស់ក្រុមហ៊ុន គឺធានាឲ្យបាននូវមូលដ្ឋានដើម ទុនរឹងមាំ ដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាសិរភាពនៃការ អភិវឌ្ឍន៍យូរអង្វែងរបស់អាជីវកម្ម ។ ផលប៉ះពាល់នៃកម្រិតដើមទុនលើ ភាគលាភម្ចាស់ហ៊ុន ក៏ត្រូវបានទទួលស្គាល់ ហើយក្រុមហ៊ុនបានទទួលស្គាល់នូវតម្រូវការដើមទុនឲ្យបាននូវតុល្យភាពរវាងភាគលាភខ្ពស់ ដែលអាចនឹងកើតមានឡើងនូវបំណុលខ្ពស់ និងអត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពមូលធនល្អ ។

ក្រុមហ៊ុនបានអនុលោមទៅតាមតម្រូវការដើមទុន ដែលបានកំណត់ដោយច្បាប់នៅក្នុងការិយបរិច្ឆេទ ។

តារាងខាងក្រោមបង្ហាញពីសមាសធាតុនៃដើមទុន៖

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ដើមទុន	៣៥.១២៧.៣០០	៨.៦២០.១៩៦	៣៤.៨៨១.៣២៥	៨.៧៣១.២៤៥
បុព្វលាភដើមទុន	១៤៩.៥០៥	៣៦.៦៨៨	១២៦.៩៨៤	៣១.៧៨៦
ដើមទុនបង់មុន	-	-	២៦៨.៤៩៦	៦៧.២០៨
ប្រាក់បម្រុង	១១.២២៨.២២៩	២.៧៥៥.៣៩៤	៨.៥៥១.៩០៤	២.១៤០.៦៥២
ប្រាក់ចំណេញរក្សាទុក	៥១.៣៩៤.០២៣	១២.៦១២.០៣០	៣៧.៧៥៦.៧៥៦	៩.៤៥១.០០៣
	៩៧.៨៩៩.០៥៧	២៤.០២៤.៣០៨	៨១.៥៨៥.៤៦៥	២០.៤២១.៨៩៤
ដក៖ ឥណទានផ្តល់ដល់សម្ព័ន្ធឯក	(១.១០៥.៣៩៨)	(២៧១.២៦៣)	(១.០២៤.០៥៩)	(២៥៦.៣៣៥)
សរុបមូលធន	៩៦.៧៩៣.៦៥៩	២៣.៧៥៣.០៤៥	៨០.៥៦១.៤០៦	២០.១៦៥.៥៥៩

(ii) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភ ដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬ សកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់ ។

២៨. កិច្ចសន្យា និងយថាភាព

(ក) សន្យាកតិសន្យា

កតិសន្យាប្រតិបត្តិការពាក់ព័ន្ធនឹងការជួលការិយាល័យ និងចំណាត់ចែងដែលអាចបន្តបានតាមការយល់ព្រមពីភាគីទាំងពីរ។ សន្យាកតិសន្យាដែលមិនអាចលុបចោលបានមានដូចខាងក្រោម៖

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ក្នុងរយៈពេល ១ ឆ្នាំ	៣.២០៣.៩៦៥	៧៨៦.២៤៩	១.៩១៣.៧២៩	៤៧៩.០៣១
ពី ២ ទៅ ៥ ឆ្នាំ	៦.០០០.៥២០	១.៤៧២.៥២០	៤.១៦៨.៤២៥	១.០៤៣.៤១១
លើសពី ៥ ឆ្នាំ	៧២៣.៨៩៣	១៧៧.៦៤២	៤.២៣៤.៤៧៦	១.០៥៩.៩៤៤
	៩.៩២៨.៣៧៨	២.៤៣៦.៤១១	១០.៣១៦.៦៣០	២.៥៩២.៣៨៦

(ខ) ការសន្យាឥណទាន និងការសន្យាផ្សេងៗទៀត

ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មធម្មតាក្រុមហ៊ុនមានកិច្ចសន្យា និងកើតឡើងនូវយថាភាពមួយចំនួនតាមឧបសគ្រយថាភាពផ្សេងៗដល់អតិថិជនរបស់ខ្លួន។ ពុំមានការខាតបង់ជាសារវន្តដែលត្រូវស្នូនទុកជាមុន ពីកិច្ចការ ប្រតិបត្តិការទាំងនោះទេដែលរួមមាន៖

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
កិច្ចសន្យាប្តូររូបិយប័ណ្ណ swap	៥៥.៩៩៧.៦៨៣	១៣.៧៤១.៧៦៣	៤២.៧៤៦.៥០០	១០.៧០០.០០០
កិច្ចសន្យាប្តូររូបិយប័ណ្ណអនាគត	២៨.៥២៥.០០០	៧.០០០.០០០	២៧.៩៦៥.០០០	៧.០០០.០០០
ឥណទានមិនទាន់ផ្តល់ដល់អតិថិជន	២២.០៥៦.៩៤៨	៥.៤១២.៧៤៨	២០.៧០១.៧៤៥	៥.១៨១.៩១៤

ដើម្បីកម្រិតហានិភ័យនៃការប្តូររូបិយប័ណ្ណ នៅត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤ ក្រុមហ៊ុនបានចុះកិច្ចសន្យា ប្តូររូបិយប័ណ្ណ (swap) ចំនួន ១៤ (២០១៣: ១២ កិច្ចសន្យា) ជាមួយធនាគារ ANZ Royal និងធនាគារពាណិជ្ជកម្ម ក្រៅប្រទេសនៃកម្ពុជា និងបានចុះកិច្ចសន្យាប្តូររូបិយប័ណ្ណបរទេសអនាគតចំនួន ២ (២០១៣: ២ កិច្ចសន្យា) ជាមួយ The Currency Exchange Fund (TCX) ដើម្បីគ្រប់គ្រងហានិភ័យ។

(គ) យថាភាពនៃពន្ធ

ប្រព័ន្ធពន្ធដារនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈថ្មី ហើយបែងចែកជាពន្ធច្រើនប្រភេទ និង មានការផ្លាស់ប្តូរជាញឹកញាប់

ដែលមានភាពមិនច្បាស់លាស់ ភាពផ្ទុយគ្នា ហើយស្ថិតនៅក្រោមការ បកស្រាយបំភ្លឺដែលកើតមានឡើងនូវភាពខុសគ្នាក្នុងចំណោមអាជ្ញាធរ ពន្ធដារ និងយុត្តាធិការ ។ ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងការគិតការប្រាក់។

បញ្ហាទាំងនេះ អាចបង្កើតឲ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជា ណាចក្រកម្ពុជាមានលក្ខណៈធំជាងនៅប្រទេសដទៃទៀត។ អ្នកគ្រប់ គ្រងជឿជាក់ថា ការធ្វើសវិធានធនមានលក្ខណៈគ្រប់គ្រាន់ដោយផ្អែក ទៅលើការបកស្រាយនៃនីតិកម្មពន្ធ។ ក៏ប៉ុន្តែអាជ្ញាធរជាប់ពាក់ព័ន្ធអាច នឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានទំហំធំ។

២៩. ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

(ក) សមតុល្យជាមួយសម្ព័ន្ធព្យាបាល

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ឥណទានផ្តល់ដល់អ្នកគ្រប់គ្រងសំខាន់ៗ	១.១០៥.៣៩៨	២៧១.២៦៣	១.០២៤.០៥៩	២៥៦.៣៣៥
ប្រាក់បញ្ញើពីសមាជិកក្រុមប្រឹក្សាភិបាល និងអ្នកគ្រប់គ្រងសំខាន់ៗ	១.៨៩៨.៦៩៦	៤៦៥.៩៣៨	១.៤៦២.២៨៧	៣៦៦.០២៩

(ខ) ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

	២០១៤		២០១៣	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សម្គាល់ ៤)
ចំណូលពីការប្រាក់ពីឥណទាន ផ្តល់ដល់អ្នកគ្រប់គ្រងសំខាន់ៗ	១១៧.៤១៧	២៨.៨១៤	៧៦.២៣៤	១៩.០៨២
ចំណាយលើក្រុមប្រឹក្សាភិបាល	២០៨.៤១៣	៥១.១៤៤	២៦៩.០០៥	៦៧.៣៣៥
លាភការអ្នកគ្រប់គ្រងសំខាន់ៗ និង អត្ថប្រយោជន៍រយៈពេលខ្លីផ្សេងៗ	២.២២៧.០៥៧	៥៤៦.៥១៧	១.៤១៤.៤០៦	៣៥៤.០៤៤
ចំណាយលើការប្រឹក្សា	-	-	៣៥.១៥៦	៨.៨០០

៣០. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ក្រុមហ៊ុន មិនមានឧបករណ៍ហិរញ្ញវត្ថុ ដែលវាស់វែងតាមតម្លៃសម ស្របនោះទេ ។

តម្លៃសមស្របសំដៅទៅតម្លៃដែលទ្រព្យសកម្មមួយអាច ដោះដូរបាន ឬមានលទ្ធភាពទូទាត់តាមមូលដ្ឋានធម្មតា ។ ដោយ តម្លៃសមស្របដែលអាចផ្ទៀងផ្ទាត់បានមិនអាចរកបាន ដូច្នោះតម្លៃ

សមស្របមិនអាចរក បានសម្រាប់ផ្នែកសំខាន់នៃទ្រព្យសកម្ម និង បំណុលហិរញ្ញវត្ថុនោះទេ ។ ហេតុនេះ តម្លៃត្រឹមត្រូវផ្អែកលើ ការសន្មត របស់អ្នកគ្រប់គ្រង ដោយយោងតាមប្រភេទនៃទ្រព្យសកម្ម និង បំណុលទាំងនោះ ។ តាមមតិ របស់អ្នកគ្រប់គ្រងតម្លៃយោងនៃទ្រព្យ សកម្ម និងបំណុលមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ។



រង្វាន់ និងការទទួលស្គាល់

២០១៤

ទទួលបានពានរង្វាន់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលផ្តល់ការប្រឹក្សា យោបល់ជូនអតិថិជនល្អជាងគេប្រចាំឆ្នាំ ២០១៤ ពីក្រុមប្រឹក្សាវិនិច្ឆ័យ អន្តរជាតិ IDG អំឡុងសន្និសីទធនាគារ និងមីក្រូហិរញ្ញវត្ថុលើកទី៦ នាខែមិថុនា ឆ្នាំ ២០១៤ ក្នុង រាជធានីភ្នំពេញ ។ ពានរង្វាន់នេះ បានទទួល ស្គាល់នូវសមិទ្ធិផលដែលទទួលបាន របស់ **អេ អឹម ខេ** ក្នុងការសម្រេច ឲ្យបាននូវបេសកកម្មរបស់ខ្លួន ជួយប្រជាពលរដ្ឋក្រីក្រភាគច្រើនឲ្យមាន ជីវភាពប្រសើរឡើងតាមរយៈសេវាមីក្រូហិរញ្ញវត្ថុសម្បូរបែប។

២០១៣

អេ អឹម ខេ បានទទួលពានរង្វាន់ MFTransparency SEAL of PRICING TRANSPARENCY ពីអង្គការ mftransparency.org។ ពានរង្វាន់នេះត្រូវបានផ្តល់ឱ្យនៅក្នុងការទទួលស្គាល់ការប្តេជ្ញាចិត្ត របស់ **អេ អឹម ខេ** ដែលបានបង្ហាញដោយតម្លៃតម្លាភាព។

២០១១

អេ អឹម ខេ បានទទួលពានរង្វាន់អន្តរជាតិការអនុវត្តល្អបំផុតមីក្រូ ហិរញ្ញវត្ថុ Fondazione Giordano Dell'Amore ពានរង្វាន់នេះ ទទួលស្គាល់របៀបនៃការគ្រប់គ្រងការងារសង្គមប្រកបដោយនវានិវត្តន៍ ភាព **អេ អឹម ខេ** និងមានរង្វាន់ជាសាច់ប្រាក់អ្វី ៥០.០០០ ។

អេ អឹម ខេ ទទួលបានពានរង្វាន់កម្រិត platinum គឺ ពានរង្វាន់ MIX Social Performance Reporting and Management award ដែលជាពានរង្វាន់កម្រិតខ្ពស់បំផុត នៅក្នុងឆ្នាំ ២០១១ ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគ្រប់គ្រងនិងការតាមដានការងារ សង្គម។ នៅក្នុងឆ្នាំ ២០១១ នេះ មានត្រឹមតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ២២ ប៉ុណ្ណោះ ដែលទទួលបានពានរង្វាន់ ប្លាទីនីម នេះ ។

កិច្ចប្រជុំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ C៥ បានប្រគល់ពានរង្វាន់ the Global Microfinance Highest Customer Orientation Achievement Award ឲ្យ **អេ អឹម ខេ** ក្នុងនាមជាគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុដែលមានការទទួលខុសត្រូវកម្រិតខ្ពស់បំផុត ចំពោះអតិថិជន។





Microfinance Information Exchange

Presents this 2011 Social Performance Reporting Award

to

AMK

*For reporting Social Indicators to MIX
at the Platinum level*

Micol Pistelli,
Director, Social Performance
MIX



Michael & Susan Dell
FOUNDATION



FORD FOUNDATION







ព្រះរាជាណាចក្រកម្ពុជា
KINGDOM OF CAMBODIA
ជាតិ សាសនា ព្រះមហាក្សត្រ
Nation Religion King



ធនាគារជាតិ កម្ពុជា
National Bank of Cambodia
លេខ : **ម.ន ០៩-១២/០១/០៤-០១**
N : **M.F 07-12/01/08/01**

អាជ្ញាប័ណ្ណប្រកបអាជីវកម្មទុនច្រកកម្ពុជា
LICENSE TO CONDUCT DEPOSIT TAKING BUSINESS

ធនាគារជាតិកម្ពុជា

អនុញ្ញាតឱ្យគ្រឹះស្ថានប័ណ្ណប្រកបអាជីវកម្ម អេស អិម ខេ ភីអិលស៊ី ដែលមាន
មីស្ត្រាការកាតាំងនៅអាគារលេខ២៥៥ ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក
ខណ្ឌការពារន រាជធានីភ្នំពេញ ដើម្បីប្រកបអាជីវកម្មទុនច្រកបញ្ជាក់បញ្ជី ។

គ្រឹះស្ថានប័ណ្ណប្រកបអាជីវកម្ម អេស អិម ខេ ភីអិលស៊ី ត្រូវតែរក្សាទុកប្រាក់បញ្ញើ និង
តាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងប័ណ្ណប្រកបអាជីវកម្ម ប្រកាស បទបញ្ជា សភាចៅលេខ
ព្រមទាំងលក្ខខណ្ឌទាំងឡាយរបស់ធនាគារជាតិកម្ពុជា ។

រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៤

ជា. ហង់តុ

THE NATIONAL BANK OF CAMBODIA

allows microfinance institution **AMK Plc**, to conduct deposit
taking business at N°285, St. 271, Sangkat Tumnob Tuek, Khan
Chamkar Mon, Phnom Penh.

Microfinance institution **AMK Plc**, shall abide by the Law on
Banking and Financial Institutions and Prakas, regulations,
circulars, and conditions prescribed by the National Bank of
Cambodia.

Phnom Penh, **March 11**, 2014
Governor
signed and sealed.

- This license is valid from the signing date.
- This license shall be displayed in public at all times.

- អាជ្ញាប័ណ្ណនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ
- អាជ្ញាប័ណ្ណនេះ ត្រូវតែបង្ហាញសាធារណជនប្រចាំពេលវេលា



មន្ត្រីឥណទានប្រមូលប្រាក់កម្ចីប្រចាំខែ ពីអតិថិជន នៅខេត្តកំពង់ធំ ខែសីហា ឆ្នាំ២០១៤



ទំនាក់ទំនងយើង

ការិយាល័យកណ្តាល

អគារ ២៨៥ មហាវិថី យោធពលខេមរៈភូមិន្ទ(២៧១)

សង្កាត់ទំនប់ទឹក ខណ្ឌចំការមន

រាជធានីភ្នំពេញ កម្ពុជា

ប្រអប់សំបុត្រ:

អាសយដ្ឋានប្រៃសណីយ៍: ប្រអប់សំបុត្រ ៤៨០

ទូរស័ព្ទ: (៨៥៥) ២៣ ២២ ០២ ០២ | ទូរសារ: (៨៥៥) ២៣ ២២១ ៦៥០

សារអេឡិចត្រូនិច: info@amkcambodia.com

គេហទំព័រ: www.amkcambodia.com

ការិយាល័យកណ្តាល / Head Office

អគារលេខ២៨៥ មហាវិថីយោធពលខេមរភូមិន្ទ (២៧១) សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ កម្ពុជា
Building 285, Yothapol Khemarak Phoumin Blvd. (271), Sk. Tumnotuek, Kh. Chamkarmorn, Phnom Penh, Cambodia.
ប្រអប់សំបុត្រ PO.Box 480 / ទូរស័ព្ទ Tel + 855 23 22 02 02 / ទូរសារ Fax +855 23 221 650
email: info@amkcambodia.com / www.amkcambodia.com